



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

柬埔寨郵政銀行 CAMBODIA POST BANK PLC.

របាយការណ៍ប្រចាំឆ្នាំ 2020



មាតិកា

ព័ត៌មានអំពីធនាគារ

អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ	4
ចក្ខុវិស័យ បេសកកម្ម	6
តម្លៃស្នូល “RICE”	6
ភាគទុនិក	7
ប្រវត្តិជោគជ័យរបស់ធនាគារ	8
បណ្តាញប្រតិបត្តិការ	10
អភិបាលកិច្ចសាជីវកម្ម	12
ការគ្រប់គ្រងហានិភ័យ	16
ការប្រតិបត្តិតាម	20

គណៈគ្រប់គ្រង

សមិទ្ធផលសម្រេចបាន (របាយការណ៍រួម)	21
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	22
សេចក្តីថ្លែងការណ៍របស់ប្រធាននាយកប្រតិបត្តិ	24
រចនាសម្ព័ន្ធអង្គភាព	26
ក្រុមប្រឹក្សាភិបាល	28
គណៈគ្រប់គ្រងជាន់ខ្ពស់	32

ពានរង្វាន់ ព្រឹត្តិការណ៍ និងការចូលរួមចំណែកក្នុងសង្គម

ពានរង្វាន់	36
ការចូលរួមចំណែកក្នុងសង្គម	37
ព្រឹត្តិការណ៍ផ្សេងៗ	38

របាយការណ៍ហិរញ្ញវត្ថុ

44

អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជកម្មដែលរីកចម្រើន ទ្រព្យសកម្មលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈាន មុខនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា អ៊ិនវេសមិនហ្វូលឌីង ប្រៃសណីយ៍ កម្ពុជាគ្រួសារប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជានិងហ្វូឡីតុនហ្វាយណាន់ សិល្បហ្វូលឌីង។

ធនាគារត្រូវបានបង្កើតឡើងដំបូងជាមួយនឹងដើមទុន ចុះបញ្ជីចំនួន ៣៨លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ និងបានបន្ថែមដើមទុនរហូតដល់ ៥៥លាន ដុល្លារអាមេរិកក្នុងខែមករា ឆ្នាំ២០១៧។ ក្នុងខែកញ្ញាឆ្នាំ២០១៧ ធនាគារបាន បន្ថែមដើមទុនរហូតដល់ ៧០.៧៥លានដុល្លារអាមេរិក ក៏ដូចជាដើម្បីឆ្លើយ តបទៅនឹងបទប្បញ្ញត្តិថ្មីរបស់ធនាគារជាតិ នៃកម្ពុជា នាខែមីនា ឆ្នាំ២០១៨ ធនាគារក៏បានបន្ថែមដើមទុនសរុបកើនឡើងរហូតដល់ ៦លានដុល្លារអាមេរិក។

ក្នុងរយៈពេល ៧ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជា ធនាគារបែបឌីជីថល ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រង ហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតដោយគ្រាន់តែ ប្រើប្រាស់ទូរស័ព្ទដៃ។ គិតត្រឹមឆ្នាំ២០២០ធនាគារសម្រេចបាននូវទ្រព្យសកម្ម សរុបកើនឡើងរហូតដល់ជាង ១,០០០,០០០,០០០ ដុល្លារអាមេរិកជាមួយនឹង បណ្តាញប្រតិបត្តិការសាខាធានាសន្ធឹងពេញផ្ទៃប្រទេសចំនួន ៥៨សាខា រួម បញ្ចូលទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ ចំនួន ៥១សាខា ម៉ាស៊ីនអេតីអិម ៧២ទីតាំង ចំនួនគណនីអតិថិជនសរុបជាង ១០ម៉ឺនគណនី ចំនួនប័ណ្ណអេតីអិមជាង ៥ម៉ឺនប័ណ្ណ ដៃគូអាជីវកម្មជាង ២ពាន់ កន្លែង និងភ្នាក់ងារជាដៃគូជាង ៧ពាន់កន្លែងទូទាំងប្រទេស។

ក្នុងឆ្នាំ២០២០ ធនាគារសម្រេចបាននូវប្រសិទ្ធភាព និងការងារជាច្រើនពី ស្ថាប័នជាតិ និងអន្តរជាតិដោយផ្អែកលើការផ្តល់សេវាកម្ម និងទំនួលខុសត្រូវ របស់ធនាគារចំពោះសង្គមជាតិ និងអតិថិជន។

សេវាធនាគារជាច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់ តាមរយៈប្រព័ន្ធអនឡាញដែល អាចជួយសម្រួលដល់អតិថិជន អាចទទួលបាននូវសេវាហិរញ្ញវត្ថុដោយមិន ចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ រួមមានការដាក់ដំណើរ ការប្រព័ន្ធស្នើសុំតំណទាន និងស្នើសុំបើកគណនីតាមអនឡាញ ប្រព័ន្ធ អនុម័តតំណទានស្វ័យប្រវត្តិ (LOS) សេវាធនាគារតាមរយៈទូរស័ព្ទដែល មានមុខងារពិសេសៗជាច្រើនរួមមាន ទូទាត់ និងផ្ទេរប្រាក់តាមរយៈ QR ស្កេន ទូទាត់វិក្កយបត្រ ទូទាត់ថ្លៃទឹក ភ្លើង សំរាម ផ្ទេរប្រាក់ឆ្លងធនាគារ តាមរយៈប្រព័ន្ធបាគង RFT (Retail Pay) ប្រព័ន្ធទូទាត់របស់ (FAST) បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងមុខងារជាច្រើនផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ ដែលបម្រើសេវាធនាគារជូនអតិថិជន ជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិជាដើម រួមមានសាខាការិយាល័យកណ្តាល សាខាសែនសុខ (ផ្សារទំនើបអ៊ីអេស សែនសុខ) និងសាខាអូឡាំពិក។

ធនាគារប្តេជ្ញាក្នុងការកសាងគោលដៅបរិយាកាសមួយ ប្រកបដោយក្រមសីល ធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាព ការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជូនអតិថិជន ស្របតាមចក្ខុវិស័យ “គ្រួសារមួយ គណនីមួយ”។





ទំព័រទី ៨



ទំព័រទី ៣៤



ទំព័រទី ៣៥

ចក្ខុវិស័យ និងបេសកកម្ម



ចក្ខុវិស័យ

ជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គម។



បេសកកម្ម

អភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារ ព្រមទាំងបម្រើសេវាល្អបំផុតជូនអតិថិជន។

តម្លៃស្នូល “RICE”

ការជឿទុកចិត្ត

ផ្តល់នូវភាពជឿជាក់ និងទំនុកចិត្ត ក្នុងការបម្រើសេវាកម្មជូនអតិថិជន ជាពិសេសគុណភាពនៃផលិតផល និងសេវាកម្ម។

ការច្នៃប្រឌិត

អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើត ផលិតផលដំណើរការផ្តល់សេវាកម្មបច្ចេកវិទ្យា និងគំនិតថ្មីៗ ដើម្បីផ្តល់នូវដំណោះស្រាយ សមស្របតាមតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារគោលដៅ។


ការយកចិត្តទុកដាក់

យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជូនសេវាកម្ម ដ៏ល្អបំផុតជូនអតិថិជនខាងក្នុង និង អតិថិជនខាងក្រៅដើម្បីរីកសាង និងរក្សា បាននូវទំនាក់ទំនងយូរអង្វែង។

សហគ្រិនភាព

លើកកម្ពស់ការអនុវត្តន៍គំនិតថ្មីៗ និង ទំនួលខុសត្រូវរវាងបុគ្គលិក ដើម្បីបន្តច្នៃប្រឌិត ឱ្យស្របតាមផ្នត់គំនិតរបស់សហគ្រិន។

ភាគទុនិក



50%

កាណាឌីយ៉ា អ៊ីនវេសមិន ហ្វូលឌីង ភីអិលស៊ី

កាណាឌីយ៉ា អ៊ីនវេសមិនហ្វូលឌីង ជាក្រុមហ៊ុន វិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្ត មួយនៅក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ាអ៊ីនវេសមិន ហ្វូលឌីង មានទ្រព្យសកម្មសរុបជាង ៧,២ពាន់ លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២០។ កាណាឌីយ៉ា អ៊ីនវេសមិនហ្វូលឌីង ស្វែងរកប្រាក់ ចំណូលតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា (៨ ស្ថាប័ន) តាមរយៈការផ្តល់នូវសេវាធនាគារ និង ហិរញ្ញវត្ថុ និងសេវាធនាគារពាណិជ្ជ (សាធារណៈកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជន) មីក្រូ ហិរញ្ញវត្ថុ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និង ទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ីនវេសមិនហ្វូលឌីង មានបទពិសោធន៍នៅក្នុង ទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយប្រសិទ្ធភាព។

45%

ហ្វូឡីតុនហ្វាយណាន់ស៊ីវិលខាប័កីតាល់ ភីជីអ៊ី

បុត្រសម្ព័ន្ធរបស់ ហ្វូឡីតុន ហ្វាយណាន់ស៊ីវិលខាប័កីតាល់
 ហ្វូឡីតុនហ្វាយណាន់ស៊ីវិលខាប័កីតាល់ ភីជីអ៊ី បាន វិនិយោគ និងធ្វើប្រតិបត្តិការជាស្ថាប័នហិរញ្ញវត្ថុនៅ ក្នុងទីផ្សារ ដែលកំពុងរីកចម្រើនដោយឆ្ពោះមកលើការ បម្រើសេវាកម្មដល់សហគ្រាសខ្នាតតូច និងមធ្យម និងអាជីវកម្មទីផ្សារចម្រុះតាមរយៈការអភិវឌ្ឍន៍ និង ប្រតិបត្តិទូទៅគំរូអាជីវកម្ម ប្រកបដោយភាពច្នៃ ប្រឌិតខ្ពស់ និងល្អជាងគេ។

5%

ប្រៃសណីយ៍កម្ពុជា

នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា

ប្រៃសណីយ៍កម្ពុជា គឺជាអង្គភាពស្វ័យតំណែងដែលស្ថិត នៅក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រៃសណីយ៍ និងប្រព័ន្ធទូរគមនាគមន៍កម្ពុជា។

ប្រៃសណីយ៍កម្ពុជាទទួលបានសិទ្ធិអំណាចពិសេស ដែលផ្តល់ដោយរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវ គោលបំណង បេសកកម្ម ចក្ខុវិស័យ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល។

ប្រវត្តិជោគជ័យរបស់ធនាគារ

2016

- បង្កើតនូវបណ្តាញផ្តល់សេវាកម្មតាមប្រព័ន្ធទីជីថល
- ការដាក់ដំណើរការសេវាអេធីអ៊ីម
- ដំណើរការសាកល្បងសេវាធនាគារចល័ត
- កំណែទម្រង់តួនាទីដើម្បីពង្រឹងបន្ថែមសេវាកម្មអតិថិជន
- ដំណើរការការគ្រប់គ្រងថ្នាក់តំបន់ដើម្បីធ្វើឱ្យប្រសើរឡើងនៅមុខងារ MIS និងការវិភាគ
- ការពង្រីកប្រតិបត្តិការចំនួន ៦ សាខាបន្ថែមដែលសាខាសរុបកើនឡើងចំនួន ៣៧ សាខា
- កំណើនទ្រព្យសកម្មសរុបកើនឡើងរហូតដល់ចំនួន ៤១៦ លានដុល្លារអាមេរិក និងបុគ្គលិកបម្រើការងារចំនួន ១,១៨២ នាក់
- សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ចំនួន ៨ លានដុល្លារអាមេរិក
- ការបង្កើតភ្នាក់ងារប្រមូលសំណងតាមទូរស័ព្ទនៅស្នាក់ការកណ្តាល

ពានរង្វាន់ The ESQR's Quality Choice Prize Award Program in 2016

CPBank ទទួលបានពានរង្វាន់ ESQR's Quality Choice Prize Award "កម្រិតមាស" ពីអង្គការអន្តរជាតិ "ESQR" នៅប្រទេសអាឡឺម៉ង់ នាខែធ្នូ ឆ្នាំ២០១៦



2017

- ទិញភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហូណាន ១០០% ជាមួយទីតាំងប្រតិបត្តិការ ៥១ សាខា
- ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហូណាន កើនឡើង ៣ដងក្នុង ១ឆ្នាំ
- ដាក់ដំណើរការផ្លូវការសេវាធនាគារចល័ត
- ក្លាយជាសមាជិកនូវការនៃប្រព័ន្ធ FAST
- បានក្លាយជាដៃគូសហការជាមួយក្រុម រីឯ លើសេវាបង់សង់ឥណទាន
- ពង្រីកប្រតិបត្តិការចំនួន ៥ បន្ថែម ដែលចំនួនសាខាកើនឡើង ៤២ សាខាទូទាំងប្រទេស
- ក្លាយជាធនាគារដៃគូរបស់ធនាគារអន្តរជាតិ DSK bank និង ICBC
- ប្រតិបត្តិការទ្រព្យសកម្មកណ្តាល
- កំណើនទ្រព្យសកម្មសរុបកើនឡើងរហូតដល់ ៥៧៧ លានដុល្លារអាមេរិក និងបុគ្គលិកបម្រើការងារ ១,២៨១ នាក់
- សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ចំនួន ៨.៥ លានដុល្លារអាមេរិក



2018

- បានអនុវត្តប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃការស្នើសុំឥណទាន
- បង្កើតនូវមុខងារការគ្រប់គ្រងមូលធន
- ពង្រីកសាខាថ្មីចំនួន ៣ ដើម្បីធ្វើប្រតិបត្តិការសេវាធនាគារឱ្យទូលំទូលាយដែលចំនួនសាខាកើនឡើង ៤៥ សាខា
- ក្លាយខ្លួនជាសមាជិកឈានមុខគេលើប្រព័ន្ធប្រតិបត្តិការឆ្លងធនាគារ (CSS)
- បង្កើនដើមទុនចុះបញ្ជីរហូតដល់ ៧៦ លានដុល្លារអាមេរិក
- កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុវីវីត សុរណ្យាភូមិ ឡាយហ្វី
- ក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន ភាពចលើសេវាបង់ឥណទាន
- កំណើនទ្រព្យសកម្មកើនឡើងរហូតដល់ចំនួន ៧៨៣ លានដុល្លារអាមេរិក និងបុគ្គលិកបម្រើការងារចំនួន ១.៤៤១ នាក់
- សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ ១៧ លានដុល្លារអាមេរិក

ពានរង្វាន់ The BIZZ AWARD in 2018

The BIZZ AWARD ឆ្នាំ២០១៨ ត្រូវបានប្រគល់ជូន CPBank ផ្នែកឧត្តមភាពអាជីវកម្មនៅទីក្រុង Miami រដ្ឋ Florida



2019

- ដាក់ដំណើរការ “សេវាធនាគារ 365 ថ្ងៃ” លើប្រតិបត្តិការចំនួន ៣ សាខានៅក្នុងរាជធានីភ្នំពេញរួមមានការិយាល័យកណ្តាល សាខាអូឡាំពិក សាខាសែនសុខ (ផ្សារទំនើបអ៊ីអេស សែនសុខ)
- ដាក់ដំណើរការប័ណ្ណឥណទាន **វិសា** ក្នុងទីផ្សារ
- ក្លាយជាសមាជិកដំបូងនៃប្រព័ន្ធ **បាគង**
- ដាក់ដំណើរការមុខងារទូទាត់តាមរយៈ **យូអេសប៊ី** ដោយឥតគិតថ្លៃក្នុងសេវាធនាគារចល័ត
- ដាក់ដំណើរការការបញ្ចូលទឹកប្រាក់ក្នុងការបូបលុយ អេឡិចត្រូនិកទៅកាន់ **កាណាធី** និង **ឥណនី វ៉ៃ** តាមរយៈសេវាធនាគារចល័ត
- ការពង្រីកប្រតិបត្តិការចំនួន ៦សាខាបន្ថែមដែលចំនួនសាខាសរុបកើនឡើងរហូតដល់ ៥១សាខា
- ការធ្វើតេស្តស្ថាប័នប្រព័ន្ធតំណទានរបស់ (Loan Origination System)
- ដាក់ដំណើរការភ្ជាក់ងារបម្រើសេវាអតិថិជនតាមទូរស័ព្ទ និងគេហទំព័រ ២៤ម៉ោង លើ ២៤ម៉ោង
- រៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “**ស្ត្រី និងហិរញ្ញវត្ថុ**” ក្រោមកិច្ចសហការជាមួយ **WSBI**
- កំណើនទ្រព្យសកម្មសរុបកើនឡើងរហូតដល់ចំនួន ៨២០លានដុល្លារអាមេរិក និងចំនួនបុគ្គលិកបម្រើការងារចំនួន ១,៥៨៥នាក់
- សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ ២០លានដុល្លារអាមេរិក



2020

សមិទ្ធផលសំខាន់ៗដែលសម្រេចបាន

- សម្រេចបានទ្រព្យសកម្មសរុបជាង ១.១៦ ពាន់លានដុល្លារអាមេរិក ត្រឹមរយៈ ៧ឆ្នាំ
- ដាក់ដំណើរការជាផ្លូវការនូវប័ណ្ណឥណទានវិសា ប័ណ្ណនិម្មិត សេវាទូទាត់ វីក្កយបត្រផ្សេងៗជាច្រើន តាមរយៈសេវាធនាគារចល័ត
- ចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា ដោយដាក់ចេញនូវប្រព័ន្ធទូទាត់បែបទំនើបកម្មជាច្រើន រួមមានការទូទាត់ និងធ្វើប្រាក់តាមរយៈប្រព័ន្ធ **បាគង** Fast និង Retail Pay តាមរយៈសេវាធនាគារចល័ត និងបញ្ជីបេឡាករ
- ដាក់ដំណើរការទម្រង់ស្នើសុំឥណទាន និងស្នើសុំបើកគណនីតាមអនឡាញ
- ដាក់ដំណើរការសេវាធនាគារអាទិភាព (Private Banking)
- ចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបង្កើតជាគម្រោង “សហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម” ក្រោមគោលការណ៍ណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ដាក់ដំណើរការប្រព័ន្ធអនុម័តឥណទានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងការប្រមូលសំណង ដែលកំពុងស្ថិតក្រោមការធ្វើតេស្តស្ថាប័ន
- ពង្រីកបណ្តាញប្រតិបត្តិការចំនួន ៤សាខាបន្ថែមដែលចំនួនសាខាសរុបកើនឡើងរហូតដល់ ៥៥សាខា
- សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំសរុបចំនួន ៩លានដុល្លារអាមេរិក និងបុគ្គលិកបម្រើការងារចំនួន ១,៥២៣នាក់

ពានរង្វាន់

- ទទួលបានប្រសិទ្ធភាពជាធនាគារឆ្នើមសម្រាប់សហគ្រិនស្ត្រី “Best Bank for Women Entrepreneurs 2020” ពី International Finance Corporation (IFC) និង SME Finance Forum
- ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធកម្រិត **មាស** ពីអគ្គនាយកដ្ឋានពន្ធដារ
- ទទួលបានប្រសិទ្ធភាពជាធនាគារឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine
- ទទួលបានពានរង្វាន់ជាធនាគារឆ្នើម “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review
- ទទួលបានពានរង្វាន់ឈានមុខពី VISA ផ្នែក “Leadership in Contactless Conversion 2020”



ពានរង្វាន់ Best Bank for Women Entrepreneurs by IFC ក្នុងឆ្នាំ 2020

ទទួលបានប្រសិទ្ធភាពជាធនាគារឆ្នើមសម្រាប់សហគ្រិនស្ត្រី “Best Bank for Women Entrepreneurs 2020” ពី International Finance Corporation (IFC) និង SME Finance Forum

បណ្តាញប្រតិបត្តិការ

ស្នាក់ការកណ្តាល

អគារលេខ២៦៥-២៦៩ វិថីព្រះអង្គឌួង សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

លេខទូរស័ព្ទ: (855) 23 260 888

អ៊ីម៉ែល: info@cambodiapostbank.com

ទីតាំងរាជធានីភ្នំពេញ

សាខាការិយាល័យកណ្តាល

អគារលេខ២៦៥-២៦៩ វិថីព្រះអង្គឌួង សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
(+855) 70 600 098



សាខាសែនសុខ (ផ្សារទំនើបអ៊ីអេសសែនសុខ)

ភូមិបាយ័ន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
(+855) 69 700 099



សាខាអូឡាំពិក

ផ្ទះលេខ០៥៧-០៥៨-០៥៩ មហាវិថីព្រះសីហនុ
សង្កាត់វាលវែង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
(+855) 70 600 015



សាខាបឹងត្របែក

ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
(+855) 69 600 092

សាខាកាណាស៊ីធី

ផ្ទះលេខ អា១-អា២ ផ្លូវវង់ស្រង ភូមិចោមចៅ សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
(+855) 70 600 025

សាខាជ្រោយចង្វារ

ផ្ទះលេខ ២២៖ អា និងបេ ក្រុមទី១ ផ្លូវជាតិលេខ ៦ ភូមិដើមគរ
សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
(+855) 70 700 064

សាខាច្បារអំពៅ

ផ្លូវជាតិលេខ១ ភូមិដើមស្រែ សង្កាត់ច្បារអំពៅទី២
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
(+855) 70 600 014

សាខាដូនពេញ

អគារអា ផ្លូវលេខ១៣ កែងផ្លូវលេខ០២ សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
(+855) 70 600 026

សាខាអូរឃ្លើយ

ផ្ទះលេខ១១៧អា ផ្លូវលេខ២៧១ ភូមិ១ សង្កាត់បឹងសាឡាង
ខណ្ឌទួលគោក រាជធានីភ្នំពេញ
(+855) 70 600 051

សាខាឫស្សីកែវ

ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
(+855) 93 600 073

សាខាឫស្សីកែវ ២

ផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
(+855) 70 600 054

សាខាសុវណ្ណ

ផ្ទះលេខ៩៣៣ ផ្លូវជាយមិន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
រាជធានីភ្នំពេញ
(+855) 70 600 089

សាខាទឹកថ្លា

ផ្ទះលេខ អា១២៧-១២៩ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ
(+855) 70 600 013

សាខាវិមានឯករាជ្យ

ផ្ទះលេខ១៣០អ៊ី០ & អ៊ី១ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១
ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
(+855) 69 600 029

ទីតាំងតាមបណ្តាខេត្ត

សាខាខេត្តបាត់ដំបង

ផ្ទះលេខ ២៤៤ ផ្លូវជាតិលេខ៥ ភូមិអូរចាស់ សង្កាត់អូរចាស់
ក្រុងបាត់ដំបង ខេត្តបាត់ដំបង
(+855) 70 600 097

សាខាត្រពាំងបាត់ដំបង

ភូមិកម្មករ សង្កាត់ស្វាយរៀង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
(+855) 70 700 062

សាខាខេត្តបន្ទាយមានជ័យ

ភូមិ៣ សង្កាត់ព្រះធម្មា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
(+855) 70 600 046

សាខាខេត្តកំពង់ចាម

ភូមិទី៦ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម
(+855) 70 600 052

សាខាខេត្តកំពង់ឆ្នាំង

ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
(+855) 69 600 045

សាខាខេត្តកំពង់ធំ

ផ្លូវជាតិលេខ៦១ ភូមិបង្គំលិច សង្កាត់ដំរីចាន់ខ្លា ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ
(+855) 69 600 027

សាខាខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រកាវធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
(+855) 70 600 074

សាខាខេត្តកំពត

ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត
(+855) 70 600 031

សាខាខេត្តក្រចេះ

វិថីសង្ឃមហាស្រនិយម ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
(+855) 70 700 058

សាខាខេត្តកោះកុង

ផ្លូវជាតិលេខ៤៤ ភូមិទី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិ
ខេត្តកោះកុង
(+855) 16 600 094

សាខាត្រពាំងបាត់ដំបង

ផ្លូវជាតិលេខ១ ភូមិបារាំងកណ្តាល សង្កាត់បារាំង
ខេត្តស្វាយរៀង
(+855) 70 700 042

សាខាត្រពាំងបាយ័ន

ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងបាយ័ន
ខេត្តបន្ទាយមានជ័យ
(+855) 70 600 045

សាខាត្រពាំងតាខ្មៅ

ផ្លូវជាតិលេខ៦ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
(+855) 70 600 087

សាខាខេត្តឧត្តរមានជ័យ

ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
(+855) 70 600 042

សាខាខេត្តប៉ៃលិន

ភូមិបាប៊ីក្បុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
(+855) 70 600 073

សង្គមរៈ របាយការណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២១

បណ្តាញប្រតិបត្តិការ



CPBank



CPBank



CPBank

ទីតាំងតាមបណ្តាញខេត្ត

សាខាខេត្តព្រះសីហនុ

ផ្ទះលេខ០៩៩ វិថីកកាផ្ស ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ
(+855) 70 700 084

សាខាខេត្តរតនគិរី

ផ្លូវជាតិលេខ៧៨ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង
ខេត្តរតនគិរី
(+855) 93 600 012

សាខាខេត្តស្ទឹងត្រែង

ភូមិភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
(+855) 10 600 013

សាខាខេត្តព្រៃវែង

ភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
(+855) 70 600 094

សាខាខេត្តសៀមរាប

ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
(+855) 70 600 035

សាខាខេត្តស្វាយរៀង

ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
(+855) 70 600 076

សាខាខេត្តពោធិ៍សាត់

ភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
(+855) 70 600 078

សាខាខេត្តសៀមរាប-ផ្សារលើ

ផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
ខេត្តសៀមរាប
(+855) 70 700 034

សាខាខេត្តតាកែវ

ផ្លូវជាតិលេខ២ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
(+855) 70 600 034

ទីតាំងតាមបណ្តាញស្រុក

សាខាស្រុកអង្គស្នួល-ឃុំបែកចាន

ផ្ទះលេខ១ និងលេខ២ ផ្លូវជាតិលេខ៤ ភូមិប្រាំមួយ ឃុំបែកចាន
ស្រុកអង្គស្នួល ខេត្តកណ្តាល
(+855) 70 700 054

សាខាស្រុកបារាយណ៍-ឃុំបល្ល័ង្ក

ផ្លូវជាតិលេខ៦ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
(+855) 93 700 032

សាខាស្រុកឆងពិសី-ឃុំជង្រុក

ផ្លូវជាតិលេខ៣ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកឆងពិសី ខេត្តកំពង់ស្ពឺ
(+855) 69 600 071

សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ

ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
(+855) 70 600 047

សាខាស្រុកពញាឮ-ឃុំវិហារហ្លួង

ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល
(+855) 69 600 073

សាខាស្រុកត្រាំកក់-ឃុំអង្គតាសោម

ភូមិព្រៃវែង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
(+855) 93 600 084

សាខាស្រុកស្ទឹង-ឃុំព្រែកគយ

ផ្លូវជាតិលេខ២១ ភូមិព្រែកនរ ឃុំព្រែកគយ ស្រុកស្ទឹង ខេត្តកណ្តាល
(+855) 70 600 019

សាខាស្រុកអង្គស្នួល-ឃុំដំណាក់អំពិល

ភូមិថ្មល្ងាចទី១ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
(+855) 15 600 043

សាខាស្រុកបាទី-ឃុំត្រពាំងសាប

ភូមិស្មៅទី១ ឃុំត្រពាំងសាប សាខាស្រុកបាទី ខេត្តតាកែវ
(+855) 70 600 041

សាខាស្រុកកៀនស្វាយ-ឃុំជីត្តដ្ឋ

ផ្លូវជាតិលេខ១ ភូមិជីត្តដ្ឋកោះផុស ឃុំជីត្តដ្ឋ ស្រុកកៀនស្វាយ
ខេត្តកណ្តាល
(+855) 70 600 092

សាខាស្រុកពាមរក៍-ឃុំបន្ទីប្រាសាទ

ភូមិព្រែករាំង ឃុំបន្ទីប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង
(+855) 70 600 057

សាខាស្រុកពូក-ឃុំពូក

ផ្លូវជាតិលេខ៦ ភូមិចំបក់ហែ ឃុំពូក ស្រុកពូក ខេត្តសៀមរាប
(+855) 70 600 093

សាខាស្រុកថ្មគោល-ឃុំតាម៉ឺន

ផ្ទះលេខ២៨ ផ្លូវជាតិលេខ៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល
ខេត្តបាត់ដំបង
(+855) 70 600 091

សាខាស្រុកស្ទឹង-ឃុំកំពង់ចិនត្បូង

ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទឹង
ខេត្តកំពង់ធំ
(+855) 70 600 043

សាខាស្រុកបាគាន-ឃុំបឹងខ្នារ

ផ្លូវជាតិលេខ៥ ភូមិបឹងខ្នារ ស្រុកបាគាន ខេត្តពោធិ៍សាត់
(+855) 70 600 082

សាខាស្រុកជើងព្រៃ-ឃុំសុទិទ្វ

ភូមិស្ទឹង ឃុំសុទិទ្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
(+855) 70 700 096

សាខាស្រុកមេមត់-ឃុំមេមត់

ផ្លូវជាតិលេខ៧ ភូមិមាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
(+855) 93 700 019

សាខាស្រុកពញាក្រក-ឃុំក្រក

ផ្លូវជាតិលេខ៧ ភូមិព្រែកត្បូង ឃុំក្រក ស្រុកពញាក្រក ខេត្តត្បូងឃ្មុំ
(+855) 93 700 026

សាខាស្រុករតនមណ្ឌល-ឃុំស្តៅ

ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
(+855) 70 700 050

សាខាស្រុកសំពៅលូន-ឃុំសន្តិភាព

ផ្លូវជាតិលេខ៥៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន
ខេត្តបាត់ដំបង
(+855) 70 600 084

អភិបាលកិច្ចសាធារណៈ

អភិបាលកិច្ចសាធារណៈកម្ពុជាបង្កើតឡើងដោយសភាព្រឹទ្ធសភា និងសភាធម្មនុញ្ញ។ អភិបាលកិច្ចសាធារណៈកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានការគ្រប់គ្រងរដ្ឋបាល និងការអនុវត្តនីតិវិធីនានា។ អភិបាលកិច្ចសាធារណៈកម្ពុជាមានសមាជិក ៣០ នាក់ ដែលត្រូវបានជ្រើសតាំងដោយសភាព្រឹទ្ធសភា។ អភិបាលកិច្ចសាធារណៈកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានការគ្រប់គ្រងរដ្ឋបាល និងការអនុវត្តនីតិវិធីនានា។ អភិបាលកិច្ចសាធារណៈកម្ពុជាមានសមាជិក ៣០ នាក់ ដែលត្រូវបានជ្រើសតាំងដោយសភាព្រឹទ្ធសភា។

ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាលទាំង ៣ នឹងជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការផ្តោតលើបញ្ហាជាក់លាក់បំពេញតួនាទី និងភារកិច្ចដែលបានធ្វើប្រតិបត្តិកម្ម ដោយក្រុមប្រឹក្សាភិបាល រាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើការសម្រេចចិត្ត និងការអនុវត្តន៍នូវផែនការសកម្មភាពតាមដានការអនុវត្តន៍របស់គណៈគ្រប់គ្រង និងផ្តល់អនុសាសន៍ចាំបាច់ផ្សេងៗដល់គណៈគ្រប់គ្រង។

1. គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការនេះត្រូវបានបង្កើតក្រោមការណែនាំរបស់អភិបាលកិច្ចសាធារណៈកម្ពុជា និងត្រូវបានផ្តល់ឱ្យនូវអំណាចពិសេសចាំបាច់ដូចបានកំណត់ក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការទាំងនេះ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ អំណាច តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្មមានភាពទូលំទូលាយនិងគោរពតាមលក្ខខណ្ឌដូចបានកំណត់ក្នុងមាត្រា ១៣១ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក៏ដូចជាប្រការ ៨ នៃប្រកាសលេខ ៨៧-០៨-២១១ប្រ.ករបស់ធនាគារជាតិនៃកម្ពុជាស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រធានគណៈកម្មាធិការនេះ គឺជាសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យដែលនឹងត្រូវឆ្លើយតបលើសំណួរទាំងអស់ពីភាគទុនិកនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ។

សមាជិក

គណៈកម្មាធិការមានសមាជិក ៣០ នាក់ ប្រធាននៃគណៈកម្មាធិការ គឺសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងធនាគារ។ សមាជិកទាំងអស់នៃគណៈកម្មាធិការមានឯករាជ្យភាពក្នុងក្រុមហ៊ុន។

- លោក **Giang Sovann** ប្រធាន
- លោកស្រីវេជ្ជបណ្ឌិត **Pung Carolyne** សមាជិក
- លោក **Teo Meng Poh Philip** សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនៃគណៈកម្មាធិការសវនកម្ម នឹងត្រូវប្រារព្ធឡើងជាញឹកញាប់តាមការស្នើសុំ ប៉ុន្តែមិនត្រូវតិចជាង ៤ ដងក្នុងមួយឆ្នាំ។

2. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការនេះមានសមាជិក ៣០ នាក់ ដែលត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល។ ប្រធានគណៈកម្មាធិការនេះ គឺជាបុគ្គលដែលមានបទពិសោធន៍ និងជំនាញក្នុងការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ គណៈកម្មាធិការនេះ មានភារកិច្ចសំខាន់ៗដូចមានចែងក្នុងតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យនិងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះ មានភារកិច្ចត្រួតពិនិត្យលើការអនុវត្តន៍គោលនយោបាយគ្រប់គ្រងហានិភ័យដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាលើកិច្ចការពាក់ព័ន្ធនឹងហានិភ័យរបស់ធនាគារស្របតាមស្តង់ដារអន្តរជាតិ។

សមាជិក

ក្រុមប្រឹក្សាភិបាលជាអ្នកជ្រើសតាំងប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យដែលមានអាណត្តិរយៈពេល ៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការជ្រើសតាំង។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺជាសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងមានឯករាជ្យភាពពីគណៈគ្រប់គ្រងមិនជាប់ពាក់ព័ន្ធនឹងមុខជំនួញណាមួយ ឬទំនាក់ទំនងផ្សេងៗដែលអាចជ្រៀតជ្រែកលើការវិនិច្ឆ័យឯករាជ្យរបស់ពួកគេ។

- លោក **Teo Meng Poh Philip** ប្រធាន
- លោក **Giang Sovann** សមាជិក
- លោក **Neo Poh Kiat** សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមាមុខ ប៉ុន្តែយ៉ាងហោចណាស់ ៤ ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យអាចកោះប្រជុំបន្ថែមទៀត ប្រសិនបើមានការណែនាំចាំបាច់ណាមួយ។

3. គណៈកម្មាធិការតម្លៃការ និងតែងតាំង

គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលស្របតាម តម្រូវការអភិបាលកិច្ច ដើម្បីផ្តល់នូវការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ធនាគារ។ ប្រធានគណៈកម្មាធិការ គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ គណៈកម្មាធិការនេះ ទទួលបានអនុវត្តគោលនយោបាយតម្លៃការ ដើម្បីឱ្យមាន សង្គតិភាពជាមួយនឹងទិសដៅរយៈពេលវែង និងតម្លៃសាជីវកម្មរបស់ ធនាគារ។ គណៈកម្មាធិការនេះ ផ្តល់អនុសាសន៍ខ្លះៗលើនីតិវិធីដើម្បី ជ្រើសរើស និងបំពេញបន្ថែមនូវសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកក្រុម ប្រឹក្សាភិបាលឯករាជ្យដែលមានសក្តានុពល ដើម្បីក្លាយជាសមាជិកគណៈ កម្មាធិការនេះ។ គណៈកម្មាធិការតម្លៃការ និងតែងតាំងត្រូវធ្វើការអនុម័ត ជ្រើសតាំងគណៈគ្រប់គ្រងដានខ្ពស់ផងដែរ។ គណៈកម្មាធិការនេះ ៣ រូប និងលេខាធិការនៃគណៈកម្មាធិការ ១រូប។ ក្រុមប្រឹក្សាភិបាលមានអំណាច គ្រប់ពេលក្នុងការដកសមាជិកណាមួយចេញពីគណៈកម្មាធិការនេះ និងតែង តាំងសមាជិកថ្មីដើម្បីបំពេញកន្លែងទំនេរក្រោយពីការដកចេញនោះ។

សមាជិក

- លោក **Neo Poh Kiat** ប្រធាន
- លោកស្រីវេជ្ជបណ្ឌិត **Pung Carolyne** សមាជិក
- លោក **Yeo Hong Ping** សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមាម្ប ប៉ុន្តែយ៉ាងហោច ណាស់ ២ ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមាន ការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

គណៈកម្មាធិការនាយក

គណៈកម្មាធិការនាយកទាំង ៨ នឹងជួយដល់ប្រធាននាយកប្រតិបត្តិក្នុងការ ផ្ដោតទៅលើបញ្ហាជាក់លាក់តាមរយៈការត្រួតពិនិត្យ និងតាមដាននូវដំណើរ ការប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងអនុវត្តកិច្ចការផ្សេងៗទៀត តាមការចាត់តាំងរបស់ប្រធាននាយកប្រតិបត្តិ និងរាយការណ៍ជូនប្រធាន នាយកប្រតិបត្តិដើម្បីធ្វើសេចក្តីសម្រេចចិត្ត និងដោះស្រាយនូវបញ្ហាផ្សេងៗ ត្រួតពិនិត្យលទ្ធផលការងាររបស់ធនាគារ និងផ្តល់អនុសាសន៍ចាំបាច់មួយ ចំនួនដើម្បីដោះស្រាយនូវប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

1. គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការនេះ រួមមានប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិគ្រប់គ្រង នាយកដ្ឋានទាំងអស់ដែលត្រូវរាយការណ៍ទៅកាន់ប្រធាននាយកប្រតិបត្តិ និង នាយកប្រតិបត្តិគ្រប់គ្រងនាយកដ្ឋានគ្រប់គ្រងហានិភ័យផ្សេងទៀត អាចត្រូវបាន អញ្ជើញចូលរួមប្រសិនបើមានការណ៍ចាំបាច់។ គណៈកម្មាធិការប្រតិបត្តិ ត្រូវជួយ ដល់ប្រធាននាយកប្រតិបត្តិក្នុងការត្រួតពិនិត្យនិងតាមដានដំណើរការអនុវត្តន៍ ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងរាយការណ៍ពីវឌ្ឍនភាពនៃសកម្មភាព ការងារប្រចាំថ្ងៃគ្រប់ផ្នែកពាក់ព័ន្ធទៅប្រធាននាយកប្រតិបត្តិ ព្រមទាំងផ្តល់ អនុសាសន៍ដើម្បីគាំទ្រដល់ការអនុម័តលើបញ្ហាទូទៅដែលកើតឡើងក្នុងប្រតិបត្តិ ការអាជីវកម្មប្រចាំថ្ងៃ។

សមាជិក

សមាជិកគណៈកម្មាធិការប្រតិបត្តិ គឺជានាយកប្រតិបត្តិ ឬនាយកនៃ នាយកដ្ឋានដែលរាយការណ៍ផ្ទាល់ទៅកាន់ប្រធាននាយកប្រតិបត្តិមាន៖

- ប្រធាននាយកប្រតិបត្តិ ប្រធាន
- អនុប្រធាននាយកប្រតិបត្តិ សមាជិក
- ប្រធាននាយកប្រតិបត្តិធនធានមនុស្ស សមាជិក
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយកប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា សមាជិក
- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន សមាជិក
- នាយកប្រតិបត្តិឥណទាន សមាជិក
- ប្រធានផ្នែកនីតិកម្ម លេខាធិការក្រៅ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលណាមួយសមាម្ប ប៉ុន្តែជាមួយ ការប្រជុំគណៈកម្មាធិការប្រតិបត្តិ គឺប្រជុំប្រចាំសប្តាហ៍ លើកលែងតែមាន ការមាញឹកផ្សេងៗពីនេះ ការប្រជុំអាចលើកទៅសប្តាហ៍ក្រោយទៀតបាន។

2. គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងបំណុល

គោលបំណងនៃគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងបំណុល គឺដើម្បី ត្រួតពិនិត្យនិងគ្រប់គ្រងនូវទ្រព្យសម្បត្តិ និងបំណុលរបស់ធនាគារទាំងមូល។ គណៈកម្មាធិការនេះត្រួតពិនិត្យ និងឃ្លាំមើលជាប្រចាំនូវស្ថានភាពហានិភ័យ នានា ដែលអាចបង្កផលប៉ះពាល់ដល់ធនាគាររួមមាន អនុបាតសន្ទនីយភាព អនុបាតសមតុល្យប្រាក់កម្ចីជៀបនឹងសមតុល្យប្រាក់បញ្ញើសន្សំផលប៉ះពាល់ ដែលបណ្តាលមកពីទំហំប្រាក់បញ្ញើសន្សំដែលបានពីមួយប្រភព ឬអតិថិជន ណាមួយ ការកំណត់សំណងអតិបរមា និងអប្បបរមានៃទ្រព្យសកម្ម អកម្ម និងបំណុល ព្រមទាំងការប្រែប្រួលនៃអត្រាការប្រាក់។ អត្ថប្រយោជន៍របស់ ធនាគារត្រូវបានធានាតាមរយៈការគ្រប់គ្រងនូវរាល់ធាតុសកម្មនានានៃទ្រព្យ សកម្ម អកម្ម និងបំណុលយ៉ាងត្រឹមត្រូវ និងប្រកបដោយតម្លាភាព។

សមាជិក

គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល មានតួនាទី តែងតាំងប្រធានគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងបំណុល ដោយមាន អាណត្តិ ៣ឆ្នាំ គិតចាប់ពីពេលតែងតាំង។ គណៈកម្មាធិការនេះ រួមមាន សមាជិកដូចខាងក្រោម៖

- ប្រធាននាយកប្រតិបត្តិ ប្រធាន
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយកប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា សមាជិក
- នាយកប្រតិបត្តិ ឬនាយកនាយកដ្ឋានរកនាភិបាល សមាជិក
- នាយកប្រតិបត្តិវិភាគហានិភ័យ សមាជិក
- លេខាក្រុមហ៊ុន លេខាធិការក្រៅ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលណាមួយសមាម្ប ប៉ុន្តែយ៉ាង ហោចណាស់ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះអាច រៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

3. គណៈកម្មាធិការឥណទាន

គណៈកម្មាធិការឥណទាន ត្រូវបានបង្កើតឡើងដើម្បីធានានូវការអនុលោមតាមអភិបាលកិច្ច និងការគ្រប់គ្រងផលបត្ររបស់ធនាគារ។

គោលបំណងនៃគណៈកម្មាធិការនេះ៖

- អនុម័តគោលការណ៍ណែនាំឥណទាន ដែលស្ថិតក្រោមក្របខ័ណ្ឌអភិបាលកិច្ច និងកម្រិតឥណទានដែលបានផ្តល់ជូនអតិថិជន ឬក្រុមអតិថិជន ដែលបានពាក់ព័ន្ធនឹងសិទ្ធិអំណាចដែលផ្តល់ឱ្យពីគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។
- ទទួលខុសត្រូវចំពោះការអនុវត្ត និងតាមដានប្រព័ន្ធគ្រប់គ្រងហានិភ័យឥណទាន និងគោលនយោបាយទាក់ទងនឹងអាជីវកម្មរបស់ធនាគារទាំងមូល។
- ធានាឱ្យបានការអនុលោមតាមកម្មវិធីអភិបាលកិច្ច និងប្រព័ន្ធត្រួតពិនិត្យ។

សមាជិក

សមាសភាពគណៈកម្មាធិការឥណទានរួមមាន៖

• នាយកប្រតិបត្តិឥណទាន	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	សមាជិក
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ	លេខាធិការ

កិច្ចប្រជុំ

ការអនុម័តអាចធ្វើឡើងដោយប្រើប្រាស់សារអេឡិចត្រូនិក នៅពេលមានករណីចាំបាច់ណាមួយ។ កិច្ចប្រជុំនឹងត្រូវបានធ្វើឡើងនៅពេលណាមួយ សមរម្យប៉ុន្តែយ៉ាងហោចណាស់ធ្វើឡើង ១ ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការឥណទានអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

4. គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន

គោលបំណងនៃការបង្កើតឱ្យមានគណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជននេះឡើង គឺដើម្បីផ្តល់ព័ត៌មានដល់សមាជិកពីសារៈសំខាន់នៃសេវាកម្មអតិថិជន និងដើម្បីចូលរួមសម្របសម្រួល ក៏ដូចជាបង្កើតឱ្យមានវប្បធម៌នៃការបម្រើសេវាកម្មអតិថិជនល្អសម្រាប់ធនាគារទាំងមូល។ លើសពីនេះទៅទៀតគណៈកម្មាធិការនឹងធ្វើការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់ជាអនុសាសន៍ចាំបាច់នានាទៅគ្រប់ទិដ្ឋភាពទាំងអស់នូវគំនិត និងការយល់ឃើញរបស់អតិថិជន ព្រមទាំងធ្វើការដោះស្រាយនូវភាពមិនពេញចិត្តរបស់អតិថិជនទាំងអតិថិជនខាងក្នុងនិងអតិថិជនខាងក្រៅ។

សមាជិក

គណៈកម្មាធិការនេះមានសមាជិក ៥រូបដូចខាងក្រោម៖

• នាយិកាប្រតិបត្តិប្រតិបត្តិការ	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	សមាជិក
• ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខាសមាជិក	
• នាយកគ្រប់គ្រងទីផ្សារ	សមាជិក
• ប្រធានផ្នែកនីតិកម្ម	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានធ្វើឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

5. គណៈកម្មាធិការធនធានមនុស្ស

គោលបំណងនៃការបង្កើតគណៈកម្មាធិការធនធានមនុស្ស៖

- ដើម្បីធានាបានថាគោលនយោបាយធនធានមនុស្សត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយគោលបំណងយូរអង្វែង និងគុណតម្លៃរបស់ធនាគារ។
- ផ្តល់អនុសាសន៍លើនីតិវិធីដល់គណៈគ្រប់គ្រង អំពីរបៀបវារៈដែលពាក់ព័ន្ធនឹងកិច្ចការធនធានមនុស្សណាមួយ ដែលមិនមានចែងក្នុងគោលនយោបាយរបស់ធនាគារ។
- ផ្តល់អនុសាសន៍លើនីតិវិធីដល់គណៈគ្រប់គ្រង អំពីនីតិវិធីបុគ្គលិកចំពោះបញ្ហាដែលគណៈគ្រប់គ្រងមិនអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯងនៅក្នុងនាយកដ្ឋានរបស់ខ្លួន។
- ការទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលទាក់ទងនឹងបញ្ហាបុគ្គលិកដែលចាត់តាំងដោយប្រធាននាយកប្រតិបត្តិ។

សមាជិក

សមាជិកគណៈកម្មាធិការធនធានមនុស្ស គួរតែប្រុងប្រយ័ត្នដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ពួកគេហើយគួរតែដកខ្លួនចេញពីការសម្រេចចិត្តណាមួយ ដែលអាចនឹងមានទំនាស់ផលប្រយោជន៍ (ទោះបីជាវាអាចនឹងកើតមាន ឬកើតមានជាក់ស្តែងក៏ដោយ)។ គណៈកម្មាធិការធនធានមនុស្សមានសមាជិកអចិន្ត្រៃយ៍ដែលមានសមាសភាពដូចខាងក្រោម៖

• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	សមាជិក
• អ្នកសម្របសម្រួលកិច្ចការធនធានមនុស្ស	លេខាធិការ

សមាជិកផ្សេងទៀត អាចនឹងតែងតាំងជាតំណាងក្នុងករណីសមាជិកខាងលើមិនអាចចូលរួមការប្រជុំបាន។ ក្នុងករណីប្រធានគណៈកម្មាធិការនេះត្រូវបានតែងតាំង នោះកិច្ចប្រជុំត្រូវបានដឹកនាំដោយសមាជិកណាម្នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយសមាជិកនៃកិច្ចប្រជុំ។

កិច្ចប្រជុំ

កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើងនៅពេលណាមួយសមរម្យដែលបានកំណត់។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់។

6. គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ហេតុការណ៍ហានិភ័យប្រតិបត្តិការទាំងអស់របស់ធនាគារ។ គោលបំណងនៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមមាន៖

- អនុវត្ត និងរក្សាទុកនូវផ្លូវគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ។
- ត្រួតពិនិត្យ និងកែលម្អរាល់ហេតុការណ៍ហានិភ័យប្រតិបត្តិការដែលអាចធ្វើឱ្យប៉ះពាល់ដល់ធនាគារធ្ងន់ធ្ងរ ដើម្បីបញ្ចៀស ឬកាត់បន្ថយឱ្យស្ថិតក្នុងកម្រិតទាបមួយដែលអាចទទួលយកបាន។

- ទទួលខុសត្រូវលើការអនុវត្ត និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ រួមទាំងគោលនយោបាយនានាដែលសមស្របទៅនឹងអាជីវកម្ម និង យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ។
- ធ្វើឱ្យប្រាកដថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការអនុលោមតាមគោល នយោបាយគ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារទាំងមូល។

សមាជិក

សមាសភាពគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការត្រូវដឹកនាំដោយ ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ និងមានសមាជិកដូចខាងក្រោម៖

- អនុប្រធាននាយកប្រតិបត្តិ ប្រធាន
- ប្រធាននាយកប្រតិបត្តិ អនុប្រធាន
- ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយកប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា សមាជិក
- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន សមាជិក
- នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ សមាជិក
- ប្រធានផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំផ្លូវការលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវរៀបចំឡើងយ៉ាង ហោចណាស់ ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យ មានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

7. គណៈកម្មាធិការលទ្ធកម្ម

គោលបំណងគណៈកម្មាធិការលទ្ធកម្ម គឺដើម្បីស្វែងយល់លើគុណតម្លៃនៃ សាច់ប្រាក់នៅគ្រប់ការធ្វើលទ្ធកម្ម។ តម្លៃដែលត្រូវបានសម្រេចជ្រើសរើស តាមរយៈការប្រកួតប្រជែងដោយបើកចំហ នៅពេលដែលអ្នកផ្គត់ផ្គង់ណាមួយ អាចជឿទុកចិត្តបានថា គម្រោងសំណើរបស់ពួកគេ ត្រូវបានវាយតម្លៃថា អាចទទួលយកបានមិនមានន័យថា “តម្លៃទាប” ជានិច្ចកាលត្រូវបាន ជ្រើសរើសដោយស្វ័យប្រវត្តិនោះទេ ពោលគឺរួមបញ្ចូលទាំងការពិចារណា ទៅលើភាពសមស្រប និងគោលបំណងតម្លៃលើទីផ្សារ ចំណូលលើការ វិនិយោគ ការចំណាយទាំងអស់ក្នុងមួយវដ្តជីវិត ការផ្គត់ផ្គង់ទាន់ពេលវេលា ការគាំទ្របន្ទាប់ពីផ្គត់ផ្គង់រួច និងនិរន្តរភាព បរិស្ថានទំនួលខុសត្រូវសង្គម ភស្តុតាង នៃបទពិសោធន៍ដែលបានអនុវត្តពីមុនការធានាបាននូវប្រសិទ្ធភាព និងការអនុលោមទៅតាមច្បាប់។

សមាជិក

គណៈកម្មាធិការលទ្ធកម្មមានសមាជិកមានដូចខាងក្រោម៖

- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ ប្រធាន
- ប្រធាននាយកប្រតិបត្តិ អនុប្រធាន
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ សមាជិក
- នាយកគ្រប់គ្រងរដ្ឋបាល និងលទ្ធកម្ម សមាជិក និង លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំតាមពេលវេលាសមស្របណាមួយ។ ប្រធានគណៈ កម្មាធិការលទ្ធកម្ម អាចកោះហៅប្រជុំបន្ថែមប្រសិនបើចាំបាច់។

8. គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន

គោលបំណងនៃគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន គឺទទួលខុសត្រូវលើ ការគ្រប់គ្រង និងត្រួតពិនិត្យលើបញ្ហាបច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ការដាក់ដំណើរការ ការអនុវត្តន៍ ការគ្រប់គ្រង និងការត្រួតពិនិត្យ ឡើងវិញនៅគោលនយោបាយ ការអនុវត្តន៍គោលនយោបាយណែនាំ និងគម្រោងនៃបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីសម្រេចបាននូវផែនការ អាជីវកម្ម និងការបង្កើតធនធានក្នុងការកាត់បន្ថយហានិភ័យ។

សមាជិក

គណៈកម្មាធិការនេះរួមមានសមាជិកមានដូចខាងក្រោម៖

- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន ប្រធាន
- ប្រធាននាយកប្រតិបត្តិ អនុប្រធាន
- ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ សមាជិក
- ប្រធាននាយកប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា សមាជិក
- នាយកប្រតិបត្តិប្រព័ន្ធបណ្តាញធនាគារអេឡិចត្រូនិក សមាជិក
- ប្រធានផ្នែកផ្គត់ផ្គង់ប្រព័ន្ធគោល និង លេខាធិការ អភិវឌ្ឍន៍ប្រព័ន្ធបណ្តាញព័ត៌មានវិទ្យា

សមាជិកដទៃទៀតត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅពេលមាន ករណីពាក់ព័ន្ធ។

កិច្ចប្រជុំ

កិច្ចប្រជុំនេះត្រូវរៀបចំនិងធ្វើឡើងតាមការស្នើសុំពីប្រធាននៃគណៈកម្មាធិការ បច្ចេកវិទ្យាព័ត៌មាន។

ការគ្រប់គ្រងហានិភ័យ

CPBank តែងតែបន្តនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយសុវត្ថិភាព និងឯករាជ្យ ដែលរួមបញ្ចូលការអនុវត្តន៍បែបអន្តរជាតិ ឱ្យស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ការគ្រប់គ្រងហានិភ័យរបស់ធនាគារត្រូវបានត្រួតពិនិត្យដោយផ្ទាល់ពីគណៈកម្មាធិការត្រួតពិនិត្យហានិភ័យនៃក្រុមប្រឹក្សាភិបាលហើយមុខងារនេះត្រូវបានគ្រប់ដណ្តប់លើ សកម្មភាពគ្រប់គ្រងហានិភ័យទាំងមូលរបស់ធនាគារ។

ប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ CPBank ផ្តើមចេញពីការកំណត់ហានិភ័យរបស់ធនាគារ ដែលត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាលនិងស្របតាមយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារដោយផ្សារភ្ជាប់ជាមួយនឹងតួបំណងច្បាស់លាស់។ ប្រព័ន្ធគ្រប់គ្រងហានិភ័យនេះក៏មានតួនាទីក្នុងការពង្រឹងវប្បធម៌ហានិភ័យរបស់ធនាគារផងដែរតាមរយៈ “tone from the top” ដែលបញ្ជាក់យ៉ាងច្បាស់ពីហានិភ័យដែលធនាគារនឹងត្រូវជួបប្រទះ។ អាស្រ័យហេតុនេះហានិភ័យជាច្រើនរួមមាន ហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យសន្ទនិយភាព និងហានិភ័យទីផ្សារត្រូវបានត្រួតពិនិត្យ និងធ្វើការកាត់បន្ថយជាប្រចាំ ដើម្បីធានាថាធនាគារអាចរក្សាបាននូវមូលធនសេដ្ឋកិច្ច ការគ្រប់គ្រងដើមទុនសន្ទនិយភាព និងបទប្បញ្ញត្តិផ្សេងៗទៀត។ ក្រុមប្រឹក្សាភិបាលបង្កើតគណៈកម្មាធិការត្រួតពិនិត្យហានិភ័យនេះឡើង ដើម្បីត្រួតពិនិត្យលើគណៈកម្មាធិការគ្រប់គ្រងផ្សេងទៀតដូចជា គណៈកម្មាធិការឥណទាន គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងគណៈកម្មាធិការទ្រព្យសកម្មអក្ខរនិងបំណុលដែលទទួលខុសត្រូវលើការផ្តល់អនុសាសន៍ការអនុវត្តន៍ និងតាមដានពីគោលនយោបាយ និងដំណើរការនៃការគ្រប់គ្រងហានិភ័យ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ មានតួនាទីដាក់ចេញនូវគោលនយោបាយគ្រប់គ្រងហានិភ័យ ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់និងវិភាគអំពីហានិភ័យដែលធនាគារជួបប្រទះ ក៏ដូចជាដើម្បីកំណត់និងគ្រប់គ្រងទំហំហានិភ័យឱ្យបានសមស្រប រួមទាំងការតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់ហានិភ័យ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារតាមរយៈការបណ្តុះបណ្តាលស្តង់ដារនៃការគ្រប់គ្រងនិងនីតិវិធីដើម្បីអភិវឌ្ឍនូវការគ្រប់គ្រងហានិភ័យប្រកបដោយវិន័យ និងប្រសិទ្ធភាពដែលនិយោជិកទាំងអស់យល់យ៉ាងច្បាស់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសវនកម្ម មានតួនាទីត្រួតពិនិត្យការអនុវត្តន៍ការគ្រប់គ្រងផ្ទៃក្នុង និងការអនុលោមតាមបទប្បញ្ញត្តិ។ គណៈកម្មាធិការសវនកម្មត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនូវមុខងារសវនកម្មផ្ទៃក្នុង ក៏ដូចជាផ្នែកអនុលោមភាព។ សវនកម្មផ្ទៃក្នុង មានតួនាទីត្រួតពិនិត្យជាប្រចាំលើការគ្រប់គ្រងផ្ទៃក្នុង នីតិវិធី និងផ្នែកអនុលោមភាព ដើម្បីធានាថាវាបំបាត់បទប្បញ្ញត្តិត្រូវបានអនុវត្តឱ្យបានសមស្របទៅនឹងលទ្ធផលដែលត្រូវរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

ធនាគារធ្វើការគ្រប់គ្រងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការកាត់បន្ថយហានិភ័យធំៗ និងហានិភ័យដែលកំពុងកើតឡើងតាមរយៈដំណើរការអភិបាលកិច្ចផ្ទៃក្នុង ជាមួយនឹងការប្រើប្រាស់ឧបករណ៍និងដំណើរការការគ្រប់គ្រងហានិភ័យ។ វិធីសាស្ត្រក្នុងការកំណត់

អត្តសញ្ញាណ និងវាយតម្លៃផលប៉ះពាល់បង្កើតឡើង ដើម្បីធានាថាធនាគារអាចកាត់បន្ថយផលប៉ះពាល់ នៃហានិភ័យទាំងនេះទៅលើលទ្ធផលហិរញ្ញវត្ថុ ក៏ដូចជាគោលដៅយុទ្ធសាស្ត្ររយៈពេលវែង និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ការវិភាគ និងបម្រែបម្រួលនៃហានិភ័យផលប៉ះពាល់ តែងតែត្រូវបានត្រួតពិនិត្យឡើងវិញដោយប្រើប្រាស់ការវាយតម្លៃហានិភ័យតាមបែបប្រពៃណីនិងការវិភាគសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយ។ វិធីសាស្ត្រទាំងពីរនេះអនុញ្ញាតឱ្យធនាគារមើលឃើញពីហានិភ័យដែលជះឥទ្ធិពលដល់ធនាគារ ដែលជាប់ទាក់ទងទៅនឹងផលប៉ះពាល់ជាក់លាក់។

ធនាគារប្តេជ្ញាបន្តពង្រឹងសមត្ថភាព និងការគ្រប់គ្រងហានិភ័យជាមួយនឹងការពង្រឹងនីតិវិធីហានិភ័យ គោលនយោបាយហានិភ័យ ឧបករណ៍គ្រប់គ្រងហានិភ័យ ការវិភាគហានិភ័យ និងរបាយការណ៍ហានិភ័យ។ ទន្ទឹមនឹងនេះ នីតិវិធីនៃការគាំទ្រ និងការត្រួតពិនិត្យឥណទានរបស់ធនាគារក៏ដូចជាគោលនយោបាយឥណទានក៏ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ និងត្រូវបានកែលម្អដើម្បីធ្វើឱ្យមានតុល្យភាពរវាងល្បឿនសាច់ប្រាក់ និងការគ្រប់គ្រងហានិភ័យរួមជាមួយនឹងការផ្លាស់ប្តូរបទប្បញ្ញត្តិផ្សេងៗ។ ចំណេះដឹងហានិភ័យត្រូវបានបង្ហាញឡើងតាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុង។ តាមរយៈការអនុវត្តន៍តតល់បំណងក្នុងការលើកកម្ពស់គុណភាពផលប៉ះពាល់ ធនាគារក៏នូវតែអាចគ្រប់គ្រងផលប៉ះពាល់ឥណទានបានទោះបីជាផលប៉ះពាល់ឥណទានមានការកើនឡើងខ្ពស់ជាងឆ្នាំមុន និងស្របពេលដែលទីផ្សារកម្ពុជាកំពុងតែជួបប្រទះនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុរបស់ធនាគារក្នុងករណីដែលអតិថិជនឬភាគីខ្ចីប្រាក់ខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ សម្រាប់គោលបំណងនៃរបាយការណ៍គ្រប់គ្រងហានិភ័យ ធនាគារពិចារណា និងរួមបញ្ចូលគ្រប់ធាតុទាំងអស់នៃហានិភ័យឥណទាន - ឧទាហរណ៍ ហានិភ័យកាតព្វកិច្ចបុគ្គល និងហានិភ័យក្នុងវិស័យផ្សេងៗ។

CPBank បានបង្កើតគោលនយោបាយឥណទានបម្រុងប្រយ័ត្ន និងប្រព័ន្ធគ្រប់គ្រងព័ត៌មានដ៏រឹងមាំសម្រាប់ផលិតផលឥណទាន អតិថិជននិងការអនុវត្តន៍បច្ចេកទេសវាស់វែងហានិភ័យកម្រិតខ្ពស់។ គ្រប់បណ្តាផលិតផលឥណទានរបស់ធនាគារ ត្រូវបានគ្រប់គ្រងដោយកម្មវិធីមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់អតិថិជននិងត្រូវបានអនុម័តដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល ហើយកម្មវិធីទាំងនេះត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំសម្រាប់ការអនុវត្តន៍និងការកាត់បន្ថយហានិភ័យ។ ផលប៉ះពាល់ឥណទានត្រូវបានត្រួតពិនិត្យជាប្រចាំដោយផ្អែកលើបទប្បញ្ញត្តិផលប៉ះពាល់ខ្ពស់ៗគ្នា ដើម្បីធានាថាប្រតិបត្តិការរបស់ធនាគារស្ថិតនៅក្នុងព្រំដែនដែលបានកំណត់។ គោលនយោបាយឥណទានទាំងអស់ ត្រូវបានបង្ហាញទៅគណៈកម្មាធិការក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។ ធនាគារមានរបាយការណ៍ផលប៉ះពាល់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែដើម្បីធ្វើការតាមដាន និងត្រួតពិនិត្យ ដូច្នេះធនាគារអាចចាត់វិធានទាន់ពេលវេលា និងអាចកាត់បន្ថយហានិភ័យឥណទានបាន។

ធនាគារតែងតែតាមដាន និងត្រួតពិនិត្យហានិភ័យដោយផ្អែកលើផលិតផល អតិថិជន និងអាជីវកម្ម -ល-។ ក្នុងឆ្នាំ២០២០ ធនាគារបាន

ដាក់ដំណើរការប្រព័ន្ធអនុវត្តឥណទានឆាប់រហ័ស ដែលកំពុងស្ថិតក្នុងការសាកល្បង និងប្រព័ន្ធគ្រប់គ្រងការប្រមូលទិន្នន័យ ដែលរួចរាល់ជាស្ថាពរក្នុងជួរក្នុងការសម្របសម្រួលហានិភ័យសម្រាប់ដំណាក់កាលនីមួយៗនៃវដ្តឥណទាន។ ធនាគារមានគោលដៅចង់ក្លាយជាធនាគារមួយដែលមានលទ្ធភាពគ្មានដែនកំណត់ ដែលគាំទ្រដោយបច្ចេកវិទ្យាដើម្បីបង្កើនសមត្ថភាពក្នុងការបម្រើអតិថិជនឱ្យកាន់តែមានភាពងាយស្រួលជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ និងគួរជាទីគាប់ចិត្ត។

នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាទាំងមូលត្រូវបានរងផលប៉ះពាល់ដោយរោគរាតត្បាតនៃជំងឺកូវីដ១៩។ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ លើអាជីវកម្មនានា ត្រូវបានគេដឹងទូទាំងពិភពលោកគ្មានប្រទេសណាមួយអាចជៀសផុតពីវិបត្តិមួយនេះឡើយ រួមទាំងបណ្តាសេដ្ឋកិច្ចចម្បងៗ និងដៃគូពាណិជ្ជកម្មជាច្រើនរបស់កម្ពុជា។ ស្ថិតក្នុងស្ថានភាពអូសបន្លាយ ស្ថានភាពដែលមិនប្រាកដប្រជា និងមិនធ្លាប់កើតមានពីមុនមកជាហេតុធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបានបិទទ្វារបញ្ឈប់ប្រតិបត្តិការ ជាពិសេសកម្មករជាច្រើនក៏ត្រូវបានបញ្ឈប់ពីការងារ។ ស្ថិតក្នុងកាលៈទេសៈទាំងនេះ ធ្វើឱ្យការបញ្ហាទិញកាន់តែយ៉ាប់យឺនខ្លាំង។ ដោយសារការអនុវត្តនីតិវិធីនៃការជំនួយរបស់ស្ថាប័នហិរញ្ញវត្ថុក្រោមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដូច្នេះធនាគារបានតាមដានយ៉ាងដិតដល់ពីស្ថានភាពរបស់អ្នកខ្ចី ដូច្នេះធនាគារអាចចាត់វិធានការដោះស្រាយបានទាន់ពេលវេលា ជាពិសេសប្រសិនបើអតិថិជនមិនអាចបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនបាន។ ធនាគារបានប្រុងប្រយ័ត្នខ្លាំងក្នុងការផ្តល់នូវបទប្បញ្ញត្តិជូនដល់អតិថិជនជាមួយនឹងការវិភាគលម្អិត នឹងការវាយតម្លៃយ៉ាងតឹងរឹងលើសមត្ថភាពក្នុងការសងប្រាក់។ ទោះបីជាយើងបានសង្កេតឃើញពីការកើនឡើងនៃភាពមិនប្រក្រតីក្នុងរយៈពេលដំបូងនៃការរីករាលដាលជំងឺនេះក្តី ប៉ុន្តែបញ្ហានេះត្រូវបានកាត់បន្ថយវិញនាពេលដំណាច់ឆ្នាំ។ វិធានការជំនួយដែលបានណែនាំដោយរាជរដ្ឋាភិបាលនិងស្ថាប័នហិរញ្ញវត្ថុក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នកខ្ចី អាចជួយទ្រទ្រង់ស្ថានភាពណាបានមួយកម្រិតនិងជួយដល់អ្នកដែលរងគ្រោះឆ្លងផុតនូវគ្រោះដ៏លំបាកនេះ។

ដោយសារការផ្លាស់ប្តូរអាកប្បកិរិយារបស់អតិថិជននៅក្នុងបរិយាកាសថ្មីបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារ និងធុរកិច្ចនានាត្រូវតែកែសម្រួលដំណើរអាជីវកម្មរបស់ខ្លួន និងចាប់យកគំរូអាជីវកម្មថ្មីដែលស្របទៅនឹងកាលៈទេសៈនៃការផ្លាស់ប្តូរនេះ ជាពិសេសស្របពេលដែលមានហានិភ័យកើនឡើងចំពោះសេដ្ឋកិច្ច។ ស្ថិតក្នុងកាលៈទេសៈទាំងនេះ ធនាគារបានប្រកាន់យកគោលការណ៍ប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការអនុវត្តឥណទានថ្មី។ ធនាគារបានផ្តោតលើការវិភាគផ្នែកលើព័ត៌មានពីប្រភពផ្សេងៗ ដើម្បីធានាបាននូវការវិភាគ និងការត្រួតពិនិត្យហានិភ័យប្រកបដោយប្រសិទ្ធភាព។ ទោះបីជាធនាគារបានសង្កេតឃើញថា ការងើបឡើងវិញបន្តិចបន្តួចនៃសេដ្ឋកិច្ចជាមួយនឹងការបើកដំណើរការជាបណ្តើរៗនូវប្រភេទសហគ្រាសមួយចំនួនក៏ដោយ ក៏វិស័យអាជីវកម្មមួយចំនួន មិនអាចវិលត្រឡប់មករកភាពប្រក្រតីវិញបានទេ ជាពិសេសអាជីវកម្មដែលពឹងផ្អែកទៅលើជនបរទេសដូចជាឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

ធនាគារបានអនុវត្តយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយស្ថានភាពហានិភ័យឥណទានផ្សេងៗគ្នា។ ការត្រួតពិនិត្យមើលឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងគុណភាពទ្រព្យសម្បត្តិ តាមរយៈការវិភាគដើមហេតុនៃឧបសគ្គឥណទាន ការវិភាគលើគណនីចាំបាច់ និងការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃតំបន់ដាក់លាក់ ដែលត្រូវបានអនុវត្តប្រចាំឆ្នាំ។ គំនិតផ្តួចផ្តើមមួយចំនួនផ្សេងទៀត ដែលបានបំពេញគោលបំណងកាត់បន្ថយហានិភ័យរបស់ធនាគាររួមមាន ទម្រង់ហានិភ័យឥណទានការស្វែងរកឱកាសសក្តានុពល និងការកែសម្រួលផែនការកំណើន

របស់ធនាគារ ដោយសារតែហានិភ័យកើនឡើងដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត។ ការបែងចែកផលប៉ះពាល់នៅក្នុងគំរូ PD រួមបញ្ចូលផលប៉ះពាល់ថ្មីពីជំងឺរាតត្បាតនេះ។ នៅពេលធនាគារបានអនុវត្តវិធីសាស្ត្រសកម្មចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតតាមរយៈការអនុវត្តនីវិធានការណ៍ផ្សេងៗ។ ធនាគារជឿជាក់ថាផលប៉ះពាល់វិលត្រឡប់មកភាពប្រក្រតីវិញ ទោះបីជាសេដ្ឋកិច្ចទាំងមូលអាចនឹងចំណាយពេលមួយឆ្នាំទៀតក៏ដោយ។

ធនាគារបានអនុវត្តការវាយតម្លៃ នៃផលប៉ះពាល់ហានិភ័យទាំងនេះដែលត្រូវបានដាក់បញ្ចូលទៅក្នុងតេស្តស្រួសស ដើម្បីវាយតម្លៃពីសមត្ថភាពរបស់ធនាគារក្នុងការស្របយកព្រឹត្តិការណ៍ទាំងនេះ ប្រសិនបើវាកើតឡើង។ ធនាគារក៏បានត្រួតពិនិត្យឡើងវិញនូវគោលនយោបាយនិងនីតិវិធីទាំងអស់ក្នុងឆ្នាំ ២០២០ ទាក់ទងនឹងផលិតផលទាំងអស់របស់ធនាគារ។ ជាមួយនឹងតម្រូវការបទប្បញ្ញត្តិនៃការអនុវត្ត CIFRS ធនាគារបានអនុវត្ត IFRS9 ចំពោះការចុះខ្សោយ ដើម្បីអនុលោមតាម និងផ្តួចផ្តើមគំនិតដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ។

ការផ្តោតសំខាន់ជាមួយលើការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងមូលធនក្នុងឆ្នាំ២០២០ ត្រូវបានរក្សាទម្រង់នៃហានិភ័យរបស់ធនាគារឱ្យស្របតាមយុទ្ធសាស្ត្រហានិភ័យ និងការបង្កើនមូលដ្ឋានដើមទុនដើម្បីគាំទ្រគំនិតផ្តួចផ្តើមសម្រាប់គ្រប់គ្រងយុទ្ធសាស្ត្រ របស់ធនាគារដោយផ្តោតលើការបង្កើនប្រសិទ្ធភាពតារាងតុល្យការ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលកើតចេញពីកង្វះខាត និងបរាជ័យក្នុងដំណើរការផ្ទៃក្នុង ធនធានមនុស្ស ប្រព័ន្ធឬព័ត៌មានខាងក្រៅ។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍អាជីវកម្មតាមរយៈការគ្រប់គ្រង និងត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រងជាន់ខ្ពស់។ រួមបញ្ចូលទាំងហានិភ័យផ្នែកច្បាប់ ហានិភ័យប្រតិបត្តិតាម ហានិភ័យគណនេយ្យនិងហានិភ័យនៃការរំលោភបំពាន។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ តម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធអង្គភាព តួនាទី និងគោលនយោបាយគ្រប់គ្រងឱ្យបានច្បាស់លាស់។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនក៏ត្រូវបានដាក់ឱ្យអនុវត្ត។ ទាំងនេះរួមបញ្ចូលការបង្កើតគណៈប្រតិភូអាជ្ញាធរ ការកំណត់ការត្រួតពិនិត្យប្រព័ន្ធជាប្រចាំថ្ងៃ នីតិវិធី និងឯកសារនានា ដើម្បីធានាឱ្យមានការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់។ កត្តាទាំងអស់នេះត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការដែលកើតឡើងពីអាជីវកម្មធនាគារ។ ធនាគារគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅគ្រប់កម្រិត និងត្រួតពិនិត្យដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ មុខងារនីមួយៗត្រូវបានអនុវត្តដោយ ការវាយតម្លៃការត្រួតពិនិត្យហានិភ័យដោយខ្លួនឯង (RCSA) ដែលត្រូវបានសាកល្បងជាប្រចាំដោយក្រុមការងារហានិភ័យប្រតិបត្តិការ ដើម្បីធានាថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការបានត្រឹមត្រូវ។ ធនាគារមានប្រព័ន្ធសម្រាប់ប្រមូលទិន្នន័យដែលបាត់បង់និងមានស្ថូចនាករហានិភ័យសំខាន់ៗ (KRIs) សម្រាប់អាជីវកម្មដើម្បីតាមដានហានិភ័យ។ កម្មវិធីRCSAកំពុងត្រូវបានដាក់ដំណើរការនៅគ្រប់មុខងារនិងបណ្តាញប្រតិបត្តិការសាខាទាំងអស់ ដើម្បីលើកកម្ពស់ការអនុវត្តន៍ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។

នៅក្នុងឆ្នាំ២០២០ ធនាគារបានដាក់ដំណើរការគម្រោងនិរន្តរភាពអាជីវកម្ម (BCP) ជាច្រើនដង ដែលរួមមានការធ្វើ BCP ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលដាក់ចេញនូវគោលការណ៍ធ្វើការ

ពីចម្ងាយ ឬធ្វើការពីផ្ទះ និងការសាកល្បង BCP ដែលឱ្យឈ្មោះថា Call Tree។ សកម្មភាពទាំងនេះត្រូវបានធ្វើឡើងដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបន្តអនុវត្តន៍ការងារស្របតាមផែនការ ក៏ដូចជាការត្រៀមខ្លួន ដើម្បីទប់ទល់នឹងការរំខានណាមួយដែលអាចកើតឡើងនៅក្នុងបរិយាកាសអាជីវកម្មរបស់ធនាគារ។

ធនាគារបានបើកដំណើរការBCP ជាលើកដំបូងនៅខែមីនាឆ្នាំ២០២០។ ធនាគារបានដាក់ដំណើរការនៅគ្រប់ទីតាំងទាំងអស់ជាមួយវិធានការណ៍ជាច្រើនដូចជា៖

- ធានាឱ្យបាននូវអនាម័យ និងវិធានការណ៍បម្រុងប្រយ័ត្នជាមុនដូចជាការវាស់កម្ដៅ ការពាក់ម៉ាស់ របាំងមុខ -ល-
- ការផ្តល់ព័ត៌មានទៅកាន់បុគ្គលិកចំពោះបញ្ហាជំងឺកូវីដ១៩ អំពីកត្តាដែលត្រូវធ្វើ និងមិនត្រូវធ្វើក្នុងពេលមានជំងឺរាតត្បាតនេះ
- ការបែងចែកផែនការងារ និងក្រុមការងារនៅតាមបណ្តាសាខារួមទាំងការធ្វើការពីផ្ទះ ក្នុងអំឡុងខែមីនា ឆ្នាំ២០២១
- ការសាកល្បង Call Tree នៅអំឡុងខែមីនា ឆ្នាំ២០២១
- ដាក់ឱ្យអនុវត្តតាមផែនការ BCP និងធ្វើការសាកល្បងផែនការនេះដើម្បីធានាថាអាជីវកម្មនូវតែបន្តប្រតិបត្តិការទៅមុខ
- ដាក់ការរឹតត្បិតលើការធ្វើដំណើររបស់បុគ្គលិក និងការអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់ការរឹតត្បិតការធ្វើដំណើរ
- ការដាក់ចេញនូវការធ្វើត្រួតពិនិត្យស៊ីស្ទេមដោយខ្លួនឯងសម្រាប់បុគ្គលិក និងការតម្រូវឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅពេលដែលចាំបាច់។

លើសពីនេះទៅទៀត ធនាគារបានអនុវត្តតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃជំងឺរាតត្បាតនេះ ដើម្បីធានាបាននូវការអនុលោម ក៏ដូចជាការការពារបុគ្គលិក និងអតិថិជនពីឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ផ្នែកនីមួយៗមានឯកសារ (BCP) សម្រាប់ភាពអាសន្នណាមួយ។ BCP រួមបញ្ចូលទាំងនីតិវិធី ផែនការ និងព័ត៌មានដែលអាចឱ្យអង្គភាពអាជីវកម្មឆ្លើយតបទៅនឹងការរំខាន ការស្ដារឡើងវិញ និងដំណើរការមុខងារឡើងវិញ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារនឹងជួបការលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់ដោយការប្រគល់សាច់ប្រាក់ឬទ្រព្យសម្បត្តិផ្សេងទៀត។ ហានិភ័យសន្ទនីយភាពកើតចេញ ពីភាពមិនស៊ីសង្វាក់គ្នារវាងពេលវេលា និងបរិមាណលំហូរសាច់ប្រាក់ដែលជាប់ទាក់ទងនឹងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

នៅក្នុងឆ្នាំ២០២០ នៃការរាតត្បាតជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជាបានបន្តអនុវត្តវិធានការជម្រុញសន្ទនីយភាព ជាពិសេសការផ្តល់សន្ទនីយភាពជាប្រាក់រៀលតាមរយៈ ប្រតិបត្តិការ LPCO ដោយយោងតាមស្ថានភាពអត្រាប្តូរប្រាក់រៀល និងស្ថានភាពសន្ទនីយភាពការកាត់បន្ថយអត្រាការប្រាក់អប្បបរមា ០.៥% នៃ (LPCO) សម្រាប់គ្រប់កាលកំណត់ទាំងអស់ ការកាត់បន្ថយអត្រាការប្រាក់ នៃវិញ្ញាបនបត្រប្រាក់បញ្ញើជាប្រាក់រៀល និងផ្តល់អាស្រ័យក្នុងកម្រិតសមស្រប ការកាត់បន្ថយទុនបម្រុងរៀលនឹងប្រាក់បញ្ញើ និងប្រាក់កម្ចីនៅសមតុល្យប្រចាំថ្ងៃស្មើនឹង ៧% (ប្រាំពីរភាគរយ) ជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស ហើយបានដាក់ដំណើរការរហូតដល់ចុងបញ្ចប់

នៃឆមាសទី១ ឆ្នាំ២០២១ ការពន្យារពេលធនាគារ និងស្ថាប័នហិរញ្ញវត្ថុដើម្បីរក្សាបាន ៥០% នៃការមូលធនអភិរក្ស (CCB) និងកាត់បន្ថយនៃអនុបាតគ្របដណ្តប់សន្ទនីយភាព (LCR) តាមការចាំបាច់។

ធនាគារគ្រប់គ្រងសន្ទនីយភាពស្ថិតក្រោមគណៈកម្មាធិការទ្រព្យសកម្មអកម្ម និងបំណុល ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសន្ទនីយភាព ក៏ដូចជាការត្រួតពិនិត្យសន្ទនីយភាពជាប្រចាំ។ តម្រូវការទ្រព្យសកម្មអប្បបរមាត្រូវបានបង្កើតឡើង ដើម្បីធានាថាសមាមាត្រទ្រព្យសកម្មសន្ទនីយភាព និងបំណុល ត្រូវស្ថិតនៅក្រោម កម្រិតអប្បបរមាជាទី១។ ធនាគារបានធ្វើការតាមដានលើស្ថានភាពសន្ទនីយភាព ជាមួយនឹងការត្រួតពិនិត្យមូលដ្ឋានរង្វាស់ដូចជា អនុបាតសាច់ប្រាក់ងាយរងគ្រោះ (LCR) និងការតាមដានជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត ធនាគារក៏បានត្រួតពិនិត្យលំហូរសាច់ប្រាក់ផងដែរ ដើម្បីធានាបាននូវអតិបរិមាណសាច់ប្រាក់នៅក្នុងប្រតិបត្តិការធនាគារ។ ការអនុវត្តន៍ទាំងនេះបាននឹងកំពុងគាំទ្រដល់ធនាគារក្នុងការព្យាករណ៍ ការឆ្លើយតប និងប្រសិទ្ធភាពក្នុងសេណារីយ៉ូធម្មតា និងស្រួស ហើយវាក៏ជួយឱ្យធនាគាររក្សានូវលំនឹងសន្ទនីយភាពផងដែរ។ ធនាគារបានបង្កើតការវិភាគលើតម្លាតកាលកំណត់សម្រាប់ការគ្រប់គ្រងហានិភ័យទីផ្សារដើម្បីធានាបាននូវការផ្តល់មូលនិធិជាមួយនឹងកាលកំណត់ដែលត្រូវការដើម្បីកាត់បន្ថយតម្លាតអប្បបរមា។ ធនាគារក៏បានកំណត់មូលដ្ឋានគ្រឹះមួយចំនួនផងដែរដែលស្ថិតក្រោមរបាយការណ៍ហានិភ័យ ដើម្បីឈានទៅរកការអនុវត្តន៍ប្រកបដោយសុវត្ថិភាពក្នុងការគ្រប់គ្រងហានិភ័យនៅដំណាក់កាលដំបូង។

ក្នុងអំឡុងឆ្នាំ២០២០ ធនាគាររក្សាបាននូវសន្ទនីយភាពបានយ៉ាងល្អដោយអនុលោមតាមបទប្បញ្ញត្តិ។ ធនាគារក៏បានបង្កើតការរៀបចំមូលនិធិ ជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនៅក្រៅប្រទេស ដើម្បីគ្រប់គ្រងសន្ទនីយភាពក្នុងកំឡុងពេលនៃភាពតានតឹងនេះ ដែលអាចឱ្យធនាគារធ្វើប្រតិបត្តិការបានរលូនស្របតាមផែនការ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលបង្កឱ្យមានការផ្លាស់ប្តូរតម្លៃទីផ្សារឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូរប្រាក់បរទេស និងតម្លៃភាគហ៊ុនដែលនឹងបង្កឱ្យមានជាផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារដែលបង្ហាញតាមរយៈប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ស្របពេលដែលការធ្វើឱ្យប្រសើរត្រឡប់មកវិញ។

សរុបជាមួយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទទួលបានសន្ទុះខ្លាំងនៅក្នុងត្រីមាសចុងក្រោយ ជាមួយនឹងគោលនយោបាយរូបិយវត្ថុដែលត្រូវបានអនុម័តដោយធនាគារកណ្តាល និងការបន្តបន្ថយការរឹតត្បិតលើអាជីវកម្មមួយចំនួនដូចជាសាលារៀន ភោជនីយដ្ឋាន និងការកម្សាន្តជាដើម។ ទោះជាយ៉ាងណាក្តី ហានិភ័យត្រូវបានកើតឡើងជាថ្មីដោយសារតែកត្តានៃជំងឺកូវីដ១៩ បានជះឥទ្ធិពលទៅលើការធ្វើដំណើរ និងការដឹកជញ្ជូនអន្តរជាតិ។ ស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលពីបរទេស ជាពិសេសការនាំចេញ និងទេសចរណ៍។

ទោះយ៉ាងណាក្តី ក្នុងអំឡុងពេលនៃរោគរាតត្បាតជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាស្ថានភាពអត្រាប្តូរប្រាក់ដោយការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់ និងការលើកលែងនូវការដាក់កម្រិតលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការបើកបង្ហាញរូបិយប័ណ្ណក្នុងស្រុក។

ដើម្បីទប់ទល់នឹងទីផ្សារហិរញ្ញវត្ថុ ដែលងាយនឹងបង្កជាហេតុណាមួយ ធនាគារកំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ និងធ្វើការវាយតម្លៃ ផលប៉ះពាល់ ដើម្បីធានាថាសកម្មភាពដែលមានប្រសិទ្ធភាពត្រូវបាន ធ្វើឡើងទាន់ពេលវេលាដើម្បីដោះស្រាយនូវភាពមិនច្បាស់លាស់។ ធនាគារក៏បានផ្ដោតការយកចិត្តទុកដាក់ លើការគ្រប់គ្រងហានិភ័យ ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (ROC) និងគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងបំណុល (ALCO) ដើម្បីធានាការគ្រប់គ្រងហានិភ័យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដែលអាចរក្សាបាននូវហានិភ័យស្ថិតក្នុងដែនកំណត់ជាក់លាក់។

ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន

ការលូតលាស់ និងរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានបាននាំមកនូវការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើអាជីវកម្ម និងប្រតិបត្តិការដែលកំពុងត្រូវ បានអនុវត្តនៅក្នុង CPBank។ ការគ្រប់គ្រងសុវត្ថិភាព និងការកំណត់ អត្តសញ្ញាណនៃការគំរាមកំហែងបានក្លាយជាទិដ្ឋភាពចាំបាច់ នៃការ អនុវត្តន៍បច្ចេកវិទ្យាប្រព័ន្ធហិរញ្ញវត្ថុនិងបណ្តាញគាំទ្រដល់ប្រតិបត្តិការ អាជីវកម្មមានភាពរីកចម្រើនក្នុងវិសាលភាពដ៏ធំធេងជាច្រើនឆ្នាំ ហើយ បានផ្តល់ជូននូវភាពខុសគ្នានៃផលិតផល និងសេវាកម្មដែលមានប្រព័ន្ធ ប្រតិបត្តិការនៅតាមទីតាំងជាច្រើន និងត្រូវបានជួយជ្រោមជ្រែងពីអ្នក ផ្តល់សេវាកម្មផ្សេងៗគ្នា។

ធនាគារយល់ច្បាស់ពីហានិភ័យ និងបានរៀបចំគោលការណ៍ណែនាំ សម្រាប់គម្រោងគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានដូចខាងក្រោម៖

- ក. ការបង្កើតគម្រោងគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាវីងមាំ
- ខ. ការពង្រឹងប្រព័ន្ធសុវត្ថិភាព ភាពជឿជាក់ ភាពរឹងមាំ និងការបង្កើត ឡើងវិញ
- គ. ការដាក់ពង្រាយការផ្ទៀងផ្ទាត់ត្រឹមត្រូវដើម្បីការពារទិន្នន័យ ប្រតិបត្តិការ និងប្រព័ន្ធរបស់អតិថិជន

ធនាគារមិនត្រឹមតែធ្វើការគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យនៃ បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការសាកល្បងលើការជ្រៀត ចូលដើម្បីធានាបាននូវភាពរឹងមាំនៃសុវត្ថិភាពប្រព័ន្ធធនាគារ និងចាត់ វិធានការយ៉ាងច្បាស់លាស់ ដើម្បីបង្កើនសុវត្ថិភាពក្នុងការរក្សាប្រព័ន្ធ ឱ្យមានសុវត្ថិភាព។ យើងមានការគ្រប់គ្រងទិន្នន័យបម្រុងទុកសម្រាប់ ការពារព័ត៌មាន ក៏ដូចជាការសង្គ្រោះគ្រោះមហន្តរាយបន្ថែមលើ គេហទំព័រ BCP។ ធនាគារបានដំណើរការគ្រប់គ្រងការប្រើប្រាស់របស់ អតិថិជនដើម្បីធានាថា ការគ្រប់គ្រងប្រើប្រាស់បានត្រឹមត្រូវនៅក្នុង ធនាគារ។ ធនាគារក៏មានដំណើរការគ្រប់គ្រងការផ្លាស់ប្តូរសំណើនៅនឹង កន្លែងដើម្បីធានាថាវាទាញការផ្លាស់ប្តូរ ត្រូវបានវាយតម្លៃបានគ្រប់គ្រាន់ មុនពេលដាក់ពង្រាយ។ ធនាគារបានបញ្ចប់ការដាក់ពង្រាយដំណោះ ស្រាយសុវត្ថិភាពព័ត៌មាន និងការគ្រប់គ្រងព្រឹត្តិការណ៍ (SIEM) ជាមួយ មជ្ឈមណ្ឌលសុវត្ថិភាពប្រតិបត្តិការ២៤/៧ដែលបានពង្រឹងការគ្រប់គ្រង ហានិភ័យបច្ចេកវិទ្យាទាំងមូលរបស់ធនាគារ នៅលើមូលដ្ឋានជាក់ស្តែង និងការពារធនាគារពីបញ្ហាសុវត្ថិភាពតាមរយៈអ៊ីនធឺណិត។ ធនាគារ កំពុងឈានដល់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល ដែលនឹង មិនត្រឹមតែផ្តល់ឱ្យធនាគារនូវដំណោះស្រាយធនាគារដ៏រឹងមាំដែលមាន បច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ចំណុចប្រទាក់ ប្រព័ន្ធជាច្រើន ដែលអាចជឿទុកចិត្តបានសម្រាប់ធ្វើឱ្យការប្រើប្រាស់ របស់អតិថិជនកាន់តែប្រសើរឡើង។

ការប្រតិបត្តិតាម

CPBank បានប្តេជ្ញាចិត្តអនុវត្តឱ្យបានល្អប្រសើរទៅតាមបទដ្ឋានទីផ្សារក្នុងតំបន់ដែលប្រកបដោយគណនេយ្យភាពតម្លាភាពនិងក្រមសីលធម៌ក្នុងការប្រកបអាជីវកម្មដើម្បីលើកកម្ពស់នូវនិរន្តរភាព។ អភិបាលកិច្ចល្អនិងការចូលរួមចំណែកទទួលខុសត្រូវនៅក្នុងសង្គម ជាផ្នែកនៅក្នុងការបង្កើតបាននូវទីផ្សារស្តង់ដារ។ ចំណុចស្នូលនៃកិច្ចប្រឹងប្រែងទាំងនេះគឺសំដៅដល់សុចរិតភាព និងហានិភ័យកេរ្តិ៍ឈ្មោះរបស់ធនាគារដែលត្រូវប្រឈមនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន។

ដើម្បីគ្រប់គ្រងនូវបញ្ហាទាំងនេះ ធនាគារបានបង្កើតនូវមុខងារប្រតិបត្តិតាមករាជ្យមួយ។ ធនាគារបានបង្កើតគោលការណ៍ប្រតិបត្តិតាមក្នុងគោលបំណងដើម្បីបង្ហាញជូនអំពីការកំណត់នូវតួនាទី និងភារកិច្ចព្រមទាំងការទទួលខុសត្រូវរបស់មុខងារប្រតិបត្តិតាមចំពោះការគ្រប់គ្រងហានិភ័យប្រតិបត្តិតាមរបស់ធនាគារ។ គោលការណ៍នេះ ត្រូវបានធ្វើបច្ចុប្បន្នកម្មដែលអនុម័តដោយក្រុមប្រឹក្សាភិបាល និងបានចូលជាធរមាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។ គោលការណ៍នេះ ត្រូវពិនិត្យឡើងវិញយ៉ាងហោចណាស់រៀងរាល់មួយឆ្នាំម្តងឬតាមការចាំបាច់ដើម្បីឆ្លើយតបទៅនឹងឧត្តមភាពទីផ្សារ និងការអនុវត្តន៍ដ៏ល្អបំផុតស្របតាមបរិបទអាជីវកម្មរបស់ធនាគារ ការវិវឌ្ឍន៍នៃច្បាប់ និងបទប្បញ្ញត្តិ។ ការអនុវត្តន៍មុខងារប្រតិបត្តិតាមមានដូចខាងក្រោម៖

ក. ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AMT/CFT)

CPBank បានប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រឆាំងការសម្អាតសាច់ប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ធនាគារបានបង្កើតនូវគោលការណ៍ និងនីតិវិធីស្តីពីការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភេរវកម្មដោយអនុលោមទៅតាមច្បាប់ និងប្រកាស ស្តីពីការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ គ្រប់បុគ្គលិកទាំងអស់ដែលពាក់ព័ន្ធត្រូវបានបណ្តុះបណ្តាល ដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងនីតិវិធីនេះ។

ខ. ការប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ

CPBank បានប្រកាន់ខ្ជាប់យ៉ាងពេញលេញទៅនឹងការគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ធនាគារបានបង្កើតបញ្ជីត្រួតពិនិត្យការប្រតិបត្តិតាម ដើម្បីវាយតម្លៃលើការអនុវត្តន៍របស់ធនាគារ។ នាយកដ្ឋានប្រតិបត្តិតាម គឺជាអ្នកសម្របសម្រួល និងត្រួតពិនិត្យលើការអនុវត្តន៍របស់ធនាគារទាំងមូល ក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

គ. និវេទនកម្ម

ធនាគារបានប្តេជ្ញាចិត្តក្នុងការថែរក្សា និងសម្រេចឱ្យបាននូវបទដ្ឋានខ្ពស់បំផុតក្នុងការបើកចំហទៅលើការបញ្ចេញមតិសុចរិតភាព និងគណនេយ្យភាព។ ភាគីពាក់ព័ន្ធ ឬបុគ្គលិកនៅគ្រប់កម្រិតទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តដោយភាពស្មោះត្រង់មិនលំអៀង និងសុចរិតភាពប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តន៍នេះត្រូវបានពង្រឹងនៅក្នុងធនាគារទាំងមូល ដោយលើកទឹកចិត្តបុគ្គលិកធនាគារឱ្យរាយការណ៍ពីបញ្ហាសំខាន់ៗដោយគ្មានការរារាំងដូចជា៖

- ការរំលោភលើច្បាប់ ឬបទប្បញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ
- ការអនុវត្តន៍មិនត្រឹមត្រូវ កំហុសឆ្គង ឬការគេងបន្លំដែលទាក់ទងទៅនឹងការត្រួតពិនិត្យផ្ទៃក្នុង គណនេយ្យ សវនកម្ម និងបញ្ហាហិរញ្ញវត្ថុផ្សេងៗ

- គ្រោះថ្នាក់សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក
- ការរំលោភលើច្បាប់នៃការអនុវត្តន៍ការងារនៅក្នុងធនាគារ
- ការបិទបាំងដោយចេតនានូវចំណុចណាមួយដែលបានរៀបរាប់ខាងលើ
- ការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី និងការផ្តល់យុត្តិធម៌មិនបានត្រឹមត្រូវ
- ទំនាស់ផលប្រយោជន៍
- ការខូចខាតដែលប៉ះពាល់ដល់បរិស្ថាន
- ការប្រព្រឹត្តិមិនត្រឹមត្រូវ ឬឥរិយាបថដែលគ្មានក្រមសីលធម៌ដែលអាចជាផលប៉ះពាល់ដល់គោលការណ៍របស់ធនាគារ

ឃ. ការដោះស្រាយបណ្តឹងអតិថិជន

ធនាគារបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនដល់អតិថិជន។ ធនាគារបានបង្កើតនូវគោលនយោបាយការដោះស្រាយបណ្តឹងអតិថិជន ដើម្បីផ្តល់ជូននូវការដោះស្រាយបណ្តឹងអតិថិជនប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព និងមានគុណភាពឱ្យអនុលោមទៅតាមប្រកាសលេខ ធ-៧០១៧-២៩៩ ប្រ.ក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា។ គោលនយោបាយនេះ គឺដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងធនាគារទាំងមូល ដែលទាក់ទងទៅនឹងផលិតផល សេវាកម្ម បុគ្គលិកនិងការដោះស្រាយបណ្តឹង។

ង. ការប្រតិបត្តិតាមអនុលោមភាពនូវចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក (FATCA)


CPBank ក៏បាន អនុវត្តផងដែរនូវកម្មវិធី FATCA។ បច្ចុប្បន្ននេះ FATCA ត្រូវបាន ក្លាយជាច្បាប់នៅក្នុងស្រុកដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលតាមកម្រិត IB (IGAIB) ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ ដូច្នេះស្ថិតក្រោមកិច្ចព្រមព្រៀង IGA នេះ មានន័យថា រាជរដ្ឋាភិបាលនិងស្ថាប័នហិរញ្ញវត្ថុ ត្រូវមានកាតព្វកិច្ចអនុវត្តទៅតាមបទប្បញ្ញត្តិរបស់ FATCA។ ការរាយការណ៍ចំពោះគណនីជនជាតិអាមេរិកជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារ គឺស្ថិតក្រោមយុត្តាធិការនៃកម្ពុជាដែលតម្រូវឱ្យធ្វើរបាយការណ៍ទៅអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូចនេះដើម្បីអនុវត្តតាមច្បាប់អនុលោមភាពនូវ ចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក ធនាគារបានដាក់ចេញគោលការណ៍ណែនាំដែលបានធ្វើបច្ចុប្បន្នភាពដូចខាងក្រោម៖

- សេចក្តីសម្រេចលេខ ធបក ០២៣០-០៥-២០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ប្រតិបត្តិស្តីពីអនុលោមភាពនូវ ចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក (FATCA)។
- បន្ថែមពីលើនេះទៅទៀត ធនាគារបានបង្កើតឱ្យមាននូវគណៈកម្មាធិការសម្រាប់ FATCA នេះដែលមានសមាសភាពពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ដែលជាអ្នកបង្កើតប្រព័ន្ធរាយការណ៍ FATCA នេះឡើង។


សមិទ្ធផលសម្រេចបាន

រួមបញ្ចូលជាមួយគ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ


សមតុល្យឥណទាន
\$692 លាន




ប្រាក់ចំណូលសរុប
\$96 លាន



ទ្រព្យសកម្មសរុប
\$1.06 ពាន់លាន




ប្រាក់ចំណេញសរុប
\$11 លាន



- 2015-2017: ស្តង់ដារគណនេយ្យអន្តរជាតិ នៃកម្ពុជា
- 2018-2020: ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា

ប្រសិនបើអ្នកប្រើប្រាស់ប្រព័ន្ធនេះបានប្រើប្រាស់ប្រព័ន្ធនេះ



ចំណាំ៖

- គួសម្រេចចិត្តថា ការបោះឆ្នោតនេះ គឺជាប្រការមួយដែលប្រជាជនអាចរៀនសូត្របាន ដើម្បីក្លាយជាអ្នកបោះឆ្នោតដ៏មានប្រសិទ្ធភាព។
- ប្រសិនបើប្រជាជនមិនចង់បោះឆ្នោត ឬបោះឆ្នោតមិនត្រឹមត្រូវ គេអាចបង្កឱ្យមានការប្រកួតប្រជែងគ្នា រវាងប្រធានាធិបតី និងអគ្គនាយកដ្ឋានបោះឆ្នោត។
- ប្រសិនបើប្រជាជនមិនចង់បោះឆ្នោត ឬបោះឆ្នោតមិនត្រឹមត្រូវ គេអាចបង្កឱ្យមានការប្រកួតប្រជែងគ្នា រវាងប្រធានាធិបតី និងអគ្គនាយកដ្ឋានបោះឆ្នោត។



សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



“គោលដំហរដ៏រឹងមាំ និង
យុទ្ធសាស្ត្រដ៏ឆ្លាតវៃក្នុង
ការជំរុញឱ្យធនាគារ
សម្រេចបានភាពជោគជ័យ
និងរក្សាលំនឹងបានយ៉ាងល្អ
ទោះបីស្ថិតក្នុងស្ថានភាពនៃ
ជំងឺកូវីដ-១៩”

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាមធ្យមមានកំណើនប្រចាំឆ្នាំរហូតដល់ ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រយៈពេល ២០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍ធនធានមនុស្សដោយមានការចូលរួមចំណែកយ៉ាងខ្លាំង ពីវិស័យកសិកម្ម រោងចក្រកាត់ដេរ និងទេសចរណ៍។ ប្រទេសកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងមានគោលបំណងគេចចេញពីជំងឺកូវីដ-១៩ និងប្រែក្លាយប្រទេសនេះជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នាពេលខាងមុខនេះ។ ដើម្បីសម្រេចបាននូវសមិទ្ធផលដែលរំពឹងទុកនេះ ប្រទេសកម្ពុជាបាននឹងកំពុងធ្វើពិធីកម្មរបស់ខ្លួន លើវិស័យផលិតកម្មកាត់ដេរ និងវាយនភ័ណ្ឌជាមួយនឹងការពង្រីកកំណើននៃការនាំចេញក្នុងតម្លៃខ្ពស់។

យើងបានសង្កេតឃើញពីភាពរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តទូទាំងប្រទេស។ កំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញបានកើនឡើងស្ទើរតែទ្វេដង ក្នុងកំឡុងពេលនេះ។ យោងតាមតាមការព្យាករណ៍ ប្រជាជនក្នុងរាជធានីភ្នំពេញសព្វថ្ងៃមានចំនួន ២លាននាក់ ហើយក៏រំពឹងថានឹងមាន

ការកើនឡើងរហូតដល់ ៣លាននាក់ នៅក្នុងឆ្នាំ២០៣០។ សេដ្ឋកិច្ចប្រទេសកម្ពុជាបានរក្សាកំណើនដ៏រឹងមាំ ជាមួយនឹងអតិផរណាទាបនិងអាចគ្រប់គ្រងបានដែលជាឱកាសដ៏អំណោយផលសម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការរបស់ខ្លួនប្រកបដោយចីរភាព។ ការបន្តសម្របខ្លួនតាមបច្ចេកវិទ្យាថ្មីៗដើម្បីឆ្ពោះទៅរកភាពទំនើបកម្មក្នុងឧស្សាហកម្មហិរញ្ញវត្ថុកំពុងដើរតួនាទីយ៉ាងសំខាន់នៅលើវិស័យនេះ ដែលផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋឱ្យទទួលបាននៅសេវាហិរញ្ញវត្ថុល្អប្រសើរ ទោះបីជាពួកគាត់ស្ថិតនៅទីជនបទក៏ដោយ។

នៅក្នុងឆ្នាំ២០២០ យើងបានជួបប្រទះនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលដល់ការរស់នៅ និងជីវភាពរបស់ប្រជាជននៅគ្រប់ទីកន្លែង។ ឆ្នាំនេះផងដែរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានផលប៉ះពាល់គួរឱ្យកត់សម្គាល់។

យើងបានឆ្លងកាត់បញ្ហាប្រឈម និងភាពមិនប្រក្រតីផ្សេងៗជាច្រើនក្នុងកំឡុងពេលដ៏លំបាកមួយនេះ ប៉ុន្តែដោយឆន្ទៈដ៏មោះមុតនៃក្រុមការងារទាំងអស់ យើងក៏អាចឆ្លងផុតគ្រោះដ៏លំបាកមួយនេះបានដោយជោគជ័យ។

ជំងឺរាតត្បាតជាសកលមួយនេះ មិនត្រឹមតែបង្កើតភាពមិនប្រក្រតីកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱ្យយើងនូវឱកាសក្នុងការគិតគូរពីកត្តាផ្សេងៗទៀត ជាពិសេសផ្នែកប្រតិបត្តិការជួរមុខ

ដែលយើងរំពឹងថាអតិថិជននឹងទទួលបាននូវបទពិសោធន៍នេះ យ៉ាងពេញលេញ ហើយក្នុងឆ្នាំ១៩ កំពុងជំរុញឱ្យមនុស្សគ្រប់ រូបកាត់បន្ថយនូវការប៉ះពាល់ដោយផ្ទាល់ ដែលជាហេតុអាចធ្វើ ឱ្យសេដ្ឋកិច្ចជួបនូវគ្រោះហានិភ័យ។ យើងទាំងអស់គ្នាបានដឹង ហើយថាបច្ចេកវិទ្យាឌីជីថល មិនត្រឹមតែជាជម្រើសដ៏ប្រសើរ បំផុតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការពិតដែលវាជាតម្រូវការសម្រាប់ មនុស្សគ្រប់គ្នា។ ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជា ដែលបានផ្ដោតសំខាន់ លើការជំរុញបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗគ្នាដូចជា៖ ការដាក់ចេញនូវ ប្រព័ន្ធធាតង ប្រព័ន្ធផ្ទេរប្រាក់ឆ្លងធនាគារ Retail Pay, Koica និងប្រតិបត្តិការឆ្លងធនាគារ CSS ជាដើមដែលមិន ត្រឹមតែធ្វើឱ្យការប្រើប្រាស់សេវាធនាគាររបស់អតិថិជន មានភាព ងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការធ្វើប្រតិបត្តិការ មួយចំនួនមានភាពកាន់តែប្រសើរឡើង។

ទោះបីជាមានគំនិតផ្តួចផ្តើមផ្សេងៗ ពីរាជរដ្ឋាភិបាលតាមរយៈ ការដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីជំរុញដល់សេដ្ឋកិច្ចក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយខិតជិត ចំណុចស្លន្ទនៅក្នុងឆ្នាំ២០២០។ ការប្រឆាំងនឹងផ្នែកភូមិសាស្ត្រ នយោបាយរវាងប្រទេសចិន និងសហរដ្ឋអាមេរិកក៏កាន់តែខ្លាំង ឡើងៗ ដែលកាន់តែបន្ថែមការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។ ដើម្បីប្រឆាំងនឹងស្ថានភាពមួយនេះ CPBank បានបង្ហាញនូវភាពខ្លាំងមួយចំនួនរបស់ខ្លួន ជាមួយនឹងគំនិត ផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ច CPBank បានរក្សាភាពឥតរូបិយភាពនៃទ្រព្យសកម្មរបស់ខ្លួនសរុប ជាង ១,០០០,០០០,០០០ដុល្លារអាមេរិក និងការសម្របខ្លួន យ៉ាងរហ័ស ទោះបីជាស្ថានភាពមានភាពច្របូកច្របល់ក្នុង ទីផ្សារក៏ដោយ។ ជាពិសេសនៅក្នុងឆ្នាំ២០២០ យើងសម្រេច បាននូវទំហំឥណទានកើនឡើង ៤% និងប្រាក់ចំណេញសុទ្ធ ៨.៥លានដុល្លារអាមេរិក ទោះបីជាមានការរំខានដល់សេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ នេះក៏ដោយ។

ខ្ញុំតែងតែជឿជាក់ថាការផ្លាស់ប្តូរ គឺជានិរន្តរភាពនៅក្នុងជីវិត និង អាជីវកម្ម។ ការធ្វើសមាហរណកម្ម គឺពិតជាមានសារៈសំខាន់ ណាស់ជាមួយនឹងចក្ខុវិស័យនាពេលអនាគត ដែលខ្ញុំជឿថាជា សមាសធាតុដ៏សំខាន់នោះ នឹងជួយដល់បង្កើតគុណតម្លៃ និង និរន្តរភាពជូនភាគទុនិក និងផ្នែកពាក់ព័ន្ធទាំងអស់។ កត្តាដែល ផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តថា យើងនឹងទទួលបានជោគជ័យយូរអង្វែង នេះ គឺកើតចេញពីសមិទ្ធផលដែលសម្រេចបាននៅក្នុងថ្ងៃនេះ ដែលរួមមានទ្រព្យសកម្មសរុបជាង១ពាន់ដុល្លារអាមេរិកជាមួយ នឹងដើមទុនដ៏គ្រប់គ្រាន់សម្រាប់ផែនការនាពេលអនាគត។

ក្នុងកំឡុងឆ្នាំ ២០២០ CPBank បានរីកចម្រើនគួរឱ្យកត់ សម្គាល់ជាមួយសមិទ្ធផលធំៗ និងសំខាន់ៗរួមមានការពង្រីក បណ្តាញប្រតិបត្តិសាខាចំនួន ៥៨ទីតាំងទូទាំងប្រទេស ការ ដំឡើងម៉ាស៊ីនអេធីអឹម ចំនួន ៧០គ្រឿង នៅគ្រប់សាខា និង តំបន់សក្តានុពល ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនដាក់ប្រាក់ចំនួន ២ គ្រឿង និងសេវាកម្មធនាគារផ្សេងៗជាច្រើនទៀត។ នៅក្នុង ឆ្នាំ២០២០ នេះផងដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែល ជាបុត្រសម្ព័ន្ធរបស់ធនាគារក៏សម្រេចបាននូវប្រាក់ចំណេញ ជាមួយនឹងកំណើននៃផលបំពេញជាទីគាប់ប្រសើរ។

សមិទ្ធផលជាច្រើនត្រូវបានដាក់ឱ្យដំណើរការតាមរយៈប្រព័ន្ធ ទំនើបកម្ម ដែលរួមបញ្ចូលសេវាអតិថិជនតាមអនឡាញការធ្វើ ប្រតិបត្តិការតាមរយៈសេវាធនាគារចល័តក្នុងទូរស័ព្ទ និងបណ្តាញ បម្រើសេវាកម្មជាច្រើនផ្សេងទៀត។ ធនាគារបានដឹងយ៉ាងច្បាស់ ពីភាពចាំបាច់ និងសក្តានុពលនៃសេវាធនាគារឌីជីថលក្នុងទីផ្សារ ចម្រុះ ដើម្បីភ្ជាប់បណ្តាញជាមួយផ្នែកពាក់ព័ន្ធខាងក្នុង និងក្រៅ ធនាគារ។ ដោយហេតុនេះ យើងអាចពង្រីកវិសាលភាពសេវា ហិរញ្ញវត្ថុនៅទូទាំងប្រទេស។ ជាមួយនឹងភាពទំនួលខុសត្រូវនិង ភាពឆ្លាតវៃនៃក្រុមការងាររបស់ធនាគារ រួមទាំងទទួលបានការ គាំទ្រ និងផ្តល់ទំនុកចិត្តពីភាគទុនិក និងអតិថិជនរបស់យើង យើងមានភាពជឿជាក់ថានឹងងើបចេញពីបញ្ហាមួយនេះបាន។

ការបន្តផ្តោតលើគុណភាពសេវាកម្មជូនអតិថិជន ជាកត្តានាំឱ្យ សេវាធនាគារកាន់តែមានភាពងាយស្រួល សាមញ្ញ និងស្វ័យប្រវត្តិ។ នាខែសីហា ឆ្នាំ២០២០ យើងបានចាប់ផ្តើមសាកល្បងនូវ ប្រព័ន្ធអនុម័តឥណទានដោយស្វ័យប្រវត្តិ ដើម្បីជួយសម្រួលដល់ ការផ្តល់ឥណទានជូនអតិថិជនឱ្យមានភាពងាយស្រួល និងឆាប់ រហ័សបំផុត។ នៅក្នុងឆ្នាំ២០២០ យើងបានធ្វើឱ្យប្រតិបត្តិការ មានភាពងាយស្រួល សាមញ្ញ តែសុវត្ថិភាពជាងមុន និងផ្តោត សំខាន់លើតម្រូវការរបស់អតិថិជន។ ក្រោមការដឹកនាំប្រកប ដោយសមត្ថភាព គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យ ធនាគារឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះបាន។ ខ្ញុំពិតជា មានសេចក្តីសោមនស្សរីករាយចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបាន ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្តប្រតិបត្តិការអាជីវកម្ម ក៏ដូចជាក្សានូវសុវត្ថិភាពទាំងបុគ្គលិក និងអតិថិជនក្នុង អំឡុងពេលនេះផងដែរ។

ដូចសព្វមួយដង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ក្រុមការងារទាំងអស់ នៃក្រុមប្រឹក្សាភិបាលដែលតែងតែប្រកាន់ ខ្ជាប់នូវការណែនាំ ដែលជាកត្តាចម្បងក្នុងការជួយធនាគារ ឆ្លងកាត់ពេលវេលាដ៏លំបាក និងបង្កើតឱកាសថ្មីៗ ជាច្រើន ផ្សេងទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ស្ថាប័នបច្ចេកទេស ក្រុមនានានៃប្រទេសកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលតែង តែគាំទ្រដល់ធនាគារ។ ការបន្តគាំទ្ររបស់ស្ថាប័នទាំងអស់នេះ គឺជារឿងដែលគួរឱ្យកោតសរសើរខ្លាំងបំផុត។ ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់របស់ធនាគារដែល តែងតែជឿទុកចិត្ត និងគាំទ្រនូវគ្រប់សេវាកម្មរបស់ធនាគារ។

ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុម ការងារជួរមុខ និងក្រុមការងារសង្គ្រោះដែលបានលះបង់ខ្លួន ឯង និងក្រុមគ្រួសារ ក្នុងការបំពេញកាតព្វកិច្ចការងារដើម្បីជួយ ប្រទេសឱ្យឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះ។ ខ្ញុំសង្ឃឹមថា យើងនឹងបានឃើញថ្ងៃនេះជាថ្មី ជាមួយនឹងការបិទបញ្ចប់នៃជំងឺ កូវីដ១៩ នាពេលឆាប់ៗខាងមុខនេះ។



អ្នកឧកញ៉ាបណ្ឌិត ពុង យាវ៉ែស
ប្រធានក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងការណ៍របស់ប្រធាននាយកប្រតិបត្តិ



កំណត់ផែនការយុទ្ធសាស្ត្រ
ប្រែក្លាយពីផលប៉ះពាល់
នៃជំងឺកូវីដ-១៩ ទៅជា
ឱកាសក្នុងការផ្តល់សេវា
ហិរញ្ញវត្ថុលើបច្ចេកវិទ្យា
ទំនើបជូនអតិថិជន

ឆ្នាំ២០២០ ជាឆ្នាំដែលសេដ្ឋកិច្ចសកលលោកបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺកូវីដ-១៩ វាក៏បានជះឥទ្ធិពលយ៉ាងខ្លាំងមកដល់ប្រទេសកម្ពុជាផងដែរ បើទោះជាយើងឃើញថាជំងឺនេះ មិនមានផ្តល់ការប៉ះពាល់ទៅដល់ជីវិតមនុស្សនៅកម្ពុជាក៏ដោយ។ ក្នុងនាមជាធនាគារមួយដែលផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ ជូនអតិថិជនគ្រប់កម្រិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងក្នុងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរភាពដល់ភាគទុនិកបុគ្គលិក និងសង្គមជាតិទាំងមូល។ យើងតែងតែស្ថិតនៅជាមួយអតិថិជននិយោជិក និងសហគមន៍ ដើម្បីជាទីពឹងពាក់ជួយសម្រាលបន្ទុក និងស្វែងរកនូវ ដំណោះស្រាយហិរញ្ញវត្ថុជូនពួកគាត់។ ខ្ញុំជឿជាក់ថាក្នុងពេលវេលាដ៏លំបាកមួយនេះ យើងទាំងអស់គ្នាបានសហការគ្នាបានយ៉ាងល្អ ហើយក៏បានបង្ហាញនូវភាពរឹងមាំរបស់យើងដែលជាចំណុចដែលគួរឱ្យកត់សម្គាល់ផងដែរ។

ក្នុងនាមជាធនាគារដែលមានប្រតិបត្តិការសាខាពាសពេញផ្ទៃប្រទេសកម្ពុជា យើងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ច - សង្គម រួមនឹងស្មារតីនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរតាមរយៈសមាគមធនាគារនៅកម្ពុជា។ យើងតែងតែផ្ដោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពទៅលើតម្រូវការផ្នែកហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង ដើម្បីជួយគាំទ្រពួកគាត់នៅក្នុងគ្រាលំបាកនេះ។ នេះជា

ការពិតដែលយើងតែងតែស្ថិតនៅជាមួយអតិថិជនរបស់យើង ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែខ្ញុំពិតជាមានភាពរីករាយដែលយើងបានឆ្លងកាត់នូវការសាកល្បងក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលនៅជាមួយអតិថិជនក្នុងគ្រាលំបាកនេះ តាមរយៈការបង្កើតជាឱកាសថ្មីៗសម្រាប់ពួកគាត់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នមានសមត្ថកិច្ច ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់នូវវិធានការ និងការណែនាំផ្សេងៗ ដើម្បីជួយបំពេញនូវតម្រូវការចំបាច់នៅក្នុងគ្រាលំបាកនេះ។ ស្ថិតក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ិនវេសមិនហ្វូលឌីង ហ្វូឡីតុនហ្វាយណាន់ស៊ីល្យូហ្វូលឌីង និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា យើងមានឯកសិទ្ធិពេញលេញក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលប្រកបដោយនិរន្តរភាពជូនដល់អតិថិជនរបស់យើង ទោះបីស្ថិតនៅក្នុងកំឡុងពេលនៃការរាតត្បាតរបស់មេរោគជាសកលនេះក៏ដោយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានវិនិយោគលើការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដែលខ្ញុំជឿជាក់យ៉ាងម៉ត់ចត់ថាទាំងនេះជាឱកាសក្នុងការរៀបចំដំណើរការអាជីវកម្មរបស់យើងឱ្យមានភាពរលូន ទោះស្ថិតក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះក្តី។ ក្រុមប្រឹក្សាភិបាលនិងភាគទុនិករបស់យើងបានយល់ស្របលើគម្រោងផ្សេងៗសម្រាប់ការដាក់ដំណើរការសេវាកម្មតាមរយៈឌីជីថលក្នុងកំឡុងឆ្នាំ២០២០ ដែលផ្តល់ជាលទ្ធភាពក្នុងការបម្រើសេវាធនាគារដែលប្រកបដោយគុណភាព និងល្អប្រសើរជូនអតិថិជនប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។ ខ្ញុំបានធ្វើការចង្អុលបង្ហាញដល់ធនាគារ ដើម្បីរៀបចំជាមូលដ្ឋានគ្រឹះឱ្យបានរឹងមាំដែលជួយយើងឱ្យសម្រេចបាននូវកំណើនប្រកបដោយចីរភាពនាពេលខាងមុខនេះ។ នៅក្នុងឆ្នាំ២០២០ ទោះបីជាមានជំងឺរាតត្បាតជាសកលមួយនេះក៏ដោយ ក៏ការអនុវត្តន៍ការងាររបស់យើងប្រកបទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ យើងបានកែប្រែស្ថានភាពនេះ ឱ្យទៅជាឱកាសដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជនក្នុងការស្វែងយល់ពីពួកគាត់ឱ្យកាន់តែច្បាស់ ដែលជាកត្តាជួយយើងក្នុងការបម្រើសេវាកម្មជូនពួកគាត់ឱ្យបានល្អបំផុត។ យើងខិតខំរីករាយគ្រប់មធ្យោបាយ ក្នុងការធ្វើប្រតិបត្តិការជូនអតិថិជន ក្នុងនាមជាធនាគារដែលមានទំនួលខុសត្រូវ និងស្របទៅតាមបទប្បញ្ញត្តិច្បាប់ ដើម្បីជាប្រយោជន៍ជូនដល់អតិថិជន សង្គមជាតិ និងពិភពលោកទាំងមូល។ នាចុងឆ្នាំ២០២០ធនាគារបានពង្រីកបណ្តាញសាខារបស់ខ្លួនរហូតដល់៥៨សាខាទូទាំងប្រទេស ដើម្បីនាំយកសេវាធនាគារជូនទៅដល់អតិថិជនឱ្យស្ថិតនៅជិតពួកគាត់បំផុត។ យើងបានដាក់ដំណើរការសេវាស្នើសុំបើកគណនីតាមរយៈអនឡាញ និងបានធ្វើបច្ចុប្បន្នភាពសេវាធនាគារចល័តតាមទូរសព្ទជាមួយនឹងមុខងារថ្មីៗជាច្រើន ដើម្បីបម្រើសេវាធនាគារជូនអតិថិជនរបស់យើងឱ្យមានភាពងាយស្រួល និងកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ យើងក៏បានចុះហត្ថលេខាលើភាពជាដៃគូជាមួយនឹងក្រុមហ៊ុន BII24 ក្នុងការដាក់ឱ្យប្រើប្រាស់សេវាបង់វិក្កយប័ត្រជាច្រើនប្រភេទជូនដល់អតិថិជនរបស់យើងផងដែរ។ យើងក៏បានដាក់ចេញនូវប័ណ្ណឥណទានវិសា សម្រាប់ប្រើប្រាស់នៅក្នុងទីផ្សារផងដែរ។ សេវាឥណទានសហគ្រាសខ្នាតតូច និងមធ្យមរបស់យើងក៏កំពុងបម្រើជូនដល់ប្រជាជន ដែលប្រកបអាជីវកម្មខ្នាតតូច ជាមួយនឹងការច្នៃប្រឌិតថ្មី ដើម្បីគាំទ្រដល់វិនិយោគិនធំៗក្នុងការជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ នៅក្នុងឆ្នាំ២០២០ គ្រឹះស្ថាន ហ្វូណាន មីក្រូហិរញ្ញវត្ថុភីអិលស៊ី ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរនិងបានអនុវត្តនូវវិធីសាស្ត្រ

ស្រដៀងគ្នាជាមួយនឹងធនាគារផងដែរ។ យើងបានពង្រឹងនូវផែនការបន្តអាជីវកម្មរបស់យើង មិនមែនត្រឹមតែសម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាដល់សុវត្ថិភាពបុគ្គលិក និងអតិថិជនតាមរយៈវិធានការសុខាភិបាលនិងសុវត្ថិភាពផ្សេងៗ ក្នុងពេលមានការរាតត្បាតនៃជំងឺនេះ។ លើសពីនេះទៀត យើងមានហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលដ៏រឹងមាំ ដែលងាយស្រួលសម្រាប់ការធ្វើប្រតិបត្តិការ ទោះបីជាមានការបែងចែកឱ្យបុគ្គលិកធ្វើការពីផ្ទះក្តី។ សេវាធនាគារឌីជីថលរបស់យើងក៏ជួយយ៉ាងសកម្មដល់អតិថិជនដើម្បីធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងតាមរយៈអនឡាញបានដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារដោយផ្ទាល់ឡើយ។ នៅក្នុងឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់យើងបានកើនឡើង ៣១% ដែលទ្រព្យសកម្មសរុបកើនឡើងដល់ជាង ១,០០០,០០០,០០០ លានដុល្លារអាមេរិក ដែលភាគច្រើនបានមកពីកំណើននៃប្រាក់បញ្ញើសន្សំដែលស្មើនឹង ៣៧%។ ទោះបីប្រាក់ចំណេញរបស់យើងនៅឆ្នាំ២០២០ ទាបជាងឆ្នាំ២០១៩ បន្តិច ប៉ុន្តែយើងបានពង្រឹងធនធានដើមទុនរបស់យើងកាន់តែរឹងមាំ ដើម្បីសម្រេចឱ្យបាននូវកំណើននាឆ្នាំខាងមុខ។ យើងក៏សម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន គណនីអតិថិជនជាង ១០០,០០០គណនី និងសេវាអេធីអឹម តាមអាចធ្វើប្រតិបត្តិការឆ្លងធនាគារតាមរយៈសមាជិក CSS ជាង ៥០០០ទីតាំង។ តួលេខទាំងអស់នេះ មិនត្រឹមតែជាសមិទ្ធផលដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃគោលដៅក្នុងការក្លាយជាធនាគារពាណិជ្ជ និងជាធនាគារឈានមុខនៅក្នុងទីផ្សារក្នុងចំណោមធនាគារឈានមុខទាំង ៥ ផ្នែកសហគ្រាសធុនតូច និងមធ្យមទាំងអស់ (MSME) នៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ២០២០ គឺជាឆ្នាំដែលមានបញ្ហាប្រឈមខ្លាំង ប៉ុន្តែធនាគារនូវតែបន្តបង្ហាញឱ្យឃើញនូវភាពខ្លាំងរបស់ខ្លួន។ ទាំងអស់នេះសុទ្ធសឹងតែកើតចេញពីការលះបង់របស់ក្រុមការងារគ្រប់លំដាប់ជាន់ថ្នាក់របស់ធនាគារ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំអស់ពីសមត្ថភាព ក៏ដូចជាក្រុមប្រឹក្សាភិបាល និងភាគទុនិកសម្រាប់ការណែនាំដ៏មានតម្លៃ ដើម្បីជាស្ថានក្នុងការធ្វើដំណើរឆ្លងកាត់គ្រាដ៏លំបាកលើវិស័យហិរញ្ញវត្ថុ និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ន។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថាប័នមានសមត្ថកិច្ចទាំងអស់សម្រាប់ដំណើរការប្រព័ន្ធអេកូឡូស៊ី ក្នុងការជួយឱ្យយើងអនុវត្តបាននូវទំនួលខុសត្រូវដែលប្រកបដោយទំនុកចិត្ត និងនិរន្តរភាព។ ក្នុងនាមជាធនាគារពាណិជ្ជមួយនៅក្នុងប្រទេសកម្ពុជា យើងនៅទីនេះដើម្បីបម្រើសេវាហិរញ្ញវត្ថុជូនលោកអ្នកដោយយកចិត្តទុកដាក់ ដើម្បីធានាបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតនិងផ្តល់ជូនសេវាកម្មដ៏ល្អបំផុត។ ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបន្តការគាំទ្រ និងជឿជាក់មកលើធនាគាររបស់យើងខ្ញុំ។

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

ក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល នៃ CPBank ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ អ្នកឧកញ៉ា បណ្ឌិតបានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ស្ថាប័នទាំងបីបាន យ៉ាងជោគជ័យបំផុតក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ាបណ្ឌិតជាសហគ្រិនដ៏ឆ្លើម និង ជាអ្នកដឹកនាំធុរកិច្ចដ៏គួរឱ្យគោរពក្នុងប្រទេសកម្ពុជា និងប្រទេសកាណាដា និងធ្លាប់ បានបម្រើការងារក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើន រួមមានប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនផ្គត់ផ្គង់នាវា និង Oriental Commercial Inc.។ អ្នកឧកញ៉ាបណ្ឌិតបានដឹកនាំ CPBank ឱ្យទទួល បានភាពរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ ក៏ដូចជាធនាគារ កាណាឌីយ៉ា ចាប់តាំងពីឆ្នាំ១៩៩១ មក។

មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ាបណ្ឌិត មានតួនាទីជាប្រធានសមាគមអ្នកសាងសង់ កម្ពុជា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំឧស្សាហកម្មដើម្បីដឹកនាំការអភិវឌ្ឍន៍ វិស័យធនាគារ និងសំណង់នៅកម្ពុជា និងធ្លាប់មានតួនាទីជាប្រធានសមាគមធនាគារ នៅកម្ពុជាផងដែរ។

អ្នកឧកញ៉ាបណ្ឌិត បានទទួលពានរង្វាន់កិត្តិយសថ្នាក់ “មហាសេរីវឌ្ឍនៈ” ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០២ និងទទួលបានមេដៃស្ថាបនាជាតិថ្នាក់លេខមួយដែលប្រគល់ជូនដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២។

នាថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានទទួលគោរមងារកិត្តិយស ជា “អ្នកឧកញ៉ា” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី នៃ រាជបណ្ឌិតសភាកម្ពុជា។



លោក YEO HONG PING
អនុប្រធានក្រុមប្រឹក្សាភិបាល

លោក YEO HONG PING មានតួនាទីត្រួតពិនិត្យលើការបង្កើតសិទ្ធិធុរកិច្ចរបស់ Fullerton Investment Holding Pte Ltd, និងអភិវឌ្ឍន៍ចក្ខុវិស័យ និងយុទ្ធសាស្ត្រ របស់ Fullerton Investment Holding Pte Ltd, ដោយមានគោលដៅបង្កើនតម្លៃ ភាគទុនិកដោយឈរលើនិរន្តរភាព។ ក្នុងនាមជាអគ្គនាយក លោកមានទំនួលខុស ត្រូវទាំងស្រុងលើ Fullerton Investment Holding Pte Ltd, និងក្រុមហ៊ុន វិនិយោគរបស់ខ្លួន។

មុនពេលចូលរួមជាមួយ Fullerton Investment Holding Pte Ltd, លោក YEO HONG PING គឺជានាយកគ្រប់គ្រងក្រុមហ៊ុន J.P. Morgan និងជាអ្នក ទទួលខុសត្រូវខាងអាជីវកម្មទូទៅ នៃធនាគារវិនិយោគនៅក្នុងប្រទេសសិង្ហបុរី។

លោក YEO HONG PING ក៏ធ្លាប់បម្រើការជាសមាជិកគណៈកម្មាធិការគ្រប់គ្រង ជាន់ខ្ពស់ក្រុមហ៊ុន J.P. Morgan សិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន J.P. Morgan (SEA)។ លោកត្រូវបានធ្វើការតែងតាំងក្នុងតួនាទីជាន់ខ្ពស់ជាច្រើន ផ្សេងទៀតរួមមាន នាយកប្រតិបត្តិធនាគារ វិនិយោគអចលនទ្រព្យ និងជានាយកប្រតិ បត្តិហិរញ្ញវត្ថុសាជីវកម្មនៅអាស៊ីអាគ្នេយ៍។

ក្រុមប្រឹក្សាភិបាល



ឯកឧត្តម អេក បូរ៉ា
ទីប្រឹក្សាក្រុមប្រឹក្សាភិបាល

ឯកឧត្តម អេក បូរ៉ា ត្រូវបានតែងតាំងជា អគ្គនាយក នៃ នាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១០ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រៃសណីយ៍កម្ពុជាក្នុងឆ្នាំ ២០១១។

ឯកឧត្តមបានបម្រើការងារជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្ត បន្ទាយមានជ័យ ហើយឯកឧត្តមក៏ជាសមាជិកនៃវិទ្យាស្ថានវិស្វកម្មកម្ពុជា (Cambodia Engineering Institution) កាលពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១០។

ឯកឧត្តមបានបញ្ចប់ថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម និងថ្នាក់អនុបណ្ឌិតវិស្វកម្ម ទូរគមនាគមន៍ពីសកលវិទ្យាល័យពហុបច្ចេកទេស (University of Hanoi Polytechnic) នៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ឯកឧត្តមបាន ចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងទៅនឹងប្រព័ន្ធទូរគមនាគមន៍ និង ព័ត៌មានវិទ្យាទាំងក្នុង និងក្រៅប្រទេស។



លោក NEO POH KIAT
សមាជិកក្រុមប្រឹក្សាភិបាល
ឯករាជ្យ

លោក NEO POH KIAT ជានាយកគ្រប់គ្រងក្រុមហ៊ុន Advisory Services of Octagon Advisors។ លោកបានចូលរួមយ៉ាងសកម្មជាមួយអតិថិជនលើជំនាញ M&A នៅក្នុងតំបន់។ លោកធ្លាប់ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ Octagon Advisors Shanghai Limited។

មុនពេលចូលបម្រើការងារជាទីប្រឹក្សា Octagon លោកបានបម្រើការក្នុងតួនាទីជា អនុប្រធាននាយកដ្ឋានខ្ពស់ និងជាមន្ត្រីទំនាក់ទំនងប្រទេសចិន នៃSingapore's United Overseas Bank ។ លោកជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងក្រុមហ៊ុន និងសាជីវកម្មរបស់ធនាគារ UOB ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

មុនពេលចូលបម្រើការងារជាមួយធនាគារ UOB លោកក៏ធ្លាប់បម្រើការងារក្នុងធនាគារ DBS លើមុខតំណែងជានាយកគ្រប់គ្រង និងចាត់ការទូទៅរបស់ធនាគារ DBS សាខា ហុងកុង។ ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាសមាជិកនៃ គណៈកម្មាធិការនាយក នៃធនាគារ DBS Kwong និងជានាយកគ្រប់គ្រងក្រុមហ៊ុន វិនិយោគ DBS Asia Capital Limited ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ DBS ក្នុងទីក្រុងហុងកុង។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតក្រុមហ៊ុន DBS Securities Hong Kong និងក្រោយមកលោកបានក្លាយជានាយកគ្រប់គ្រងនាដើម ទសវត្សរ៍៩០។

លោក NEO POH KIAT ទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម (Honours) ពីអតីត Nanyang University ប្រទេសសិង្ហបុរី។

ក្រុមប្រឹក្សាភិបាល



លោក GIANG SOVANN
សមាជិកក្រុមប្រឹក្សាភិបាល
ឯករាជ្យ

លោក GIANG SOVANN ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់ Corporate Governance Academy និងជាសមាជិកគណៈកម្មាធិការវិន័យ និងដោះស្រាយបណ្តឹងរបស់ក្រុមហ៊ុន Public Accountants Oversight Committee, Accounting & Corporate Regulatory Authority (ACRA), and Singapore ហើយ លោកក៏ជានាយកក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយទីផ្សារភាគហ៊ុនសិង្ហបុរី។

លោកជានាយកប្រតិបត្តិ Singapore Institute of Directors ដែលមានតួនាទីជា គណៈកម្មាធិការរៀបចំរង្វាន់សម្រាប់ក្រុមហ៊ុនសិង្ហបុរី និងជាសហប្រធានគ្រប់គ្រង ចាត់ចែងពានរង្វាន់សម្រាប់ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកក៏ជាគ្រូបង្ហាត់ លើមុខវិជ្ជាការទទួលខុសត្រូវ និងភារកិច្ចនៃការទទួលខុសត្រូវលើការចុះបញ្ជីផ្សារ ភាគហ៊ុនសិង្ហបុរី ស្តីពីអភិបាលកិច្ចសាជីវកម្ម។ លោកក៏ជាអ្នកតាក់តែងនូវអត្ថបទជា ច្រើនស្តីពីក្រុមប្រឹក្សាភិបាល ការគ្រប់គ្រងផ្ទៃក្នុង និងសវនកម្ម និងបានបម្រើការងារ ជាអ្នកដឹកនាំឯករាជ្យ ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃគណៈកម្មាធិការ គ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការជ្រើសតាំង និង គណៈកម្មាធិការវាយតម្លៃការចុះបញ្ជីរបស់ក្រុមហ៊ុន។

លោក GIANG SOVANN បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររដ្ឋបាល ដោយទទួលបាន លទ្ធផលល្អប្រសើរនៅ University of Regina ប្រទេសកាណាដា និងលោកជា អ្នកជំនាញគណនេយ្យរបស់ Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករ និងជាសមាជិករបស់ Singapore Institute of Directors។



លោក TEO MENG POH PHILIP
សមាជិកមិនប្រតិបត្តិ

លោក TEO MENG POH PHILIP ជាអ្នកគ្រប់គ្រងលើផ្នែកហានិភ័យផ្សេងៗនៃសិទ្ធិ ធុរកិច្ចរបស់ Fullerton Investment Holding Pte Ltd, នៅក្នុងប្រទេសចិន និងឥណ្ឌូចិន។ ក្នុងតួនាទីមួយនេះ លោកក៏មានទំនួលខុសត្រូវបន្ថែមលើការគ្រប់គ្រងហានិភ័យ ប្រតិបត្តិការសវនកម្ម និងអនុលោមភាពរួមទាំងការកំណត់គោលនយោបាយ និង ក្របខណ្ឌអភិបាលកិច្ច។ លោកក៏ជាអ្នកដឹកនាំហានិភ័យសម្រាប់សកម្មភាពតាមដាន និងវាយតម្លៃ។

មុនពេលចូលបម្រើការងារជាមួយ Fullerton Investment Holding Pte Ltd, លោកជា នាយកប្រតិបត្តិសវនកម្មអតិថិជន និងហិរញ្ញវត្ថុសាជីវកម្មនៅ Standard Chartered Bank។ លោកបានចាប់ផ្តើមអាជីពជាមួយសាជីវកម្មធនាគារនៅក្រៅប្រទេសចិនដែល មានតួនាទីជាន់ខ្ពស់ទទួលខុសត្រូវចំពោះអតិថិជន នៅក្នុងអាជីវកម្មក្រៅប្រទេសរបស់ ធនាគារសៀងហៃ និងបាងកក។

ក្រុមប្រឹក្សាភិបាល



លោក រស់ កិរុណ
សមាជិកក្រុមប្រឹក្សាភិបាល

លោក រស់ កិរុណ ជាតួនាទីជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវសម្រាប់កម្មវិធីកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ការបង្កើតនិងការអភិវឌ្ឍន៍មូលបត្ររបស់រដ្ឋាភិបាលកម្ពុជាទីផ្សារ ទំនិញប្រាក់សោធននិវត្តន៍គោលនយោបាយស្ថេរភាពហិរញ្ញវត្ថុ និងហិរញ្ញវត្ថុតាមតំបន់ នៅប្រទេសកម្ពុជាក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។ លោកក៏ជាអនុប្រធាន ក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គម (បសស) សម្រាប់មន្ត្រីរាជការស៊ីវិល (NSSFC) ដើម្បីត្រួតពិនិត្យ និងអនុម័ត សេចក្តីព្រៀងច្បាប់ដែលរៀបចំដោយ (បសស) ចាប់ពីឆ្នាំ២០០៩ រហូតដល់ខែមេសា ឆ្នាំ២០១៣។

ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៨ លោកជាប្រធាននាយកដ្ឋានគ្រប់គ្រងកាស៊ីណូ ដែលស្ថិតនៅក្រោមនាយកដ្ឋានហិរញ្ញវត្ថុ និងជាអនុប្រធាននៃអង្គការពាណិជ្ជកម្ម ពិភពលោកទទួលបន្ទុកផ្នែកនីតិកម្ម និងប្រតិបត្តិការ និងជំនួយការរបស់មន្ត្រី សេដ្ឋកិច្ចជាតិខ្ពស់តំណាងកម្ពុជា ដែលស្ថិតនៅក្រោមនាយកដ្ឋានអន្តរជាតិ និង អាស៊ាននៃក្រសួងពាណិជ្ជកម្ម។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង វិទ្យាសាស្ត្រនៅក្នុងវិស័យទេសចរណ៍ពី CERAM ESC Sophia Antipolis ពីប្រទេសបារាំងពីឆ្នាំ២០០២ ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ ពីវិទ្យាស្ថានអាស៊ីបច្ចេកវិទ្យាប្រទេសថៃ។



លោកស្រី ផ្កាបណ្ឌិត
CAROLYN PUNG
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី CAROLYN PUNG បានបញ្ចប់ការសិក្សានៅទីក្រុង Montreal ប្រទេស កាណាដា។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាសាស្ត្រអនុវត្តនៅមហាវិទ្យាល័យ លោកស្រីមានជំនាញវេជ្ជសាស្ត្រគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Montreal នៅក្នុងឆ្នាំ២០០២។ អស់រយៈពេលជិត ៥ឆ្នាំមកហើយដែលលោកស្រី បានមមាញឹក និងអាជីពការងារជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនពីរនៅក្នុង ប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario។

នៅក្នុងឆ្នាំ២០០៧ លោកស្រីបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយ គ្រប់គ្រងលើអាជីវកម្មរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា។ ដោយសេចក្តីស្រឡាញ់ ចំណង់ចំណូលចិត្ត និងក្រមវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ លោកស្រីបានបម្រើការក្រៅម៉ោង ជាមួយនឹង SOS international Clinic។ លោកស្រីធ្លាប់ជាជំនួយការផ្ទាល់របស់ប្រធាន ក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ដែលជាធនាគារឈានមុខគេក្នុងប្រទេស កម្ពុជា។ លោកស្រីត្រូវបានតែងតែជាសមាជិកក្រុមប្រឹក្សាភិបាល CPBank ក្នុងឆ្នាំ ២០១៤។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

លោក តូច ចៅចេក មានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ CPBank ចាប់តាំងពីការកើតឡើងដំបូងនៃធនាគារ ក្នុងខែមីនា ឆ្នាំ២០១៣។ លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលកាន់តំណែងជាអភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណែន ដែលជាបុត្រសម្ព័ន្ធរបស់ CPBank។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ CPBank លោកបានកាន់តំណែងជាអនុប្រធាននាយកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលទទួលខុសត្រូវទាំងស្រុងលើប្រតិបត្តិការអាជីវកម្ម រួមមានការគ្រប់គ្រងសំពាធតំណទាន ការកេណ្ឌប្រមូលប្រាក់បញ្ញើសន្សំ ការអភិវឌ្ឍន៍អាជីវកម្ម និងការគ្រប់គ្រងសាខា។ លោកក៏ធ្លាប់បម្រើការងារក្នុងមុខតំណែងជាបុគ្គលិកជាន់ខ្ពស់ និងជានាយកប្រតិបត្តិក្នុងអគ្គនាយកដ្ឋានឥណទាននៃធនាគារ អេស៊ីប៊ីដា។ ក្រៅពីវិស័យធនាគារ និងហិរញ្ញវត្ថុ លោកក៏ធ្លាប់បានបម្រើការងារក្នុងវិស័យផលិតកម្មអស់រយៈពេល ២ឆ្នាំ ក្នុងតួនាទីជានាយកប្រតិបត្តិទីផ្សារផងដែរ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០០៦។ នៅក្នុងឆ្នាំ១៩៩៩ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទីផ្សារ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាធារណៈ និងថ្នាក់បរិញ្ញាបត្ររងផ្នែកវិជ្ជាជីវៈច្បាប់ក្នុងឆ្នាំ១៩៩៦ ពីសកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។ លោកក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រតិបត្តិជាច្រើនទាំងក្នុង និងក្រៅប្រទេសលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលទាក់ទងទៅនឹងភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការគ្រប់គ្រងហានិភ័យជាដើម។



លោក MALAY KUMER PAUL
អនុប្រធាននាយកប្រតិបត្តិ

លោក Malay Kumer Paul មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រតិបត្តិជាង ២៦ឆ្នាំនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មជ្ឈិមបូព៌ាថ្នាក់សកលក្នុងស្រុក និងធនាគារវិនិយោគ។ លោកបានចូលរួមជាមួយ CPBank នៅក្នុងខែមករា ឆ្នាំ២០១៧ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៃ CPBank ដែលមានតួនាទីមើលការខុសត្រូវលើផ្នែកហានិភ័យ ប្រតិបត្តិកម្ម ប្រតិបត្តិការ និងបច្ចេកវិទ្យាព័ត៌មានរួមជាមួយនឹងមុខងារសវនកម្មផ្ទៃក្នុង។

លោកមានមុខតំណែងចុងក្រោយជា អនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យរបស់ Fullerton Financial Holdings (FFH) ដែលមានទទួលខុសត្រូវ និងគាំទ្រដល់ការគ្រប់គ្រងហានិភ័យផលបត្រឥណទានរបស់ FFH នៅក្នុង ៨ប្រទេស។ លោកបានបម្រើការងារក្នុងតួនាទីគ្រប់គ្រងហានិភ័យជាន់ខ្ពស់ជាច្រើនរួមមានអនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៃ FFH ប្រទេសសិង្ហបុរី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៅធនាគារ Mekong Development Bank (MDB) ក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិឥណទាន និងដោះស្រាយបំណុលនៅក្នុងផ្នែកលក់ និងអាជីវកម្មខ្នាតតូចនៅធនាគារ The City Bank Ltd. និង ធនាគារ PRAC Bank ក្នុងប្រទេសបង់ក្លាដែស។

នៅមុនពេលដែលលោកបម្រើការងារនៅធនាគារខាងលើ លោកបានបម្រើការងារអស់រយៈពេល ១៣ឆ្នាំ នៅធនាគារ Standard Chartered Bank និងមានតួនាទីចុងក្រោយជានាយកប្រតិបត្តិដោះស្រាយបំណុលប្រចាំតំបន់ រួមមានប្រទេស Bahrain, Qatar, Jordan និង Lebanon។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅធនាគារ ANZ Grindlays Bank's ដែលមានតួនាទីជាអ្នកគ្រប់គ្រងសាខាធនាគារ និងគ្រប់គ្រងបំណុលមានបញ្ហា។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រ (ថ្នាក់ដំបូង) ជាមួយសកលវិទ្យាល័យកាដា ក្នុងប្រទេសបង់ក្លាដែស។ លោកក៏ជាគ្រូបណ្តុះបណ្តាល (Collection Trainer) ដែលមានការទទួលស្គាល់ និងបានបញ្ចប់វគ្គបណ្តុះបណ្តាលជាគ្រូបង្គោលដែលបានរៀបចំដោយវិទ្យាស្ថានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) មជ្ឈមណ្ឌលសិក្សាអភិវឌ្ឍក្រុងតូក្យូ (TDLC) ដែលជាសមាជិកនៃ GDIN អាស៊ីប៉ាស៊ីហ្វិក និងអង្គការអភិវឌ្ឍន៍មូលធនសហប្រជាជាតិមូលនិធិ (UNCDF)។ លោកក៏ជាគ្រូបណ្តុះបណ្តាលផ្នែកគ្រប់គ្រងហានិភ័យនៅវិទ្យាស្ថានគ្រប់គ្រងធនាគារប្រទេសបង់ក្លាដែស។ លោកក៏ជាសមាជិកនៃសមាគមអ្នកជំនាញហានិភ័យសកល (GARP) ។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោក យី សាគុណ
ប្រធាននាយកប្រតិបត្តិ
ធនាគារមនុស្ស

លោក យី សាគុណ មានបទពិសោធន៍ជាង ១៧ ឆ្នាំ ទៅលើការគ្រប់គ្រងធនាគារមនុស្ស ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនាគារមនុស្ស ការគ្រប់គ្រងលើការអនុវត្តការងារបុគ្គលិក និងជាដៃគូយុទ្ធសាស្ត្រក្នុងការសម្របសម្រួលកិច្ចការធនាគារមនុស្ស នៅក្នុងវិស័យហិរញ្ញវត្ថុមានធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ លោកបានចូលរួមជាមួយធនាគារប្រៃសណីយ៍កម្ពុជាចាប់តាំងពីការបង្កើតធនាគារឡើងដំបូង នាខែកុម្ភៈ ឆ្នាំ២០១៣ ។ សព្វថ្ងៃលោកមានមុខតំណែងជា ប្រធាននាយកប្រតិបត្តិធនាគារមនុស្ស នៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ។

មុនពេលចូលបម្រើការងារជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា លោកធ្លាប់មានមុខតំណែងជានាយករងប្រតិបត្តិធនាគារមនុស្ស នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏ដូចជា នាយកគ្រប់គ្រងធនាគារមនុស្ស នាយកគ្រប់គ្រងយុទ្ធសាស្ត្រធនាគារមនុស្ស និងជាអ្នកសម្របសម្រួលកិច្ចការគ្រប់គ្រងគម្រោងក្នុងប្រទេសនៃធនាគារ ANZ ហើយលោកក៏ធ្លាប់ជា នាយកប្រតិបត្តិធនាគារមនុស្ស នៃសណ្ឋាគារ និងរមណីយដ្ឋានសុខាគ្របផងដែរ។ លោកធ្លាប់បានបម្រើការក្នុងកិច្ចការផ្នែកលក់ និងបម្រើ សេវាកម្មអតិថិជន នៅក្នុងវិស័យបដិសណ្ឋារកិច្ច រាប់បញ្ចូលទាំងសណ្ឋាគារក្នុងស្រុក និង សណ្ឋាគារលំដាប់អន្តរជាតិ (លំដាប់ផ្កាយ៥) ដូចជា សណ្ឋាគារ Sofitel សណ្ឋាគារ Raffles (Le Royal and Grand d'Angkor) ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនទូរគមនាគមន៍។

លោកមានបទពិសោធន៍ជាច្រើនលើផ្នែកគ្រប់គ្រង និងអភិវឌ្ឍន៍ធនាគារមនុស្ស ការបង្កើតវប្បធម៌ការងារ ការគ្រប់គ្រងការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងធនាគារមនុស្ស ការគ្រប់គ្រងការងារបុគ្គលិក និងការគ្រប់គ្រងផែនការបុគ្គលិកដែលប្រកបដោយជំនាញនិងទេពកោសល្យ សម្រាប់បម្រើការងារឲ្យក្រុមហ៊ុនបង្កើតថ្មី និងក្រុមហ៊ុនដែលធ្វើកំណែទម្រង់រចនាសម្ព័ន្ធថ្មី ។

លោក យី សាគុណ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងប្រទេស និងនៅបរទេស ដែលភាគច្រើនទាក់ទងទៅនឹងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនាគារមនុស្ស។



លោក គង់ ឆាយឡុង
ប្រធាននាយកប្រតិបត្តិ
ប្រតិបត្តិការ

លោក គង់ ឆាយឡុង មានបទពិសោធន៍ការងារក្នុងវិស័យបច្ចេកវិទ្យា និងធនាគារជាង ២៣ឆ្នាំ និងបានចូលរួមជាមួយ CPBank ក្នុងឆ្នាំ២០១៦។ សព្វថ្ងៃ លោកមានមុខតំណែងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃ CPBank។

លោកបានចំណាយពេល និងចូលរួមបម្រើការងារជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗចំនួន២អស់រយៈពេលជាង១២ឆ្នាំ។ ក្រោយមកលោកបានចូលកាន់មុខតំណែងជាន់ខ្ពស់នៅក្នុងធនាគារ ANZ អស់រយៈពេលជាង ១០ឆ្នាំ។ ផ្នែកលើបទពិសោធន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាច្រើនឆ្នាំលោកបានធ្វើពិធីកម្មចំណេះដឹងដើម្បីចូលរួមក្នុងវិស័យធនាគារដើម្បីធ្វើឱ្យសេវាកម្មធនាគារកាន់តែមានលក្ខណៈងាយស្រួល ឌីជីថល សាមញ្ញ និងស្វ័យប្រវត្តិកម្មដើម្បីបំពេញតាមតម្រូវការទីផ្សារ និងអភិបាលកិច្ចឱ្យល្អគួរជាទីគាប់ប្រសើរ។ លោកបានកាន់មុខតំណែងសំខាន់ៗ និងទទួលខុសត្រូវខ្ពស់ជាច្រើនក្នុងធនាគារ ANZ Royal លើការដឹកនាំដើម្បីជួយសម្រួលដល់ប្រតិបត្តិការសេវាកម្មផ្នែកលក់ ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិ ផ្នែកសាជីវកម្ម ដើម្បីសម្រេចបាននូវភាពជោគជ័យ និងក្រោយមកក៏ក្លាយជាធនាគារធំមួយនៅក្នុងទីផ្សារប្រទេសកម្ពុជា។

ដោយការប្តេជ្ញាចិត្ត និងការចូលរួមរបស់លោកទើបធ្វើឱ្យសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ដូច្នេះ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិប្រតិបត្តិការ មានតួនាទីគ្រប់គ្រងនិងដឹកនាំនាយកដ្ឋានចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ ក្រៅពីការងារគោល លោកក៏ទទួលបានជោគជ័យក្នុងការដឹកនាំ និងអនុវត្តន៍គម្រោងផ្សេងៗជាច្រើនរួមទាំង System Transformation និង Processes re-Engineering ។

លោក គង់ ឆាយឡុង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា និងទទួលបានវិញ្ញាបនប័ត្រភាពជាអ្នកដឹកនាំផ្សេងៗ លោកក៏ជាសមាជិកនៃ International Compliance Association និងវិញ្ញាបនប័ត្របេក្ខភាពផ្ទេរជំនាញផងដែរ។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោកស្រី ឈូ ផេកជូ
ប្រធាននាយកប្រតិបត្តិ
ពាណិជ្ជកម្ម និង
អភិបាលសាខា

លោកស្រី ឈូ ផេកជូ មានបទពិសោធន៍ក្នុងវិស័យធនាគារចាប់តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ លោកស្រី បានចូលរួមជាមួយ CPBank នាខែឧសភា ឆ្នាំ២០១៩ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា។

មុនពេលចូលរួមជាមួយ CPBank លោកស្រីមានបទពិសោធន៍ជាលេខាធិការនាយកប្រតិបត្តិនៅធនាគារ កម្ពុជា អាស៊ី និងកាន់មុខតំណែងប្រតិបត្តិការ និងការគ្រប់គ្រងជាច្រើនផ្នែកនៅក្នុងធនាគារ ANZ រ៉ូយ៉ាល់ រួមមានផ្នែកធនធានមនុស្ស សេវាកម្មអតិថិជន ប្រតិបត្តិការសាខា ការគ្រប់គ្រងសាខា និងការគ្រប់គ្រងឥណទានថ្នាក់តំបន់។ លោកស្រីក៏ត្រូវបានចាត់តាំងដោយក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃ ក្រុមហ៊ុនវីងខេមបូឌា (ជាបុត្រសម្ព័ន្ធរបស់ធនាគារ ANZ ក្នុងឆ្នាំ ២០០៨) ក្នុងនាមជានាយិកាគ្រប់គ្រងតំបន់ភ្នំពេញអតិថិជន និងគ្រប់គ្រងរដ្ឋបាល ទទួលបន្ទុកគ្រប់គ្រងផ្នែកទំនាក់ទំនងតាមទូរស័ព្ទ ផ្នែកលក់រាយ ផ្នែករដ្ឋបាល និងនាយកដ្ឋានប្រតិបត្តិការ។ លោកស្រីក៏ធ្លាប់មានបទពិសោធន៍ក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើននៅក្នុងធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី លើផ្នែកធនាគារអតិថិជន និងឥណទានខ្នាតតូច និងមធ្យម។

លោកស្រី ក៏ជាក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុក្នុងក្រុមការងារទាំង ១៣ផ្នែក ឯកជននៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ទទួលស្គាល់ជាផ្លូវការដោយនាយករដ្ឋមន្ត្រីនាថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩។ លោកស្រីជាសមាជិកគណៈកម្មាធិការបច្ចេកទេសទី២ តំណាងសមាជិកបរ និងមីក្រូសហគ្រាសកម្ពុជា និងជាសមាជិកផ្នែកសារធាតុ និងផលិតផលគីមីក្រោមក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាសមាជិក EXCO នៃ CSU_ACA សមាជិកសភាពាណិជ្ជកម្មសមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាសមាជិកសហព័ន្ធខ្មែរ ចិននៅកម្ពុជា។

លោកស្រី ឈូ ផេកជូ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ លោកស្រីក៏ត្រូវបានទទួលស្គាល់ដោយ LEAN Six Sigma និង Omega លើជំនាញផ្នែកឥណទានផងដែរ។



លោក ជា ប៊ុនហ៊ាន
ប្រធាននាយកប្រតិបត្តិ
ហិរញ្ញវត្ថុ

លោក ជា ប៊ុនហ៊ាន មានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ និងសវនកម្ម។ លោកបានចូលរួមជាមួយ CPBank ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុនា ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកបានចំណាយពេលជាង ២ឆ្នាំជាមួយក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងបម្រើការក្នុងតួនាទីផ្សេងៗគ្នាដូចជា នាយកប្រតិបត្តិផែនការអាជីវកម្ម និងគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ នាយកប្រតិបត្តិធនាគារ នៅធនាគារកាណាឌីយ៉ា និងជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនកាណាឌីយ៉ាវីអិលធីឌី។ មុនពេលលោកបានចូលរួមជាមួយធនាគារ លោកបានកាន់មុខតំណែងជាច្រើនជាមួយធនាគារក្នុងតំបន់ រួមមានតំណែងជានាយករងប្រតិបត្តិធនាគារពាណិជ្ជកម្មរយៈពេល ៤ឆ្នាំ។ លើសពីនេះទៀត លោកបានកាន់តំណែងជាង ៧ឆ្នាំក្នុងផ្នែកសវនកម្ម ដែលចុងក្រោយលោកបានកាន់តំណែងជានាយកគ្រប់គ្រងសវនកម្ម នៅក្រុមហ៊ុនសវនកម្មក្នុងស្រុក និងក្រុមហ៊ុនសវនកម្មធំៗចំនួន ៤ នៅប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងប្រទេសកម្ពុជា។

លោកក៏ជាសវនករដែលទទួលបានការទទួលស្គាល់ ពីគណៈកម្មការមូលបត្រកម្ពុជាផងដែរ។ លោកមានបទពិសោធន៍ការងារផ្ទាល់ជាមួយនិយ័តករដូចជាធនាគារជាតិនៃកម្ពុជាអគ្គនាយកដ្ឋានពន្ធដារ KICPAA ក្រុមប្រឹក្សាជាតិគណនេយ្យ និងសភាពាណិជ្ជកម្មនៃសមាគមធនាគារនៃកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី។

លោក ជា ប៊ុនហ៊ាន ទទួលបានវិញ្ញាបនបត្រគណនេយ្យសាធារណៈពី CPA អូស្ត្រាលី និង KICPAA។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មទីក្រុងប៉ារីស ប្រទេសបារាំង និងបរិញ្ញាបត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យលីយ៉ុង ប្រទេសបារាំង។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោក គ្រួច ចាន់ថុល
ប្រធាននាយកប្រតិបត្តិ
បច្ចេកវិទ្យាព័ត៌មាន

លោក គ្រួច ចាន់ថុល មានបទពិសោធន៍ការងារជាង ២០ឆ្នាំ។ លោកបានចូលរួមជាមួយ CPBank ក្នុងខែកក្កដា ឆ្នាំ២០១៦ ក្នុងតួនាទីជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន ក្នុងឆ្នាំ២០២០។

លោកកំពុងដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងឌីជីថល នៃ CPBank ក្នុងគោលបំណងជំរុញយុទ្ធសាស្ត្រ បច្ចេកវិទ្យា និងឌីជីថលជំនាន់ក្រោយនៅកម្ពុជា។ លោក និងក្រុមការងារបានប្តេជ្ញាចិត្តធ្វើការផ្លាស់ប្តូរនិន្នាការបច្ចេកវិទ្យាបច្ចុប្បន្នឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត និងទាក់ទាញផលិតផលឌីជីថលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតដែលមានភាពរហ័ស និងបង្កើនប្រសិទ្ធភាពខ្ពស់សម្រាប់កំណើនអាជីវកម្ម។

លោកបានចូលរួមជាសមាជិកស្ថាបនិកអ្នករៀបចំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ធនាគារ ខេមកូ និង RHB និងបានបើកដំណើរការអាជីវកម្មនេះដោយជោគជ័យក្នុងរយៈពេល ៦ខែ។ នៅក្នុងតួនាទីមួយនេះ លោកទទួលខុសត្រូវគ្រប់គ្រងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ហើយក៏ជាប្រធានគណៈកម្មាធិការដឹកនាំផ្នែកព័ត៌មានវិទ្យា ដំឡើងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងផលិតផលផ្គត់ផ្គង់ប្រតិបត្តិការមជ្ឈមណ្ឌលប័ណ្ណ គ្រប់គ្រងអ្នកផ្គត់ផ្គង់សេវាគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែតសវនកម្ម ហានិភ័យ អភិបាលកិច្ច និងធានាគុណភាព គាំទ្រផ្នែកបច្ចេកទេស អភិវឌ្ឍន៍កម្មវិធីបន្តនិរន្តរភាពអាជីវកម្ម និងផែនការស្តារគ្រោះមហន្តរាយ។ លោកបានកំពុងគ្រប់គ្រងបុគ្គលិកចំនួន ៣៣ នាក់នៅក្រោមនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ មុនពេលចូលកាន់តួនាទីនេះលោកបានកាន់មុខតំណែងជាន់ខ្ពស់នៅក្នុងឧស្សាហកម្មធនាគារ និងធានារ៉ាប់រងផ្សេងៗ។ ក្នុងចំណោមការងារពីមុន លោកគឺជាប្រធានផ្នែកព័ត៌មានវិទ្យា និងការគាំទ្រផ្នែកសេវាកម្មនៅធនាគារ UCB RHB និង ខេមកូ និងធានារ៉ាប់រងអាយុជីវិតព្រូជិនសល។

លោក គ្រួច ចាន់ថុល បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រព័ត៌មានកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទទួលបានសញ្ញាបត្រចំនួនពីរ ពីផ្នែករដ្ឋបាលធុរកិច្ច។



ជីវិតកាន់តែប្រសើរ
ដោយមិនប្រើប្រាស់ប្រាក់

ពានរង្វាន់

ធនាគារឆ្លើយសម្រាប់សហគ្រិនស្ត្រី ពី IFC និង SME Finance Forum

សហគ្រិនស្ត្រី គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើននៅកម្ពុជា គឺជាស្ត្រីដែលពួកគាត់ជាចលករដ៏សំខាន់ក្នុងការបង្កើតការងារនៅតាមបណ្តាសហគមន៍ទូទាំងប្រទេស។ ការលើកកម្ពស់ និងផ្តល់ឱកាសជូនស្ត្រី ដើម្បីចូលរួមក្នុងវិស័យអាជីវកម្ម និងវិស័យហិរញ្ញវត្ថុ គឺជាការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តបំផុតរបស់ CPBank ។

CPBank ទទួលបានប្រសិទ្ធភាពជា “ធនាគារឆ្លើយសម្រាប់សហគ្រិនស្ត្រី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum)។ ឆ្នោតសំខាន់លើការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និងសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ជូនដល់សហគ្រិនស្ត្រីទាំងអស់ទូទាំងប្រទេស ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថុក្នុងការបង្កើននូវលទ្ធភាព និងសិទ្ធិអំណាចជូនដល់សហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងអាជីវកម្មនៅទូទាំងប្រទេស។



BEST RETAIL BANK CAMBODIA 2020

ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងនៃប្រតិបត្តិការត្រឹមរយៈពេល ៧ ឆ្នាំ និងការយកចិត្តទុកដាក់ក្នុងការនាំយកផលិតផល និងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបបំផុតបងប្អូនប្រជាពលរដ្ឋកម្ពុជា នេះជាហេតុដែល CPBank ត្រូវបានប្រសិទ្ធភាពជាធនាគារឆ្លើយសម្រាប់សហគ្រិនស្ត្រីប្រវត្តិសាស្ត្ររបស់ធនាគារ។

ក្នុងឆ្នាំ ២០២០ ធនាគារក៏ត្រូវបានប្រសិទ្ធភាពជាធនាគារឆ្លើយសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា “BEST RETAIL BANK CAMBODIA 2020” ពី International Business Magazine។



FASTEST GROWING RETAIL BANK CAMBODIA 2020

សក្ខីភាពដ៏អស្ចារ្យត្រូវបានកើតឡើងដើម្បីកត់ត្រាជាប្រវត្តិសាស្ត្រនៃ CPBank គឺការសម្រេចបាននូវពានរង្វាន់ធនាគារឆ្លើយសម្រាប់ “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review។

ពានរង្វាន់ឆ្លើយសម្រាប់នេះប្រគល់ជូន CPBank ក្នុងនាមជាធនាគារដែលមានភាពរីកចម្រើន លើការសម្រេចបាននូវទ្រព្យសកម្មរហូតដល់ ១ ពាន់លានដុល្លារអាមេរិកលឿនបំផុត និងការពង្រីកនូវបណ្តាញប្រតិបត្តិការរបស់ខ្លួន យ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល ៧ ឆ្នាំ ដែលជាគំណាត់ត្រាមួយក្នុងប្រវត្តិសាស្ត្រនៃស្ថាប័នធនាគារ និងហិរញ្ញវត្ថុកម្ពុជា។



វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “កម្រិតមាស” ពីអគ្គនាយកដ្ឋានពន្ធដារ

នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ CPBank ទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ “កម្រិតមាស” សារជាថ្មីម្តងទៀត ពីអគ្គនាយកដ្ឋានពន្ធដារ។

ពានរង្វាន់មួយនេះ បង្ហាញឱ្យឃើញថាព័ទ្ធភាពខុសគ្នារបស់ CPBank ក្នុងការប្រកាន់ខ្ជាប់របស់ខ្លួនលើកាតព្វកិច្ចបង់ពន្ធស្របតាមគោលការណ៍ និងបទប្បញ្ញត្តិសម្រាប់វិស័យធនាគារនៅកម្ពុជា។

ការចូលរួមចំណែកក្នុងសង្គម



អ្នកឧកញ៉ាបណ្ឌិត អង់ យ៉ាវសែ

ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ
ប្រៃសណីយ៍កម្ពុជា បានបរិច្ចាគថវិកាចំនួន

៣លានដុល្លារអាមេរិក

ជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីចូលរួម ក្នុងការទិញ វ៉ាក់សាំងកូវីដ-១៩។



ធនាគារ ប្រៃសណីយ៍កម្ពុជា ជួយភ្ញៀវគេចវិវាដើម្បីជួយសម្រាលបន្ទុកអ្នកជួបការលំបាក
ថ្នាក់ដឹកនាំកំពូលនៃធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) កាលពីថ្ងៃពុធសប្តាហ៍មុនបាន
បង្ហាញការគាំទ្រចំពោះយុទ្ធនាការសង្គ្រោះជនរងគ្រោះដោយទឹកជំនន់។ លោក តូច ចៅចេក ប្រធាន
នាយកប្រតិបត្តិនៃធនាគារ CPBank លោក Malay Kumer Paul អនុប្រធាននាយកប្រតិបត្តិនៃ
CPBank និងលោកស្រី Sandy Chua Phak Ju ប្រធានការិយាល័យប្រតិបត្តិពាណិជ្ជកម្ម
និងអភិបាលសាខា បានស្វាគមន៍លោក ចាប ណារីទូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មរបស់កាសែត
ភ្នំពេញប៉ុស្តិ៍ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគាត់ចំពោះបុព្វហេតុសង្គមរបស់ម្ចាស់ម្ចាស់នេះ។



ព្រឹត្តិការណ៍ផ្សេងៗ

ពិធីអបអរសាទរខួបគម្រប់ ៧ឆ្នាំ ជាមួយការសម្រេចបាន ទ្រព្យសកម្មសរុបកើនឡើង រហូតដល់ ១ពាន់លានដុល្លារ



នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ CPBank បានប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៧ឆ្នាំ ដែលបានរៀបចំឡើង នៅសណ្ឋាគារភាពអែរផត រាជធានីភ្នំពេញ។ ធនាគារបានប្រារព្ធពិធីនេះឡើង ក្នុងគោលបំណង អបអរសាទរការសម្រេចបាន ទ្រព្យសកម្មជាង ១ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេល ៧ឆ្នាំ នៃប្រតិបត្តិការ និង ការប្រគល់វិញ្ញាបនបត្រ និងពានកិត្តិយសជូនដល់ គណៈគ្រប់គ្រងនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបាន ចូលរួមប្រើប្រាស់ជាមួយធនាគារអស់រយៈពេល ៧ឆ្នាំ ចាប់តាំងពីធនាគារបើកដំណើរការដំបូងមកម្ល៉េះ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank ក៏បានមានប្រសាសន៍លើកឡើងថា៖ “CPBank ផ្ដួចផ្ដើមក្នុងការបង្កើតឡើងដំបូងក្រោម គោលគំនិត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រក្នុង ប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុណ្ណោះការមើល ឃើញភាពរីកចម្រើនរបស់ ធនាគារ ប្រែសម្រួល របស់បណ្តាប្រទេសនៅអាស៊ីមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរីជាដើម ទើបជាហេតុ ដែលអ្នកឧកញ៉ាបណ្ឌិត ពង យារសែ ប្រធានក្រុម ប្រឹក្សាបានផ្ដួចផ្ដើមបង្កើតនូវ CPBank ឡើងនៅ

ក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់បណ្តាញ ការិយាល័យ ប្រែសម្រួលយកមកជា ទូទាំងប្រទេស។”

លោក តូច ចៅចេក មានប្រសាសន៍បន្ថែមទៀតថា “ការសម្រេចបានទ្រព្យសកម្មជាង ១ពាន់លានដុល្លារ អាមេរិកនេះ គឺជាប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ CPBank។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺ ធនាគារអាចសម្រេចបានសមិទ្ធផលមួយនេះត្រឹម តែរយៈពេល៧ឆ្នាំប៉ុណ្ណោះ។ ជោគជ័យនេះសម្រេច បានដោយមានកត្តាជាច្រើនរួមផ្សំគ្នាដូចជា ដៃគូ អាជីវកម្ម កម្លាំងហិរញ្ញវត្ថុ និងធនធានមនុស្ស។”

បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ CPBank មានសន្ទុះយ៉ាងខ្លាំង ក្នុងការពង្រីកបណ្តាញ ប្រតិបត្តិការសាខារបស់ខ្លួនដើម្បីផ្តល់សេវាហិរញ្ញវត្ថុ ជូនអតិថិជន ឱ្យស្របតាមតម្រូវការដែលធនាគារ បានកំណត់។ ការយកចិត្តទុកដាក់លើការបម្រើ សេវាអតិថិជន និងការពង្រីកបណ្តាញប្រតិបត្តិការ សាខារបស់ខ្លួនបែបនេះ ទើបធនាគារសម្រេចបាន នូវទ្រព្យសកម្មសរុបរហូត ១ពាន់លានដុល្លារ អាមេរិកដែលឆ្លុះបញ្ចាំងឱ្យឃើញពីសក្តានុពល និង កេរ្តិ៍ឈ្មោះរបស់ធនាគារ ក្នុងរយៈពេលយ៉ាងខ្លី ជាមួយសមិទ្ធផលជាច្រើន។



មហាសន្និបាតប្រចាំឆ្នាំលើកទី ៧ ក្នុងខេត្តព្រះសីហនុ

ពិធីបើកសម្ពោធសាខាថ្មី ប្រចាំឆ្នាំ២០២០



សាខាស្រុកបាទី-ឃុំត្រពាំងសាប



សាខាស្រុកអង្គស្នួល-ឃុំដំណាក់អំពិល



សាខាខេត្តស្ទឹងត្រែង



សាខាឫស្សីកែវ ២

ព្រឹត្តិការណ៍ផ្សេងៗ

CPBank ឧបត្ថម្ភបង់អង្គុយ
ជូនសាលាស្រុករតនមណ្ឌល
ខេត្តបាត់ដំបង



នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ CPBank សាខាស្រុករតនមណ្ឌល ក្រោមការដឹកនាំរបស់លោកនាយកសាខា និងមានការចូលរួមពីមន្ត្រីសាខាគ្រប់រូបបានធ្វើការឧបត្ថម្ភបង់អង្គុយ ជូនដល់សាលាស្រុករតនមណ្ឌល ដើម្បីដាក់បម្រើជាប្រយោជន៍រួម ជូនដល់ប្រជាពលរដ្ឋតាមទីសាធារណៈដែលស្ថិតនៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ការឧបត្ថម្ភបង់អង្គុយនេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍន៍ក្នុងសហគមន៍។

CPBank ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងប្រទេសកម្ពុជាយើង ដោយការប្រគល់បង់អង្គុយនេះ គឺឆ្លុះបញ្ចាំង ពីទំនួលខុសត្រូវរបស់ធនាគារចំពោះសង្គម និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចគោលដៅក្នុងការជួយ និងអភិវឌ្ឍន៍សង្គមជាតិ។



CPBank ចូលរួមអបអរសាទរជាមួយធនាគារជាតិ ក្នុងខួបទី ៤០ នៃទិវាប្រាក់រៀល



ព្រឹត្តិការណ៍ផ្សេងៗ

CPBank ក្លាយជាធនាគារឆ្នើមសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០២០

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយឈានមុខគេនៅក្នុងស្រុក ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ រវាងដៃគូយុទ្ធសាស្ត្ររួមមានកាណាឌីយ៉ាអ៊ិនវេសមិនហ្វលឌីង ភីអិលស៊ី (CIH), ហ៊ុឡូតុន ហ្វាយណាន់ស៊ីលហ្វលឌីង (FFH) និងប្រៃសណីយ៍កម្ពុជា (CP) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង នៃប្រតិបត្តិការត្រឹមរយៈពេល៦ឆ្នាំ និងការយក ចិត្តទុកដាក់ក្នុងការនាំយកផលិតផល និងសេវាកម្មដែលប្រកបដោយភាពថ្លៃប្រខិត និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នេះជាហេតុដែល CPBank ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមជាច្រើនក្នុងប្រវត្តិសាស្ត្ររបស់ធនាគារ។ ក្នុងឆ្នាំ២០២០ ធនាគារក៏ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់ បងប្អូនប្រជាពលរដ្ឋកម្ពុជា “BEST RETAIL BANK CAMBODIA 2020” ពី International Business Magazine។

ពានរង្វាន់ដែល មិនអាចកាត់ថ្លៃបានមួយនេះ កើតចេញពីការជឿទុកចិត្តរបស់អតិថិជន និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប។ សូមអរគុណអ្នកទាំងអស់គ្នា!



ព្រឹត្តិការណ៍ផ្សេងៗ

**ពិធីដាក់ដំណើរការប្រតិបត្តិការ
ចំណូលពន្ធគ្រប់ប្រភេទដែលប្រមូល
ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា**



នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ អូឡាំព្យស៊ីធី រាជធានីភ្នំពេញ ធនាគារប្រៃសណីយ៍កម្ពុជាបានប្រារព្ធពិធីដាក់ដំណើរការការប្រើប្រាស់សេវាកម្ម របស់ធនាគារប្រៃសណីយ៍កម្ពុជាសម្រាប់ប្រតិបត្តិការចំណូលពន្ធគ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា អនុវត្តនៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យអតិថិជន នឹងសាធារណជនទាំងអស់អាចធ្វើការបង់ពន្ធជាច្រើនប្រភេទ ដូចជាពន្ធអាករគ្រប់ប្រភេទពន្ធលើមធ្យោបាយធ្វើដំណើរ និងពន្ធលើអចលនទ្រព្យជូនអគ្គនាយកដ្ឋានពន្ធដារបានតាមរយៈធនាគារ ប្រៃសណីយ៍កម្ពុជា។

កម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមតំណាងអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម អោក ប៊ុរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និងទីប្រឹក្សាក្រុមប្រឹក្សាភិបាលនៃធនាគារប្រៃសណីយ៍កម្ពុជា លោក គូច ថៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជាតំណាងក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា និងអមដំណើរដោយគណៈគ្រប់គ្រងជាន់ខ្ពស់ លោកនាយក នាយិកាសាខា និងអ្នកតំណាងមកពីអគ្គនាយកដ្ឋានពន្ធដារជាច្រើនរូបផងដែរ។

ពិធីដាក់ដំណើរការ

ការប្រើប្រាស់សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា គ.អ សម្រាប់ប្រតិបត្តិការចំណូលពន្ធគ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា អនុវត្តនៅទូទាំងប្រទេស



ពិធីដាក់ដំណើរការ

ការប្រើប្រាស់សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា គ.អ សម្រាប់ប្រតិបត្តិការចំណូលពន្ធគ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា អនុវត្តនៅទូទាំងប្រទេស



ព្រឹត្តិការណ៍ផ្សេងៗ

**បឋកថាស្តីពីអាជីពការងារក្នុងវិស័យ
ធនាគារ និងទិសដៅអនាគតសម្រាប់
យុវជននាយុគសម័យឌីជីថល**



ដើម្បីជាគោលគំនិតក្នុងការគ្រប់គ្រងទិស ជូនសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ជាពិសេសប្អូនៗសិស្សានុសិស្សដែលស្រឡាញ់ និងមានបំណងចង់បម្រើការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ CPBank ក្រោមតំណាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ បានអញ្ជើញចូលរួមធ្វើបទបង្ហាញដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ក៏ដូចជាផ្តល់នូវផ្នត់គំនិតគ្រប់គ្រងទិស ជូនសិស្សានុសិស្សជាង ១០០ នាក់ នៃសាលារៀនគ្រូយ៉េង ក្នុងទីរួមខេត្តរតនគិរី ស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងទិសដៅអនាគតសម្រាប់យុវជននាយុគសម័យឌីជីថល។

បឋកថាស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងទិសដៅអនាគតសម្រាប់យុវជននាយុគសម័យឌីជីថលនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយជាព័ត៌មាន និងផ្តល់ជាចំណេះដឹងជូនដល់សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់អាចកំណត់ឱ្យបានច្បាស់លាស់ពីផែនការក្នុងការសិក្សាការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សាដើម្បីឱ្យទទួលបានភាពជោគជ័យ និងអាចសម្រេចតាមបំណងប្រាថ្នារបស់ខ្លួននាពេលអនាគត។

ក្នុងសិក្ខាសាលានេះផងដែរ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃ CPBank បានមានប្រសាសន៍ថា៖ “ដើម្បីក្លាយជាធនធានមនុស្សមួយរូបដែលប្រកបដោយសមត្ថភាពចំណេះដឹងជំនាញ និងបច្ចេកទេសខ្ពស់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតែខិតខំប្រឹងប្រែងសិក្សាតាំងពីថ្នាក់មធ្យមសិក្សា និងរហូតដល់ថ្នាក់ឧត្តមសិក្សា។ ចំណែកឯការចូលប្រលូកក្នុងវិស័យការងារវិញ សូមឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវតែជ្រើសរើសការងារណាដែលខ្លួនស្រឡាញ់ និងពេញចិត្តក្នុងការធ្វើ និងត្រូវចំណាយពេលវេលាក្នុងការសិក្សាពីការងារមួយនេះឱ្យបានរហ័សបំផុតដើម្បីអាចអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំមួយរូបនាពេលអនាគត”។

POST FOCUS

WWW.POSTKHMER.COM/ប៉ុស្តិ៍-ហ្វោកស៊ុស

វិស័យធនាគារ

ធនាគារប្រៃសណីយ៍កម្ពុជាប្រារព្ធពិធីអបអរការសម្រេចបានទ្រព្យសកម្ម១០០០លានដុល្លារ



ការធ្វើអ្វីៗដែលមានលក្ខណៈពិសេសប្លែកពីធនាគារផ្តល់នូវភាគលាភដ៏គួរឱ្យទាក់ទាញ ខណៈធនាគារប្រៃសណីយ៍កម្ពុជាសម្រេចបានទ្រព្យសកម្មសរុបជាង១ពាន់លានដុល្លារអាមេរិក។

លេខ៧នៅតែជាលេខនៃអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំរបស់ប្រជាជនកម្ពុជា នៅពេលធនាគារប្រៃសណីយ៍កម្ពុជាដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេមួយ បានប្រារព្ធពិធីអបអរសាទរជាមួយកាសម្រេចបានទ្រព្យសកម្មសរុបកើនឡើងដល់១ពាន់លានដុល្លារអាមេរិក។

ទទួលបានការជំរុញឱ្យបង្កើតស្ថាប័នហិរញ្ញវត្ថុ ដោយផ្អែកលើអាយុកាលដែលបានសាកល្បងវេទិកាធនាគារប្រៃសណីយ៍ និងបន្ទាប់ពីបានទៅទស្សនកិច្ចប្រទេសមួយចំនួនជាកន្លែងដែលធនាគារប្រៃសណីយ៍មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជោគជ័យ ស្ថាប័ននិងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រៃសណីយ៍កម្ពុជា អ្នកឧកញ៉ាបណ្ឌិត ពុងយ៉ាវសែ ក៏សម្រេចចិត្តចាប់ផ្តើមស្ថាប័នសេវាកម្មធនាគារនិងហិរញ្ញវត្ថុមួយនេះឡើងដែលមានលក្ខណៈពិសេសនិងប្លែកពីគេ។

ដូច្នេះនៅក្នុងចន្លោះឆ្នាំ២០១១ និង ២០១២ លោកបានចូលរួមប្រៃសណីយ៍កម្ពុជាដែលជាស្ថាប័នស្នូល គ្រប់គ្រងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ភ្ជាប់ជាមួយនឹងសំណើមួយ។ បន្ទាប់ពីការពិភាក្សាជាច្រើនលើកច្រើនសា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីបង្កើតធនាគារប្រៃសណីយ៍កម្ពុជាដោយមានការអនុម័តយល់ព្រមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បន្ទាប់មកអាជ្ញាប័ណ្ណបើកធនាគារត្រូវបានផ្តល់ឱ្យធនាគារប្រៃសណីយ៍កម្ពុជានៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៣ ដោយធនាគារជាតិនៃកម្ពុជា (NBC) ឈរលើគោលការណ៍គាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ជាតិ។ បច្ចុប្បន្នបន្ទាប់ពីប្រតិបត្តិការអស់រយៈពេល៧ឆ្នាំ ធនាគារប្រៃសណីយ៍សម្រេចបានទ្រព្យសកម្មលើស១ពាន់លានដុល្លារអាមេរិក។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា

បានបង្ហាញពីទស្សនៈរបស់លោកចំពោះការប្រារព្ធពិធីអបអរសាទរជាប្រវត្តិសាស្ត្ររបស់ធនាគារមួយនេះថា៖ «កាសម្រេចបានទ្រព្យសកម្មចំនួន១ពាន់លានដុល្លារអាមេរិកគឺជាប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ធនាគារប្រៃសណីយ៍។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺថាយើងអាចសម្រេចបានក្នុងរយៈពេល៧ឆ្នាំ។ ជោគជ័យនេះសម្រេចបានដោយមានកត្តាជាច្រើនរួមគ្នាដូចជាភាពជាដៃគូយុទ្ធសាស្ត្រ កម្លាំងហិរញ្ញវត្ថុ និងធនធានមនុស្ស»។

«ភាពខ្លាំងរបស់ម្ចាស់ភាគហ៊ុនរបស់ធនាគារយើងរួមមានក្រុមហ៊ុនកាណាឌីយ៉ាអ៊ិនវេសមិនហ្វុលទីន ប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Temasek Group គ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរី គឺជាអ្វីដែលផ្តល់ឱ្យយើងនូវយុទ្ធសាស្ត្រនិងកម្លាំងហិរញ្ញវត្ថុ។ ភាពជាដៃគូរបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុជាតិនិងអន្តរជាតិឈានមុខ បានផ្តល់ឱ្យយើងនូវចំណេះដឹង ជំនាញ និងបទពិសោធដ៏ម៉ឺងឈានដល់គោលដៅនិងបំណងប្រាថ្នារបស់យើង»។

លោក ចៅចេក មានប្រសាសន៍ថា៖ «ចំពោះធនធានមនុស្សកម្លាំងការងាររបស់យើងភាគច្រើនគឺជាអ្នកជំនាញខាងធនាគារនិងហិរញ្ញវត្ថុដែលជាជនជាតិខ្មែរ ពីព្រោះយើងជឿជាក់ថាមានតែអ្នកមានសមត្ថភាពក្នុងស្រុកប៉ុណ្ណោះដែលអាចយល់ច្បាស់អំពីទីផ្សារប្រទេសកម្ពុជា»។

ការរួមបញ្ចូលគ្នានៃភាពជាដៃគូដ៏ល្អជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេនិងការដឹកនាំដ៏ល្អឆ្លាតវៃរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យធនាគារប្រៃសណីយ៍កម្ពុជាសម្រេចបានទ្រព្យសកម្មសរុបជាង១ពាន់លានដុល្លារ។

គិតមកដល់ពេលនេះ ទ្រព្យសកម្មសរុបរបស់ធនាគារប្រៃសណីយ៍កម្ពុជាបានកើនដល់ ១,០០៧ ពាន់លានដុល្លារអាមេរិក។

ក្នុងនាមជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលបានបង្កើតឡើងក្នុងស្រុក ធនាគារប្រៃសណីយ៍កម្ពុជាបានយល់ពីទីផ្សារកម្ពុជានិងមើលឃើញឱកាសក្នុងការផ្តល់សេវាកម្ម



ស្នាក់ការកណ្តាលធនាគារប្រៃសណីយ៍កម្ពុជា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។

ធនាគាររបស់ខ្លួនដល់សហគមន៍ជនបទ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលធនាគារពាណិជ្ជកម្មមួយចំនួនស្នាក់នៅក្នុងការស្វែងរកអតិថិជនដែលនៅតំបន់ជាច្រើនស្រយាល។

ធនាគារប្រៃសណីយ៍កម្ពុជាក៏មានមោទនភាពផងដែរក្នុងការបង្កើតការងារសម្រាប់ប្រជាជននៅក្នុងប្រទេស។ ធនាគារប្រៃសណីយ៍កម្ពុជាមានបុគ្គលិកប្រមាណ១ពាន់នាក់

រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ Funan Microfinance ដែលមានបុគ្គលិកជិត៦០០នាក់។

លោកបានបន្ថែមទៀតថា៖ «ខ្ញុំមានសុំទិដ្ឋភាពអំពីការអភិវឌ្ឍទេពកោសល្យផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសជាតិ។ ការអភិវឌ្ឍទេពកោសល្យក្នុងតំបន់និងចូលរួមចំណែកយ៉ាងសំខាន់មិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស

ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនកម្រិតជំនាញវិជ្ជាជីវៈ ក្នុងចំណោមអ្នកជំនាញខាងសេវាកម្មធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសផងដែរ។ ទេពកោសល្យទាំងនេះ អាចឱ្យយើងគាំទ្រប្រទេសទាំងមូលនិងទទួលបានម្ចាស់គណនីច្រើនជាង១សែននាក់។

«ការចូលរួមចំណែករបស់យើងមិនត្រឹមតែបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រាក់កម្ចីដែលយើងផ្តល់ជូនប្រជាជន និងអាជីវកម្មទាំងនោះត្រូវបានបែងចែកទៅក្នុងអនុញ្ញាតឱ្យអតិថិជនរបស់យើងលើកកម្ពស់កម្រិតជីវភាពនិងពង្រីកអាជីវកម្មរបស់ពួកគេថែមទៀតផង»។

យោងតាមស្ថិតិថ្មីៗបានបង្ហាញថាបច្ចុប្បន្នស្ថាប័នហិរញ្ញវត្ថុនិងធនាគារពាណិជ្ជ ដែលកំពុងប្រតិបត្តិការនៅកម្ពុជាមានគណនីកម្ចី ២,២លានគណនី និង១,២លានគណនីសន្សំ។ តាមរយៈទិន្នន័យនេះបានបង្ហាញថាមានគ្រួសារជាច្រើនដែលមានគណនីប្រាក់កម្ចីជាជាងគណនីសន្សំ។ វាជាញឹកញាប់អារម្មណ៍ដែលអតិថិជនទាំងនោះមានគណនីកម្ចីច្រើនជាងគណនីសន្សំ។

លោកចៅចេកបានថ្លែងថា៖ «ដូច្នេះយើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីលើកទឹកចិត្តប្រជាជនឱ្យបើកគណនីសន្សំលើកម្ពស់ជីវភាពសេដ្ឋកិច្ចរបស់យើងតាមការជនបទ។



លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា។



ធនាគារប្រៃសណីយ៍កម្ពុជាមាន៥៥សាខានៅទូទាំងប្រទេស។

អត្ថបទបន្ថែមអាននៅគេហទំព័រ WWW.POSTKHMER.COM

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
និងក្រុមហ៊ុនបុត្រសម្ព័ន្ធ
របាយការណ៍ហិរញ្ញវត្ថុរួម
និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020
និង
របាយការណ៍របស់សវនករឯករាជ្យ
ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ	
ចុះបញ្ជីពាណិជ្ជកម្មលេខ	Co. 1794 ម/2013	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 265-269 ផ្លូវព្រះអង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	កាណាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌីង ក.អ Fullerton Financial Capital Pte. Ltd. ("Fullerton") ប្រៃសណីយ៍កម្ពុជា ប.ក	
ក្រុមប្រឹក្សាភិបាល	អ្នកឧកញ៉ាបណ្ឌិត ពុង យាវសៃ លោក Yeo Hong Ping លោក រស់ ភីរុណ លោកស្រីវេជ្ជបណ្ឌិត Pung Carolyne លោក Teo Meng Poh Philip លោក Neo Poh Kiat លោក Giang Sovann	ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល អភិបាល អភិបាល អភិបាលមិនប្រតិបត្តិ អភិបាលឯករាជ្យមិនប្រតិបត្តិ អភិបាលឯករាជ្យមិនប្រតិបត្តិ
សវនករ	ខេភីអឹមជឺ ខេមបូឌា ចំកាត់	

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	46
របាយការណ៍របស់សវនករឯករាជ្យ	49
របាយការណ៍ហិរញ្ញវត្ថុ៖	
របាយការណ៍ហិរញ្ញវត្ថុរួម៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម	51
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម	52
របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម	53
របាយការណ៍លំហូរទឹកប្រាក់រួម	54
របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែក	55
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដាច់ដោយឡែក	56
របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដាច់ដោយឡែក	56
របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក	57

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីរីករាយ សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប្រែសម្រួល កម្ពុជា ក.អ ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលតទៅនេះ ទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020។

សកម្មភាពចម្បង

អំពីធនាគារ

សកម្មភាពចម្បងរបស់ធនាគារ រួមមានការផ្តល់សេវាប្រតិបត្តិការ ធនាគារ និងសេវាកម្មហិរញ្ញវត្ថុ ពាក់ព័ន្ធជាច្រើនទៀត តាមរយៈ ស្នាក់ការកណ្តាល និងសាខារបស់ធនាគារនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ។

ពុំមានការប្រែប្រួលដែលគួរឲ្យកត់សម្គាល់នូវសកម្មភាពជាចម្បង របស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សម្ព័ន្ធធនាគារ			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនពន្ធដក	14,236,162	25,888,517	58,040,832	104,900,271
ចំណាយពន្ធលើប្រាក់ចំណេញ	(3,098,042)	(5,528,199)	(12,630,717)	(22,400,262)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទធនាគារ	11,138,120	20,360,318	45,410,115	82,500,009
ប្រាក់ចំណេញមុនពន្ធដក	11,087,123	22,174,365	45,202,200	89,850,528
ចំណាយពន្ធលើប្រាក់ចំណេញ	(2,580,903)	(4,551,838)	(10,522,342)	(18,444,048)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	8,506,220	17,622,527	34,679,858	71,406,480

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ ឲ្យមានការបែងចែកភាគលាភ សម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

ពុំមានការប្រែប្រួលដើមទុនសម្រាប់ការិយបរិច្ឆេទនេះទេ ។

ទុនបម្រុង និងសំវិធានធន

នៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ2021 ក្រុមប្រឹក្សាភិបាលបានអនុម័ត ធ្វើទឹកប្រាក់ចំនួន 8,000,000 ដុល្លារអាមេរិក ពីប្រាក់ចំណូល ដែលបានរក្សាទុក នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019 ទៅជាទុនបម្រុង ដែលមិនអាចបែងចែកបាន ដោយមានលក្ខណៈជាមូលធន ថ្នាក់ទី 1។ សំណើនេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី 23 ខែមិនា ឆ្នាំ2021 ។

អំពីក្រុមហ៊ុនបុត្រសម្ព័ន្ធ

នៅថ្ងៃទី 11 ខែមេសា ឆ្នាំ2017 ធនាគារបានក្លាយជាម្ចាស់ កម្មសិទ្ធិ 100% របស់ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដើម្បីបង្កើនជីវភាព ប្រជាពលរដ្ឋតាមរយៈទីស្នាក់ការកណ្តាលរបស់ខ្លួន នៅរាជធានី ភ្នំពេញ និងសាខាតាមបណ្តាខេត្ត និងស្រុកមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅ ក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់ វិធានការ ដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធាន ការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទាន អាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់ សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការ ជឿជាក់ថារាល់ឥណទាន និងបុរេប្រទាន ដែលបានដឹងថាមិន អាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់ គ្រាន់ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទាន អាក្រក់ និងជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឲ្យចំនួន នៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យហើយសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការ កំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារថា មានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានធ្វើឡើង ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានា ចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះសម្ព័ន្ធធនាគារ ឬធនាគារចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតា របស់ធនាគារឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែល នឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលថ្ងៃកំណត់នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនប៉ះពាល់កញ្ចប់នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួន

ណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្ត ដោយសកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ លើកលែងតែការផ្ទុះឡើងនៃវីរុសកូវីដ១៩។

វីរុសកូវីដ១៩ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើលក្ខខណ្ឌនៃការព្យាករណ៍ស្តីពីកូវីដ១៩ នៅកាលបរិច្ឆេទរបាយការណ៍។ ការផ្ទុះឡើងនៃវីរុសកូវីដ១៩ (COVID 19) បានរីករាលដាលនៅទូទាំងពិភពលោក ដែលបង្កឲ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើកំណើននៃផលិតផលក្នុងស្រុក និងសូចនាករសំខាន់ៗផ្សេងៗនឹងត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណ ការខាតបង់ឥណទានរំពឹងទុកដែលការគណនានៃការខាតបង់ឥណទាន រំពឹងទុកនៅក្នុងបរិយាកាសបច្ចុប្បន្ននេះ គឺស្ថិតនៅក្រោមភាពមិនច្បាស់លាស់គួរឲ្យកត់សម្គាល់។ អ្នកគ្រប់គ្រងផ្តល់នូវការប៉ាន់ស្មានដ៏ល្អបំផុតស្តីពីលទ្ធផលដែលអាចកើតមានរបស់ COVID 19 លើសម្ព័ន្ធធនាគារ និងធនាគារ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការ របស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទរបាយការណ៍និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

អ្នកឧកញ៉ាបណ្ឌិត ពុង យាវ៉ែស	ប្រធានក្រុមប្រឹក្សាភិបាល
លោក Yeo Hong Ping	អនុប្រធានក្រុមប្រឹក្សាភិបាល
លោក រស់ ភីរុណ	អភិបាល
លោកស្រីវេជ្ជបណ្ឌិត Pung Carolyne	អភិបាល
លោក Teo Meng Poh Philip	អភិបាល មិនប្រតិបត្តិ
លោក Neo Poh Kiat	អភិបាលឯករាជ្យ មិនប្រតិបត្តិ
លោក Giang Sovann	អភិបាលឯករាជ្យ មិនប្រតិបត្តិ

កាតហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវ៉ែស ប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិករបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌីង ក.អ និងជាភាគទុនិករបស់សម្ព័ន្ធធនាគារ និងធនាគារ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាតិកម្ពុជាក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយមធ្យោបាយទិញយកភាគហ៊ុននោះទេ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុឆ្នាំកន្លងទៅ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងចំនួនបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបានដោយសមាជិកក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈកិច្ចសន្យាដែលធ្វើឡើងដោយសម្ព័ន្ធធនាគារ និងធនាគារដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅលើរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ii) អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬបើមានការផ្លាស់ប្តូរ

ចុះហត្ថលេខាដោយយោងទៅលើសចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវ៉ែស
ប្រធានក្រុមប្រឹក្សាភិបាល

ពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញនិងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការ នៃរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្មនិងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្នែកដំណើរការសម្ព័ន្ធធនាគារនិងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។ និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តរាល់តម្រូវការដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីអនុលោមតាមបទបង្ហាញនាការិយបរិច្ឆេទបច្ចុប្បន្ន។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយកំណត់សម្គាល់ ដែលតាមមតិរបស់យើងខ្ញុំបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

លោក គូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 30 ខែមីនា ឆ្នាំ2021

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ហៅកាត់ថា (ធនាគារនិងក្រុមហ៊ុន បុត្រសម្ព័ន្ធ ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា (សម្ព័ន្ធធនាគារ) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ ដោយឡែករបស់ធនាគារ ដែលរួមមានរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុរួម និងដាច់ដោយឡែក នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួល មូលធន និងលំហូរទឹកប្រាក់រួម និងដាច់ដោយឡែក សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់និង កំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យ សំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗដែលបានបង្ហាញនៅ ទំព័រទី 11 ដល់ទី 164 (ហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ) ។

ជាមតិរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុរួមនិងដាច់ដោយឡែក ជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរួម និងដាច់ដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ សម្ព័ន្ធធនាគារនិងធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (ស.វ.ទ.ហ.អ.ក) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជា (ស.ស.អ.ក)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅ ក្នុងកថាខណ្ឌស្តីពី “ការទទួលខុសត្រូវរបស់សវនករ សម្រាប់ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” ដែលមាននៅក្នុង របាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីសម្ព័ន្ធ ធនាគារនិងធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌ វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវ ទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា កសួតាងសវនកម្មដែល យើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មាន ផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍ សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបាន បង្ហាញនៅទំព័រទី 1 ដល់ទី 6 និង របាយការណ៍ប្រចាំឆ្នាំរបស់ ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយ ការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើ របាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗ ឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយ ទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវរវាងព័ត៌មានផ្សេងៗ ហើយ ពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជា សារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើង ខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុស ឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយ ការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវ រាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក គ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញ នូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នក គ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែ ការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈ ទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការ លាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែល ទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះ បញ្ជីផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើស សមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផល ចំពោះរបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជា សារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយ ការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិត ខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ នៃកម្ពុជា អាចរកឃើញនូវកាបង្ហាញខុសជាសារវន្ត ដែលបានកើតឡើង នោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូល គ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នក ប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំនិងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុស ជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយឺតគ្នា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណង ដើម្បីរៀបចំនូវនីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែ មិនមែនក្នុងគោលបំណង ដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលសម្ព័ន្ធធនាគារនិងធនាគារបានប្រើប្រាស់និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថាតើភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

• វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាន នូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

• ទទួលបាននូវភស្តុតាងសវនកម្មដែលសមស្រប និងគ្រប់គ្រាន់ពាក់ព័ន្ធនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់បណ្តាបុត្រសម្ព័ន្ធនៅក្នុងសម្ព័ន្ធធនាគារ ដើម្បីបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំការត្រួតត្រាមើល និងការប្រតិបត្តិនៃសវនកម្មរបស់សម្ព័ន្ធធនាគារ។ យើងខ្ញុំរក្សាការទទួលខុសត្រូវលើមតិសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវ លើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេភីអិមជឺ ខេមបូឌា ចំកាត់


ង៉ៃ ហ៊ុយ
 Partner



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី 30 ខែមីនា ឆ្នាំ2021

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020

		ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
		ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	កំណត់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	សម្គាល់			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	30,080,980	25,158,725	121,677,564	102,521,804
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា- សុទ្ធ	7	280,712,006	52,235,945	1,135,480,064	212,861,476
ប្រាក់តម្កល់តាមច្បាប់	8	54,199,135	69,247,853	219,235,501	282,185,001
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	9	682,018,901	661,928,721	2,758,766,455	2,697,359,538
ទ្រព្យសកម្មផ្សេងៗ	10	1,517,688	1,469,086	6,139,048	5,986,525
ទ្រព្យសកម្មអរូបី	11	655,196	960,421	2,650,268	3,913,716
ទ្រព្យ និងបរិក្ខារ	12	4,027,288	4,230,499	16,290,380	17,239,283
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	13	7,518,919	6,007,571	30,414,027	24,480,852
តម្លៃកេរ្តិ៍ឈ្មោះ	14	754,215	754,215	3,050,800	3,073,426
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	22	<u>1,983,889</u>	<u>1,926,961</u>	<u>8,024,831</u>	<u>7,852,366</u>
ទ្រព្យសកម្មសរុប		<u>1,063,468,217</u>	<u>823,919,997</u>	<u>4,301,728,938</u>	<u>3,357,473,987</u>
បំណុល និងមូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	15	665,985,860	484,555,033	2,693,912,804	1,974,561,759
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា	16	109,289,254	83,149,211	442,075,032	338,833,035
ប្រាក់កម្ចី	17	113,269,881	90,420,263	458,176,669	368,462,571
បំណុលបន្ទាប់បន្សំ	18	34,028,479	34,028,479	137,645,198	138,666,052
បំណុលភតិសន្យា	19	7,397,574	5,931,948	29,923,187	24,172,688
បំណុលផ្សេងៗ	20	2,781,171	3,715,255	11,249,836	15,139,664
សំវិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត	21	397,653	410,049	1,608,506	1,670,950
បំណុលពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ	22	<u>2,254,574</u>	<u>4,784,108</u>	<u>9,119,752</u>	<u>19,495,240</u>
បំណុលសរុប		<u>935,404,446</u>	<u>706,994,346</u>	<u>3,783,710,984</u>	<u>2,881,001,959</u>
មូលធនរបស់ភាគទុនិក					
ដើមទុន	23	76,000,000	76,000,000	304,093,780	304,093,780
ទុនបម្រុងតាមបទប្បញ្ញត្តិ	24	4,873,295	5,734,785	19,676,927	23,164,489
ប្រាក់ចំណេញរក្សាទុក		47,190,476	35,190,866	191,210,743	142,313,066
ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		-	-	3,036,504	6,900,693
មូលធនរបស់ភាគទុនិកសរុប		<u>128,063,771</u>	<u>116,925,651</u>	<u>518,017,954</u>	<u>476,472,028</u>
បំណុល និងមូលធនរបស់ភាគទុនិកសរុប		<u>1,063,468,217</u>	<u>823,919,997</u>	<u>4,301,728,938</u>	<u>3,357,473,987</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020

		2020	2019	2020	2019
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	25	92,750,217	84,417,468	378,142,635	342,059,580
ចំណាយលើការប្រាក់	26	(49,077,051)	(37,111,532)	(200,087,137)	(150,375,928)
ចំណូលពីការប្រាក់សុទ្ធ		43,673,166	47,305,936	178,055,498	191,683,652
ចំណូលកម្រៃជើងសារ	27	233,550	409,400	952,183	1,658,889
ចំណូលផ្សេងៗ	28	2,945,804	3,276,763	12,010,043	13,277,444
ប្រាក់ចំណេញប្រតិបត្តិការសរុប		46,852,520	50,992,099	191,017,724	206,619,985
ចំណាយលើបុគ្គលិក	29	(13,556,129)	(13,145,838)	(55,268,338)	(53,266,936)
ចំណាយប្រតិបត្តិការផ្សេងៗ	30	(9,571,594)	(9,005,217)	(39,023,389)	(36,489,139)
ចំណាយប្រតិបត្តិការសរុប		(23,127,723)	(22,151,055)	(94,291,727)	(89,756,075)
ប្រាក់ចំណេញប្រតិបត្តិការមុន ឱនភាពនៃតម្លៃ		23,724,797	28,841,044	96,725,997	116,863,910
ឱនភាពនៃតម្លៃខាតបង់លើឧបករណ៍ ហិរញ្ញវត្ថុ	9	(9,488,635)	(2,952,527)	(38,685,165)	(11,963,639)
ប្រាក់ចំណេញមុនដកពន្ធ		14,236,162	25,888,517	58,040,832	104,900,271
ចំណាយពន្ធលើប្រាក់ចំណេញ	22	(3,098,042)	(5,528,199)	(12,630,717)	(22,400,262)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		11,138,120	20,360,318	45,410,115	82,500,009
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(3,864,189)	5,972,511
លទ្ធផលលម្អិត សម្រាប់ការិយបរិច្ឆេទសរុប		11,138,120	20,360,318	41,545,926	88,472,520

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សមតុល្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ2019	76,000,000	304,093,780	3,955,873	15,915,423	16,609,460	67,062,123	-	928,182	96,565,333	387,999,508
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ នៅក្នុងមូលធន										
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	1,778,912	7,249,066	(1,778,912)	(7,249,066)	-	-	-	-
លទ្ធផលសរុប										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	20,360,318	82,500,009	-	-	20,360,318	82,500,009
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	5,972,511	-	5,972,511
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	76,000,000	304,093,780	5,734,785	23,164,489	35,190,866	142,313,066	-	6,900,693	116,925,651	476,472,028
សមតុល្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ2020	76,000,000	304,093,780	5,734,785	23,164,489	35,190,866	142,313,066	-	6,900,693	116,925,651	476,472,028
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ នៅក្នុងមូលធន										
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ ចំណេញរក្សាទុក	-	-	(861,490)	(3,487,562)	861,490	3,487,562	-	-	-	-
លទ្ធផលសរុប										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	11,138,120	45,410,115	-	-	11,138,120	45,410,115
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(3,864,189)	-	(3,864,189)
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020	76,000,000	304,093,780	4,873,295	19,676,927	47,190,476	191,210,743	-	3,036,504	128,063,771	518,017,954

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់រួម សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	11,138,120	20,360,318	45,410,115	82,500,009
និយ័តភាពលើ៖				
រំលស់លើទ្រព្យសកម្មរូបិយ និងអរូបិ	4,120,603	3,641,925	16,799,698	14,757,080
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(125)	(12,769)	(510)	(51,740)
ចំណាយពន្ធលើប្រាក់ចំណេញ	3,098,042	5,528,199	12,630,717	22,400,262
សំវិធានលើឱនភាពនៃតម្លៃ	9,488,635	2,952,527	38,685,165	11,963,639
សំវិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត	(12,396)	(256,851)	(50,538)	(1,040,760)
	27,832,879	32,213,349	113,474,647	130,528,490
បម្រែបម្រួលនៃ៖				
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	(11,684,226)	(4,303,424)	(47,262,694)	(17,437,474)
ឥណទាន និងបុរេប្រទាន	(29,580,237)	(154,442,170)	(119,652,059)	(629,351,843)
ប្រាក់តម្កល់តាមច្បាប់	15,048,718	2,003,516	60,872,064	8,164,328
ទ្រព្យសកម្មផ្សេងៗ	(48,600)	(248,284)	(196,587)	(1,011,757)
ប្រាក់បញ្ញើរបស់អតិថិជន	181,430,827	(26,692,832)	733,887,695	(108,773,290)
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា	26,140,043	11,019,100	105,736,474	44,902,833
ប្រាក់កម្ចី	260,900	577,931	1,055,341	2,355,069
បំណុលផ្សេងៗ	(601,749)	(14,949,163)	(2,434,075)	(60,917,839)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ	208,798,555	(154,821,977)	845,480,806	(631,541,483)
ពន្ធលើប្រាក់ចំណេញបានបង់	(5,684,504)	(4,643,796)	(23,175,723)	(18,816,661)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	203,114,051	(159,465,773)	822,305,083	(650,358,144)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារនិងទ្រព្យសកម្មអរូបិ	(1,570,494)	(3,126,744)	(6,402,904)	(12,669,567)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ	179	29,882	730	121,082
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(1,570,315)	(3,096,862)	(6,402,174)	(12,548,485)
លំហូរទឹកប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	54,266,974	37,064,551	221,246,453	150,185,561
ការទូទាត់សងប្រាក់កម្ចី	(31,678,256)	(14,977,115)	(129,152,250)	(60,687,270)
សាច់ប្រាក់ទទួលបានពីបំណុលបន្ទាប់បន្សំ	-	27,700,000	-	112,240,400
ការទូទាត់បំណុលកតិសន្យា	(2,419,786)	(2,602,584)	(9,865,468)	(10,545,670)
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	20,168,932	47,184,852	82,228,735	191,193,021
កើនឡើង/(ថយចុះ) នៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	221,712,668	(115,377,783)	898,131,644	(471,713,608)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមកាលបរិច្ឆេទ	73,132,627	188,510,410	298,015,455	757,434,827
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(3,497,881)	12,294,236
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងកាលបរិច្ឆេទ (កំណត់សម្គាល់ 7)	294,845,295	73,132,627	1,192,649,218	298,015,455

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ភ.អ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែក នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020

	ថ្ងៃទី 31 ខែធ្នូ			ថ្ងៃទី 31 ខែធ្នូ	
	កំណត់ សម្គាល់	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	29,730,158	24,813,127	120,258,489	101,113,493
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	7	279,065,745	51,499,286	1,128,820,939	209,859,590
ប្រាក់តម្កល់តាមច្បាប់	8	53,799,135	68,847,853	217,617,501	280,555,001
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន - សុទ្ធ	9	626,939,714	606,971,782	2,535,971,143	2,473,410,012
ទ្រព្យសកម្មផ្សេងៗ	10	1,249,796	1,222,926	5,055,425	4,983,423
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	14	8,685,818	8,685,818	35,134,134	35,394,708
ទ្រព្យសកម្មអរូបី	11	603,109	854,876	2,439,576	3,483,620
ទ្រព្យ និងបរិក្ខារ	12	3,252,092	3,631,392	13,154,712	14,797,922
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	13	6,394,869	4,614,191	25,867,245	18,802,828
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	22	1,747,314	1,803,309	7,067,885	7,348,484
សរុបទ្រព្យសកម្ម		1,011,467,750	772,944,560	4,091,387,049	3,149,749,081
បំណុល និងមូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	15	665,985,860	484,555,033	2,693,912,804	1,974,561,759
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា	16	110,703,850	83,686,891	447,797,073	341,024,081
ប្រាក់កម្ចី	17	72,889,222	49,663,761	294,836,903	202,379,826
បំណុលបន្ទាប់បន្សំ	18	31,000,000	31,000,000	125,395,000	126,325,000
បំណុលភតិសន្យា	19	6,352,062	4,633,170	25,694,091	18,880,168
បំណុលផ្សេងៗ	20	1,968,908	3,023,041	7,964,233	12,318,892
សំវិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត	21	354,483	356,525	1,433,884	1,452,839
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	22	1,748,239	4,067,233	7,071,627	16,573,974
បំណុលសរុប		891,002,624	660,985,654	3,604,105,615	2,693,516,539
មូលធនរបស់ភាគទុនិក					
ដើមទុន	23	76,000,000	76,000,000	304,093,780	304,093,780
ទុនបម្រុងតាមបទប្បញ្ញត្តិ	24	4,617,020	5,384,020	18,652,992	21,755,507
ប្រាក់ចំណេញរក្សាទុក		39,848,106	30,574,886	161,668,348	123,885,975
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	2,866,314	6,497,280
មូលធនរបស់ភាគទុនិកសរុប		120,465,126	111,958,906	487,281,434	456,232,542
បំណុល និងមូលធនរបស់ភាគទុនិកសរុប		1,011,467,750	772,944,560	4,091,387,049	3,149,749,081

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដាច់ដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		2020	2019	2020	2019
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	25	79,991,963	72,304,870	326,127,233	292,979,333
ចំណាយលើការប្រាក់	26	(45,339,925)	(34,003,111)	(184,850,874)	(137,780,606)
ចំណូលពីការប្រាក់សុទ្ធ		34,652,038	38,301,759	141,276,359	155,198,727
ចំណូលកម្រៃជើងសារ	27	233,550	409,400	952,183	1,658,889
ចំណូលផ្សេងៗ	28	2,501,398	2,901,438	10,198,200	11,756,627
ចំណូលប្រតិបត្តិការផ្សេងៗ		37,386,986	41,612,597	152,426,742	168,614,243
ចំណាយលើបុគ្គលិក	29	(10,301,225)	(10,014,641)	(41,998,094)	(40,579,325)
ចំណាយប្រតិបត្តិការផ្សេងៗ	30	(7,221,645)	(6,816,725)	(29,442,647)	(27,621,369)
ចំណាយលើប្រតិបត្តិការសរុប		(17,522,870)	(16,831,366)	(71,440,741)	(68,200,694)
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		19,864,116	24,781,231	80,986,001	100,413,549
សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ	9	(8,776,993)	(2,606,866)	(35,783,801)	(10,563,021)
ប្រាក់ចំណេញមុនដកពន្ធ		11,087,123	22,174,365	45,202,200	89,850,528
ចំណាយពន្ធលើប្រាក់ចំណេញ	22	(2,580,903)	(4,551,838)	(10,522,342)	(18,444,048)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទលទ្ធផលលម្អិតផ្សេងៗ		8,506,220	17,622,527	34,679,858	71,406,480
ភាពលម្អៀងលើការប្តូររូបិយប័ណ្ណ		-	-	(3,630,966)	5,782,491
លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទសរុប		8,506,220	17,622,527	31,048,892	77,188,971

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដាច់ដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2020

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សមតុល្យនៅថ្ងៃទី១ ខែ មករា ឆ្នាំ 2019	76,000,000	304,093,780	3,598,243	14,478,466	14,738,136	59,756,536	-	714,789	94,336,379	379,043,571
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន										
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	1,785,777	7,277,041	(1,785,777)	(7,277,041)	-	-	-	-
លទ្ធផលលម្អិត										
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	17,622,527	71,406,480	-	-	17,622,527	71,406,480
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	5,782,491	-	5,782,491
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019	76,000,000	304,093,780	5,384,020	21,755,507	30,574,886	123,885,975	-	6,497,280	111,958,906	456,232,542
សមតុល្យនៅថ្ងៃទី ១ ខែ មករា ឆ្នាំ 2020	76,000,000	304,093,780	5,384,020	21,755,507	30,574,886	123,885,975	-	6,497,280	111,958,906	456,232,542
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន										
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅ ប្រាក់ចំណេញរក្សាទុក	-	-	(767,000)	(3,102,515)	767,000	3,102,515	-	-	-	-
លទ្ធផលលម្អិត										
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ	-	-	-	-	8,506,220	34,679,858	-	-	8,506,220	34,679,858
ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(3,630,966)	-	(3,630,966)
	-	-	(767,000)	(3,102,515)	9,273,220	37,782,373	-	(3,630,966)	8,506,220	31,048,892
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2020	76,000,000	304,093,780	4,617,020	18,652,992	39,848,106	161,668,348	-	2,866,314	120,465,126	487,281,434

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ភ.អ

របាយការណ៍លំហូរទឹកប្រាក់ដោយផ្អែក សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	8,506,220	17,622,527	34,679,858	71,406,480
និយ័តភាពលើ៖				
រំលស់លើទ្រព្យសកម្មរូបី និងអរូបី	3,247,169	2,928,182	13,238,708	11,864,993
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(125)	(12,768)	(510)	(51,736)
ចំណាយពន្ធលើប្រាក់ចំណេញ	2,580,903	4,551,838	10,522,340	18,444,048
សំវិធានធនលើការបាត់បង់ឱនភាពនៃតម្លៃ	8,776,993	2,606,866	35,783,801	10,563,021
សំវិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត	(2,042)	(143,646)	(8,325)	(582,054)
	23,109,118	27,552,999	94,215,872	111,644,752
បម្រែបម្រួលនៃ៖				
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	(11,684,226)	(4,314,545)	(47,262,694)	(17,581,772)
ឥណទាន និងបុរេប្រទាន	(28,744,435)	(145,548,324)	(116,271,240)	(593,109,420)
ប្រាក់តម្កល់តាមច្បាប់	15,048,718	2,003,516	60,872,064	8,164,328
ទ្រព្យសកម្មផ្សេងៗ	(26,870)	(204,148)	(108,689)	(831,903)
ប្រាក់បញ្ញើរបស់អតិថិជន	181,430,827	(26,155,152)	733,887,695	(106,582,244)
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា	27,016,959	10,934,198	109,283,599	44,556,857
ប្រាក់កម្ចី	260,900	442,902	1,055,341	1,804,826
បំណុលផ្សេងៗ	(811,949)	(15,628,244)	(3,284,333)	(63,685,095)
សាច់ប្រាក់ទទួល/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ	205,599,042	(150,916,798)	832,387,615	(615,619,671)
ពន្ធលើប្រាក់ចំណេញបានបង់	(4,843,902)	(3,965,686)	(19,748,588)	(16,068,960)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)សកម្មភាពប្រតិបត្តិការសុទ្ធ	200,755,140	(154,882,484)	812,639,027	(631,688,631)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	(1,172,432)	(2,590,766)	(4,780,005)	(10,497,784)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ	179	29,882	730	121,082
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(1,172,253)	(2,560,884)	(4,779,275)	(10,376,702)
លំហូរទឹកប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	48,141,538	31,181,038	196,273,050	126,345,566
ការទូទាត់សងប្រាក់កម្ចី	(25,176,977)	(13,000,000)	(102,646,535)	(52,676,000)
សាច់ប្រាក់ទទួលបានពីបំណុលបន្ទាប់បន្សំ	-	24,700,000	-	100,084,400
ចំណាយបំណុលរកស៊ីសន្យា	(1,747,694)	(1,377,971)	(7,125,349)	(5,583,538)
សាច់ប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន	21,216,867	41,503,067	86,501,166	168,170,428
ការកើនឡើង/(ថយចុះ) នៃសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ	220,799,754	(115,940,301)	894,360,918	(473,894,905)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមកាលបរិច្ឆេទ	72,035,410	187,975,711	293,544,296	755,286,407
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(3,386,976)	12,152,794
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងកាលបរិច្ឆេទ (កំណត់សម្គាល់ 7)	292,835,164	72,035,410	1,184,518,238	293,544,296

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់ដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2020

1. អំពីធនាគារ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលតទៅនេះ ទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) ជាក្រុមហ៊ុនដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ធនាគារ

ធនាគារ ជាធនាគារពាណិជ្ជកម្មដែលធ្វើអាជីវកម្ម ដោយអនុលោមទៅតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ដោយស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា និងអនុលោមតាមអាជ្ញាប័ណ្ណលេខ ៣៨ ដែលបានផ្តល់ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៣។

ភាគទុនិកសំខាន់ៗរបស់ធនាគារ រួមមានកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ក.អ ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ប្រៃសណីយ៍កម្ពុជា ត្រូវស្វែងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Fullerton Financial Capital Pte. Ltd. (“Fullerton”) ជាក្រុមហ៊ុនបង្កើតនៅសិង្ហបុរី (កំណត់សម្គាល់ ២៣) ។

សកម្មភាពចម្បងរបស់ធនាគាររួមមានការផ្តល់សេវាប្រតិបត្តិការធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀត តាមរយៈស្នាក់ការកណ្តាល និងសាខារបស់ធនាគារនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារបច្ចុប្បន្នមានទីតាំងស្ថិតនៅអគារលេខ 265-269 ផ្លូវព្រះអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានសាខាចំនួន ៥៨ សាខា ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗនៃព្រះរាជាណាចក្រកម្ពុជា ។

ពុំមានការប្រែប្រួលដែលគួរឲ្យកត់សម្គាល់នូវសកម្មភាពចម្បងរបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះទេ ។

ដើមទុនដែលបានបង់របស់ធនាគារ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ មាន ចំនួន 76,000,000 ដុល្លារអាមេរិក (2019: 76,000,000ដុល្លារអាមេរិក) ។

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមានបុគ្គលិកចំនួន 1,523 នាក់ (2019: 1,585 នាក់) ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមានសាខា ចំនួន ៥១ នៅជុំវិញប្រទេសកម្ពុជា ដែលផ្តល់ប្រាក់កម្ចីខ្នាតតូច និងមធ្យម។

ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ហើយបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតក្រោមបញ្ជីពាណិជ្ជកម្មលេខ 2139 KH-2015 ដែលចុះ ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ 2015 ។

2. មូលដ្ឋាននៃគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យ របស់សម្ព័ន្ធ ធនាគារ និងធនាគារត្រូវបានបញ្ចូលទៅក្នុងកំណត់សម្គាល់ ៣៥។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៃធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងកត់ត្រាលំហូរពិភពលោករបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និងធនាគារសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ច នៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជា រូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ និងធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កង់ចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

4. ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានត្រូវបានទទួលស្គាល់នាពេលអនាគតនៃការកែប្រែនោះ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានតម្លៃជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម ។

- កំណត់សម្គាល់ ៣៥(៧)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ ៣៥(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទាន លើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងនៃឥណទានដែលរំពឹងថានឹងបាត់បង់ (“ECL”) និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មានដែលមានហានិភ័យគួរឲ្យកត់សម្គាល់ទៅលើតម្លៃយ៉ាងនៃទ្រព្យសកម្មនិងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ ៣៥(៧)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុជាមួយទិន្នន័យមិនអាចអង្កេតបាន ។
- កំណត់សម្គាល់ ៣៥(៧)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) រួមទាំងការបញ្ចូលព័ត៌មាននាពេលអនាគត។
- កំណត់សម្គាល់ ៣៥(៧)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ ដែលអាចប្រមូលមកវិញបាន ។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលត្រូវបានធ្វើឡើង ដើម្បីអនុវត្តទៅតាមតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណបរិច្ឆេទរាយការណ៍ និងមូលដ្ឋានត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញឬខាត នឹងលំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់ជា “ទុនប្រមូលពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ។

សម្ព័ន្ធនាគារ និងធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

			អត្រាចុងនាការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020	1 ដុល្លារអាមេរិក	=	4,045 រៀល	4,077 រៀល
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	1 ដុល្លារអាមេរិក	=	4,075 រៀល	4,052 រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
ដុល្លារអាមេរិក	24,239,195	18,555,282	98,047,544	75,612,774
រូបិយប័ណ្ណផ្សេងទៀត	5,841,785	6,603,443	23,630,020	26,909,030
	<u>30,080,980</u>	<u>25,158,725</u>	<u>121,677,564</u>	<u>102,521,804</u>
ធនាគារ				
ដុល្លារអាមេរិក	24,071,436	18,386,281	97,368,959	74,924,095
រូបិយប័ណ្ណផ្សេងទៀត	5,658,722	6,426,846	22,889,530	26,189,398
	<u>29,730,158</u>	<u>24,813,127</u>	<u>120,258,489</u>	<u>101,113,493</u>

7. ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា -សុទ្ធ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	280,763,085	52,288,446	1,135,686,679	213,075,418
ដក៖ សំវិធានធនឱនភាពនៃតម្លៃ	(51,079)	(52,501)	(206,615)	(213,942)
	<u>280,712,006</u>	<u>52,235,945</u>	<u>1,135,480,064</u>	<u>212,861,476</u>
ធនាគារ				
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	279,103,776	51,536,827	1,128,974,774	210,012,570
ដក៖ សំវិធានធនឱនភាពនៃតម្លៃ	(38,031)	(37,541)	(153,835)	(152,980)
	<u>279,065,745</u>	<u>51,499,286</u>	<u>1,128,820,939</u>	<u>209,859,590</u>

ចំនួនប្រាក់បញ្ញើដុលនៅគ្រឹះស្ថានហិរញ្ញវត្ថុនានាមានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទគណនី

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
គណនីចរន្ត	118,461,051	44,321,788	479,174,951	180,611,286
គណនីសន្សំ	4,803,264	2,152,114	19,429,203	8,769,865
ប្រាក់បញ្ញើមានកាលកំណត់	<u>157,398,331</u>	<u>5,758,239</u>	<u>636,676,249</u>	<u>23,464,824</u>
	280,662,646	52,232,141	1,135,280,403	212,845,975
ការប្រាក់បង្គរទុកដែលត្រូវទទួលបាន	100,439	56,305	406,276	229,443
	<u>280,763,085</u>	<u>52,288,446</u>	<u>1,135,686,679</u>	<u>213,075,418</u>
ធនាគារ				
គណនីចរន្ត	117,906,364	44,180,827	476,931,242	180,036,870
គណនីសន្សំ	3,698,642	1,541,456	14,961,007	6,281,433
ប្រាក់បញ្ញើមានកាលកំណត់	<u>157,398,331</u>	<u>5,758,239</u>	<u>636,676,249</u>	<u>23,464,824</u>
	279,003,337	51,480,522	1,128,568,498	209,783,127
ការប្រាក់បង្គរទុកដែលត្រូវទទួលបាន	100,439	56,305	406,276	229,443
	<u>279,103,776</u>	<u>51,536,827</u>	<u>1,128,974,774</u>	<u>210,012,570</u>

7. ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា-សុទ្ធ (ត)

(ខ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
សម្ព័ន្ធធនាគារ				
សាច់ប្រាក់ក្នុងដៃ (សម្គាល់ 6)	30,080,980	25,158,725	121,677,564	102,521,804
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា				
គណនីចរន្ត	118,461,051	44,321,788	479,174,951	180,611,286
គណនីសន្សំ	4,803,264	2,152,114	19,429,203	8,769,865
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ បីខែ រឹតិចជាង)	<u>141,500,000</u>	<u>1,500,000</u>	<u>572,367,500</u>	<u>6,112,500</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងរបាយការណ៍លំហូរសាច់ប្រាក់	<u>294,845,295</u>	<u>73,132,627</u>	<u>1,192,649,218</u>	<u>298,015,455</u>
ធនាគារ				
សាច់ប្រាក់ក្នុងដៃ (សម្គាល់ 6)	29,730,158	24,813,127	120,258,489	101,113,493
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា				
គណនីចរន្ត	117,906,364	44,180,827	476,931,242	180,036,870
គណនីសន្សំ	3,698,642	1,541,456	14,961,007	6,281,433
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់បីខែ រឹតិចជាង)	<u>141,500,000</u>	<u>1,500,000</u>	<u>572,367,500</u>	<u>6,112,500</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងរបាយការណ៍លំហូរសាច់ប្រាក់	<u>292,835,164</u>	<u>72,035,410</u>	<u>1,184,518,238</u>	<u>293,544,296</u>

(គ) អត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	2020	2019	2020	2019
គណនីចរន្ត	0.0%-0.75%	0.0%-1.20%	0.0%-0.75%	0.0%-1.20%
គណនីសន្សំ	0.0%-1.50%	0.0%-1.50%	0.0%-1.50%	0.0%-1.50%
ប្រាក់បញ្ញើមានកាលកំណត់	<u>2.0%-3.50%</u>	<u>0.0%-2.25%</u>	<u>2.0%-3.50%</u>	<u>0.0%-2.25%</u>

(ឃ) សំវិធានធនឱនភាពនៃតម្លៃ

បម្រែបម្រួលនៃសំវិធានធនឱនភាពនៃតម្លៃលើប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានាមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល(កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
នាថ្ងៃទី 1 ខែមករា	52,501	27,268	213,942	109,563
(បង្វិលមកវិញសំវិធានធននៅក្នុងការិយបរិច្ឆេទ	(1,422)	25,233	(5,797)	102,244
លម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>-</u>	<u>(1,530)</u>	<u>2,135</u>
នាថ្ងៃទី 31 ខែធ្នូ	<u>51,079</u>	<u>52,501</u>	<u>206,615</u>	<u>213,942</u>
ធនាគារ				
នាថ្ងៃទី 1 ខែមករា	37,541	12,308	152,980	49,454
សំវិធានធននៅក្នុងការិយបរិច្ឆេទ	490	25,233	1,998	102,244
លម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>-</u>	<u>(1,143)</u>	<u>1,282</u>
នាថ្ងៃទី 31 ខែធ្នូ	<u>38,031</u>	<u>37,541</u>	<u>153,835</u>	<u>152,980</u>

៨.ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ	
	ឆ្នាំ ២០២០	ឆ្នាំ ២០១៩	ឆ្នាំ ២០២០	ឆ្នាំ ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធនាគារ				
ប្រាក់តម្កល់ធានាដើមទុន	8,000,000	8,000,000	32,360,000	32,600,000
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	46,199,135	61,247,853	186,875,501	249,585,001
	<u>54,199,135</u>	<u>69,247,853</u>	<u>219,235,501</u>	<u>282,185,001</u>
ធនាគារ				
ប្រាក់តម្កល់ធានាដើមទុន	7,600,000	7,600,000	30,742,000	30,970,000
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	46,199,135	61,247,853	186,875,501	249,585,001
	<u>53,799,135</u>	<u>68,847,853</u>	<u>217,617,501</u>	<u>280,555,001</u>

ក. ប្រាក់តម្កល់ធានាលើដើមទុន

សម្ព័ន្ធនាគារ និងធនាគារតម្រូវឱ្យប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន (បុត្រសម្ព័ន្ធ៖ 5%)។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែសម្ព័ន្ធនាគារ និង ធនាគារអាចដកវិញបាននៅពេលដែលសម្ព័ន្ធនាគារ និងធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានអត្រាការប្រាក់ 0.06% ក្នុងមួយឆ្នាំ (2019: 0.48 % ក្នុងមួយឆ្នាំ)។

ខ. ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះប្រាក់រៀល និង 12.50% ចំពោះរូបិយប័ណ្ណផ្សេងៗនៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើ របស់ធនាគារអន្តរជាតិ និងប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីអន្តរជាតិ។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ-០១៨-282 ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី 29 ខែ សីហា ឆ្នាំ 2018 ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ។

នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយនូវប្រកាសស្តីពីការកាត់បន្ថយនូវប្រាក់បម្រុងកាតព្វកិច្ច នៃប្រាក់បញ្ញើ និងប្រាក់កម្ចី (“RRR”) មកត្រឹម 7% ចំពោះរូបិយប័ណ្ណជាតិ និងរូបិយប័ណ្ណបរទេស ក្នុងគោលបំណងទប់ស្កាត់នូវឥទ្ធិពល ដែលបណ្តាលមកពីកូវីដ-19 មកលើសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

៩. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធនាគារ				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានវិបារូបន៍	121,308	566,007	490,691	2,306,479
ឥណទានរយៈពេលខ្លី	648,855	1,141,056	2,624,618	4,649,803
ឥណទានរយៈពេលវែង	691,375,958	665,375,337	2,796,615,750	2,711,404,498
	<u>146,574</u>	<u>54,987</u>	<u>592,892</u>	<u>224,072</u>
ឥណទានអ្នកប្រើប្រាស់	692,292,695	667,137,387	2,800,323,951	2,718,584,852
ឥណទាន និងបុរេប្រទាន-ដុល	5,824,215	5,669,320	23,558,950	23,102,479
ការប្រាក់ដែលត្រូវទទួលបាន	<u>(6,520,069)</u>	<u>(6,576,832)</u>	<u>(26,373,679)</u>	<u>(26,800,590)</u>
ប្រាក់ចំណូលបង្គរ	691,596,841	666,229,875	2,797,509,222	2,714,886,741
ដក៖ សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	<u>(9,577,940)</u>	<u>(4,301,154)</u>	<u>(38,742,767)</u>	<u>(17,527,203)</u>
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	<u>682,018,901</u>	<u>661,928,721</u>	<u>2,758,766,455</u>	<u>2,697,359,538</u>
ធនាគារ				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានវិបារូបន៍	121,308	566,007	490,691	2,306,479
ឥណទានរយៈពេលខ្លី	334,792	520,850	1,354,234	2,122,464
ឥណទានរយៈពេលវែង	635,967,308	610,435,907	2,572,487,761	2,487,526,321
	<u>16,012</u>	<u>54,987</u>	<u>64,769</u>	<u>224,072</u>
ឥណទានអ្នកប្រើប្រាស់	636,439,420	611,577,751	2,574,397,455	2,492,179,336
ឥណទាន និងបុរេប្រទាន-ដុល	5,244,127	5,069,984	21,212,494	20,660,185
ការប្រាក់ដែលត្រូវទទួលបាន	<u>(5,787,091)</u>	<u>(5,789,488)</u>	<u>(23,408,785)</u>	<u>(23,592,164)</u>
ប្រាក់ចំណូលបង្គរ	635,896,456	610,858,247	2,572,201,164	2,489,247,357
ដក៖ សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	<u>(8,956,742)</u>	<u>(3,886,465)</u>	<u>(36,230,021)</u>	<u>(15,837,345)</u>
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	<u>626,939,714</u>	<u>606,971,782</u>	<u>2,535,971,143</u>	<u>2,473,410,012</u>

៩. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

(i) សំវិធានធនលើការបាត់បង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
សំវិធានធនលើការបាត់បង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ	9,490,057	2,927,294	38,690,962	11,861,395
សំវិធានធនលើការបាត់បង់លើ ឱនភាពនៃតម្លៃនៃប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	(1,422)	25,233	(5,797)	102,244
	<u>9,488,635</u>	<u>2,952,527</u>	<u>38,685,165</u>	<u>11,963,639</u>
សំវិធានធនលើការបាត់បង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ	8,776,503	2,581,633	35,781,803	10,460,777
សំវិធានធនលើការបាត់បង់លើ ឱនភាពនៃតម្លៃនៃប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	490	25,233	1,998	102,244
	<u>8,776,993</u>	<u>2,606,866</u>	<u>35,738,801</u>	<u>10,563,021</u>

(ii) បម្រែបម្រួលនៃសំវិធានធនលើការបាត់បង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
នាថ្ងៃទី 1 ខែមករា	4,301,154	4,054,773	17,527,203	16,292,078
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	9,490,057	2,927,294	38,690,962	11,861,395
ការលុបចោលសម្រាប់ការិយបរិច្ឆេទ	(4,213,271)	(2,680,913)	(17,177,506)	(10,863,059)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(297,892)	236,789
នាថ្ងៃទី 31 ខែធ្នូ	<u>9,577,940</u>	<u>4,301,154</u>	<u>38,742,767</u>	<u>17,527,203</u>
ធនាគារ				
នាថ្ងៃទី 1 ខែមករា	3,886,465	3,683,368	15,837,345	14,799,773
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	8,776,503	2,581,633	35,781,803	10,460,777
ការលុបចោលសម្រាប់ការិយបរិច្ឆេទ	(3,706,226)	(2,378,536)	(15,110,283)	(9,637,828)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(278,844)	214,623
នាថ្ងៃទី 31 ខែធ្នូ	<u>8,956,742</u>	<u>3,886,465</u>	<u>36,230,021</u>	<u>15,837,345</u>

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020 ដុល្លារអាមេរិក	ឆ្នាំ2019 ដុល្លារអាមេរិក	ឆ្នាំ2020 ពាន់រៀល(កំណត់សម្គាល់ 5)	ឆ្នាំ2019 ពាន់រៀល(កំណត់សម្គាល់ 5)
សម្ព័ន្ធពន្យាន				
ប្រាក់បញ្ញើធានា	528,754	636,590	2,138,810	2,594,104
ការទូទាត់មុន	746,837	527,267	3,020,956	2,148,613
ផ្សេងៗ	242,097	305,229	979,282	1,243,808
	<u>1,517,688</u>	<u>1,469,086</u>	<u>6,139,048</u>	<u>5,986,525</u>
ធនាគារ				
ប្រាក់បញ្ញើធានា	528,754	636,590	2,138,810	2,594,104
ការទូទាត់មុន	521,626	295,818	2,109,977	1,205,458
ផ្សេងៗ	199,416	290,518	806,638	1,183,861
	<u>1,249,796</u>	<u>1,222,926</u>	<u>5,055,425</u>	<u>4,983,423</u>

11. ទ្រព្យសកម្មអរូបី

	សម្ព័ន្ធពន្យាន			
	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
តម្លៃដើម				
នាថ្ងៃទី 1 ខែមករា	2,680,311	2,290,146	10,922,267	9,201,807
ការទិញបន្ថែម	83,403	390,165	340,034	1,580,949
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(82,078)	139,511
នាថ្ងៃទី 31 ខែធ្នូ	<u>2,763,714</u>	<u>2,680,311</u>	<u>11,179,223</u>	<u>10,922,267</u>
ដក: រំលស់បង្គរ				
នាថ្ងៃទី 1 ខែមករា	1,719,890	1,363,136	7,008,551	5,477,080
រំលស់	388,628	356,754	1,584,436	1,445,567
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(64,032)	85,904
នាថ្ងៃទី 31 ខែធ្នូ	<u>2,160,518</u>	<u>1,719,890</u>	<u>8,528,955</u>	<u>7,008,551</u>
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	<u>655,196</u>	<u>960,421</u>	<u>2,650,268</u>	<u>3,913,716</u>

ធនាគារ				
តម្លៃដើម				
នាថ្ងៃទី 1 ខែមករា	2,296,235	1,944,570	9,357,158	7,813,282
ការទិញបន្ថែម	83,403	351,665	340,034	1,424,947
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(71,556)	118,929
នាថ្ងៃទី 31 ខែធ្នូ	<u>2,379,638</u>	<u>2,296,235</u>	<u>9,625,636</u>	<u>9,357,158</u>
ដក: រំលស់បង្គរ				
នាថ្ងៃទី 1 ខែមករា	1,441,359	1,159,814	5,873,538	4,660,133
រំលស់	335,170	281,545	1,366,488	1,140,820
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(53,966)	72,585
នាថ្ងៃទី 31 ខែធ្នូ	<u>1,776,529</u>	<u>1,441,359</u>	<u>7,186,060</u>	<u>5,873,538</u>
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	<u>603,109</u>	<u>854,876</u>	<u>2,439,576</u>	<u>3,483,620</u>

12. ទ្រព្យ និងបរិក្ខារ

សម្ព័ន្ធនាគារ	ការកែលម្អ អាគារ	បរិក្ខារ ការិយាល័យ	សង្ហារឹម គ្រឿង បំពាក់ និងបរិក្ខារ	បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	យានយន្ត	ទ្រព្យ កំពុងបង្កើត	សរុប	ពាន់រៀល (កំណត់សម្គាល់ 5)
2020	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
តម្លៃដើម								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2020	1,511,697	2,390,749	534,635	3,233,152	1,884,649	221,260	9,776,142	39,837,779
ការទិញបន្ថែម	126,659	423,792	44,196	346,786	267,467	278,191	1,487,091	6,062,870
ការផ្ទេរ	188,350	9,772	7,325	-	-	(205,447)	-	-
ការលក់ចេញ	(4,823)	-	(1,487)	-	-	-	(6,310)	(25,726)
ការលុបចោល	-	-	-	(3,760)	-	-	(3,760)	(15,330)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(340,549)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020	1,821,883	2,824,313	584,669	3,576,178	2,152,116	294,004	11,253,163	45,519,044
ដកៈ រំលស់បង្គរ								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2020	824,068	1,157,159	401,571	1,843,963	1,318,883	-	5,545,644	22,598,496
រំលស់ក្នុងការិយបរិច្ឆេទ	280,491	520,252	58,573	567,139	263,792	-	1,690,247	6,891,137
ការលក់ចេញ	(4,769)	-	(1,487)	-	-	-	(6,256)	(25,506)
ការលុបចោល	-	-	-	(3,760)	-	-	(3,760)	(15,330)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(220,133)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020	1,099,790	1,677,411	458,657	2,407,342	1,582,675	-	7,225,875	29,228,664
តម្លៃយោង								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	722,093	1,146,902	126,012	1,168,836	569,441	294,004	4,027,288	16,290,380

សម្ព័ន្ធនាគារ	ការកែលម្អ អាគារ	បរិក្ខារ ការិយាល័យ	សង្ហារឹម គ្រឿង បំពាក់ និងបរិក្ខារ	បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	យានយន្ត	ទ្រព្យ កំពុងបង្កើត	សរុប	ពាន់រៀល (កំណត់សម្គាល់ 5)
2019	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
តម្លៃដើម								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2019	1,018,324	1,766,144	442,959	2,197,934	1,545,715	224,160	7,195,236	28,910,458
ការទិញបន្ថែម	391,898	322,979	83,380	759,227	415,234	763,861	2,736,579	11,088,618
ការផ្ទេរ	172,548	306,586	9,611	278,016	-	(766,761)	-	-
ការលក់ចេញ	(71,073)	(760)	-	-	(76,300)	-	(148,133)	(600,235)
ការលុបចោល	-	(4,200)	(1,315)	(2,025)	-	-	(7,540)	(30,552)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	469,490
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	1,511,697	2,390,749	534,635	3,233,152	1,884,649	221,260	9,776,142	39,837,779
ដកៈ រំលស់បង្គរ								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2019	662,162	758,031	347,295	1,348,392	1,034,434	-	4,150,314	16,675,962
រំលស់ក្នុងការិយបរិច្ឆេទ	223,154	403,778	55,591	497,596	353,770	-	1,533,889	6,215,318
ការលក់ចេញ	(61,248)	(450)	-	-	(69,321)	-	(131,019)	(530,889)
ការលុបចោល	-	(4,200)	(1,316)	(2,025)	-	-	(7,541)	(30,556)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	268,661
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	824,068	1,157,159	401,570	1,843,963	1,318,883	-	5,545,643	22,598,496
តម្លៃយោង								
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	687,629	1,233,590	133,065	1,389,189	565,766	221,260	4,230,499	17,239,283

12. ទ្រព្យ និងបរិក្ខារ (ត)

ធនាគារ	ការកែលម្អធនាគារ	បរិក្ខារ	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	យានយន្ត	ទ្រព្យ	សរុប	ពាន់រៀល
2020	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)
តម្លៃដើម								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2020	1,444,050	2,300,953	458,325	2,471,206	1,683,328	221,260	8,579,122	34,959,922
ការទិញបន្ថែម	116,935	418,612	44,196	106,223	206,250	196,813	1,089,029	4,439,971
ការផ្ទេរ	188,350	9,772	7,325	-	-	(205,447)	-	-
ការលក់ចេញ	(4,823)	-	(1,487)	-	-	-	(6,310)	(25,726)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(292,020)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020	1,744,512	2,729,337	508,359	2,577,429	1,889,578	212,626	9,661,841	39,082,147
ដក: រំលស់បង្គរ								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2020	803,105	1,096,021	339,251	1,543,735	1,165,618	-	4,947,730	20,162,000
រំលស់ក្នុងការិយបរិច្ឆេទ	261,454	506,237	49,479	417,758	233,347	-	1,468,275	5,986,157
ការលក់ចេញ	(4,769)	-	(1,487)	-	-	-	(6,256)	(25,506)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(195,216)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020	1,059,790	1,602,258	387,243	1,961,493	1,398,965	-	6,409,749	25,927,435
តម្លៃយោង								
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020	684,722	1,127,079	121,116	615,936	490,613	212,626	3,252,092	13,154,712

ធនាគារ	ការកែលម្អធនាគារ	បរិក្ខារ	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	យានយន្ត	ទ្រព្យ	សរុប	ពាន់រៀល
2019	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)
តម្លៃដើម								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2019	986,673	1,685,684	370,408	1,854,025	1,379,929	211,435	6,488,154	26,069,403
ការទិញបន្ថែម	355,902	309,443	78,306	339,165	379,699	776,586	2,239,101	9,072,837
ការផ្ទេរ	172,548	306,586	9,611	278,016	-	(766,761)	-	-
ការលក់ចេញ	(71,073)	(760)	-	-	(76,300)	-	(148,133)	(600,235)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	417,917
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	1,444,050	2,300,953	458,325	2,471,206	1,683,328	221,260	8,579,122	34,959,922
ដក: រំលស់បង្គរ								
នាថ្ងៃទី 1 ខែមករា ឆ្នាំ2019	653,830	708,498	295,820	1,108,268	906,354	-	3,672,770	14,757,190
រំលស់ក្នុងការិយបរិច្ឆេទ	210,523	387,973	43,431	435,467	328,585	-	1,405,979	5,697,027
ការលក់ចេញ	(61,248)	(450)	-	-	(69,321)	-	(131,019)	(530,889)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	238,672
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	803,105	1,096,021	339,251	1,543,735	1,165,618	-	4,947,730	20,162,000
តម្លៃយោង								
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019	640,945	1,204,932	119,074	927,471	517,710	221,260	3,631,392	14,797,922

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានពីការជួលទ្រព្យសកម្មរបស់សម្ព័ន្ធនាគារ និងធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់លេខ 19៖

	នាថ្ងៃទី 31 ខែធ្នូ		នាថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សម្ព័ន្ធនាគារ			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>7,518,919</u>	<u>6,007,571</u>	<u>30,414,027</u>	<u>24,480,852</u>
ធនាគារ				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>6,394,869</u>	<u>4,614,191</u>	<u>25,867,245</u>	<u>18,802,828</u>
សម្ព័ន្ធនាគារ និងធនាគារជួលការិយាល័យ សម្រាប់ស្នាក់ការកណ្តាល និងទីតាំងការិយាល័យសាខា។ ព័ត៌មានពីការជួលទ្រព្យសកម្មរបស់សម្ព័ន្ធនាគារ និងធនាគារត្រូវបានបង្ហាញដូចខាងក្រោម៖				
សម្ព័ន្ធនាគារ				
តម្លៃដើម				
នាថ្ងៃទី 1 ខែមករា	9,295,810	6,693,226	37,880,426	26,893,382
ការជួលបន្ថែម	3,553,076	2,602,584	14,485,891	10,545,670
លម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>-</u>	<u>(392,573)</u>	<u>441,374</u>
នាថ្ងៃទី 31 ខែធ្នូ	<u>12,848,886</u>	<u>9,295,810</u>	<u>51,973,744</u>	<u>37,880,426</u>
ដកៈ រំលស់បង្គរ				
នាថ្ងៃទី 1 ខែមករា	3,288,239	1,536,957	13,399,574	6,175,493
រំលស់ក្នុងការិយបរិច្ឆេទ	2,041,728	1,751,282	8,324,125	7,096,195
លម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>-</u>	<u>(163,982)</u>	<u>127,886</u>
នាថ្ងៃទី 31 ខែធ្នូ	<u>5,329,967</u>	<u>3,288,239</u>	<u>21,559,717</u>	<u>13,399,574</u>
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	<u>7,518,919</u>	<u>6,007,571</u>	<u>30,414,027</u>	<u>24,480,852</u>
ធនាគារ				
តម្លៃដើម				
នាថ្ងៃទី 1 ខែមករា	6,958,769	5,580,798	28,356,984	22,423,646
ការជួលបន្ថែម	3,224,402	1,377,971	13,145,887	5,583,538
លម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>-</u>	<u>(311,944)</u>	<u>349,800</u>
នាថ្ងៃទី 31 ខែធ្នូ	<u>10,183,171</u>	<u>6,958,769</u>	<u>41,190,927</u>	<u>28,356,984</u>
ដកៈ រំលស់បង្គរ				
នាថ្ងៃទី 1 ខែមករា	2,344,578	1,103,920	9,554,156	4,435,551
រំលស់ក្នុងការិយបរិច្ឆេទ	1,443,724	1,240,658	5,886,063	5,027,146
លម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>-</u>	<u>(116,537)</u>	<u>91,459</u>
នាថ្ងៃទី 31 ខែធ្នូ	<u>3,788,302</u>	<u>2,344,578</u>	<u>15,323,682</u>	<u>9,554,156</u>
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	<u>6,394,869</u>	<u>4,614,191</u>	<u>25,867,245</u>	<u>18,802,828</u>

14. តម្លៃកេរ្តិ៍ឈ្មោះ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក តំណាងឲ្យតម្លៃតបស្នងដែលបានបង់សម្រាប់ការទិញភាគហ៊ុន ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

តម្លៃកេរ្តិ៍ឈ្មោះ ត្រូវបានបង្ហាញជាអតិរេកដោយផ្អែកលើតម្លៃតបស្នង នៃតម្លៃសមស្របនៃទ្រព្យសកម្មសុទ្ធ ។

មិនមានឱនភាពនៃតម្លៃកេរ្តិ៍ឈ្មោះ ត្រូវបានទទួលស្គាល់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020 និងនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2019 ។

15. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធពន្យា				
ប្រាក់បញ្ញើតាមតម្រូវការ	15,861,140	12,111,732	64,158,311	49,355,308
គណនីសន្សំ	63,001,449	38,243,709	254,840,861	155,843,114
ប្រាក់បញ្ញើមានកាលកំណត់	<u>568,723,251</u>	<u>421,242,450</u>	<u>2,300,485,550</u>	<u>1,716,562,984</u>
	647,585,840	471,597,891	2,619,484,722	1,921,761,406
ការប្រាក់បង្គរត្រូវទូទាត់	<u>18,400,020</u>	<u>12,957,142</u>	<u>74,428,082</u>	<u>52,800,353</u>
	<u>665,985,860</u>	<u>484,555,033</u>	<u>2,693,912,804</u>	<u>1,974,561,759</u>
ធនាគារ				
ប្រាក់បញ្ញើតាមតម្រូវការ	15,861,140	12,111,732	64,158,311	49,355,308
គណនីសន្សំ	63,001,449	38,243,709	254,840,861	155,843,114
ប្រាក់បញ្ញើមានកាលកំណត់	<u>568,723,251</u>	<u>421,242,450</u>	<u>2,300,485,550</u>	<u>1,716,562,984</u>
	647,585,840	471,597,891	2,619,484,722	1,921,761,406
ការប្រាក់បង្គរត្រូវទូទាត់	<u>18,400,020</u>	<u>12,957,142</u>	<u>74,428,082</u>	<u>52,800,353</u>
	<u>665,985,860</u>	<u>484,555,033</u>	<u>2,693,912,804</u>	<u>1,974,561,759</u>

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមប្រភេទអតិថិជន៖				
សម្ព័ន្ធពន្យា				
ឯកត្តជន	643,252,022	466,738,705	2,601,954,429	1,901,960,223
សហគ្រាសអាជីវកម្ម	<u>4,333,818</u>	<u>4,859,186</u>	<u>17,530,293</u>	<u>19,801,183</u>
	<u>647,585,840</u>	<u>471,597,891</u>	<u>2,619,484,722</u>	<u>1,921,761,406</u>
ធនាគារ				
ឯកត្តជន	643,252,022	466,738,705	2,601,954,429	1,901,960,223
សហគ្រាសអាជីវកម្ម	<u>4,333,818</u>	<u>4,859,186</u>	<u>17,530,293</u>	<u>19,801,183</u>
	<u>647,585,840</u>	<u>471,597,891</u>	<u>2,619,484,722</u>	<u>1,921,761,406</u>

15.ប្រាក់បញ្ញើរបស់អតិថិជន (ត)

ខ. តាមនិវាសនដ្ឋាន៖

សម្ព័ន្ធនាគារ

និវាសនជន	557,988,487	375,861,226	2,257,063,430	1,531,634,496
អនិវាសនជន	<u>89,597,353</u>	<u>95,736,665</u>	<u>362,421,292</u>	<u>390,126,910</u>
	<u>647,585,840</u>	<u>471,597,891</u>	<u>2,619,484,722</u>	<u>1,921,761,406</u>

ធនាគារ

និវាសនជន	557,988,487	375,861,226	2,257,063,430	1,531,634,496
អនិវាសនជន	<u>89,597,353</u>	<u>95,736,665</u>	<u>362,421,292</u>	<u>390,126,910</u>
	<u>647,585,840</u>	<u>471,597,891</u>	<u>2,619,484,722</u>	<u>1,921,761,406</u>

គ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2020	2019
សម្ព័ន្ធនាគារ		
ប្រាក់បញ្ញើតាមតម្រូវការ	0.00% - 2.00%	0.00% - 2.00%
គណនីសន្សំ	0.25% - 1.50%	0.25% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់	<u>2.50% - 7.00%</u>	<u>2.50% - 7.00%</u>
ធនាគារ		
ប្រាក់បញ្ញើតាមតម្រូវការ	0.00% - 2.00%	0.00% - 2.00%
គណនីសន្សំ	0.25% - 1.50%	0.25% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់	<u>2.50% - 7.00%</u>	<u>2.50% - 7.00%</u>

16.ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
ប្រាក់បញ្ញើតាមតម្រូវការ	1,628,029	5,325,094	6,585,377	21,699,758
គណនីសន្សំ	6,373,555	5,972,100	25,781,030	24,336,307
ប្រាក់បញ្ញើមានកាលកំណត់	<u>98,115,824</u>	<u>69,333,941</u>	<u>396,878,508</u>	<u>282,535,810</u>
	106,117,408	80,631,135	429,244,915	328,571,875
ការប្រាក់បង្គរត្រូវទូទាត់	<u>3,171,846</u>	<u>2,518,076</u>	<u>12,830,117</u>	<u>10,261,160</u>
	<u>109,289,254</u>	<u>83,149,211</u>	<u>442,075,032</u>	<u>338,833,035</u>
ធនាគារ				
ប្រាក់បញ្ញើតាមតម្រូវការ	1,705,665	5,373,171	6,899,415	21,895,672
គណនីសន្សំ	7,710,515	6,461,703	31,189,033	26,331,440
ប្រាក់បញ្ញើមានកាលកំណត់	<u>98,115,824</u>	<u>69,333,941</u>	<u>396,878,508</u>	<u>282,535,809</u>
	107,532,004	81,168,815	434,966,956	330,762,921
ការប្រាក់បង្គរត្រូវទូទាត់	<u>3,171,846</u>	<u>2,518,076</u>	<u>12,830,117</u>	<u>10,261,160</u>
	<u>110,703,850</u>	<u>83,686,891</u>	<u>447,797,073</u>	<u>341,024,081</u>

16. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគ ដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)

ក. តាមទំនាក់ទំនង៖

សម្ព័ន្ធធនាគារ

សម្ព័ន្ធយោគី	25,325,979	32,894,390	102,443,585	134,044,639
មិនមែនសម្ព័ន្ធយោគី	<u>80,791,429</u>	<u>47,736,745</u>	<u>326,801,330</u>	<u>194,527,236</u>
	<u>106,117,408</u>	<u>80,631,135</u>	<u>429,244,915</u>	<u>328,571,875</u>

ធនាគារ

សម្ព័ន្ធយោគី	26,740,575	33,432,070	108,165,626	136,235,685
មិនមែនសម្ព័ន្ធយោគី	<u>80,791,429</u>	<u>47,736,745</u>	<u>326,801,330</u>	<u>194,527,236</u>
	<u>107,532,004</u>	<u>81,168,815</u>	<u>434,966,956</u>	<u>330,762,921</u>

ខ. តាមនិវាសនដ្ឋាន៖

សម្ព័ន្ធធនាគារ

និវាសនជន	<u>106,117,408</u>	<u>80,631,135</u>	<u>429,244,915</u>	<u>328,571,875</u>
----------	--------------------	-------------------	--------------------	--------------------

ធនាគារ

និវាសនជន	<u>107,532,004</u>	<u>81,168,815</u>	<u>434,966,956</u>	<u>330,762,921</u>
----------	--------------------	-------------------	--------------------	--------------------

គ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2020	2019
--	------	------

សម្ព័ន្ធធនាគារ

ប្រាក់បញ្ញើតាមតម្រូវការ/គណនីសន្សំ	0.25% - 1.50%	0.25% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់	2.50% - 4.75%	2.50% - 4.75%

ធនាគារ

ប្រាក់បញ្ញើតាមតម្រូវការ/គណនីសន្សំ	0.25% - 1.50%	0.25% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់	2.50% - 4.75%	2.50% - 4.75%

17 .ប្រាក់កម្ចី

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
សម្ព័ន្ធហិរញ្ញវត្ថុ	27,874,846	29,792,946	112,753,752	121,406,255
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	<u>84,500,315</u>	<u>60,026,073</u>	<u>341,803,774</u>	<u>244,606,247</u>
	112,375,161	89,819,019	454,557,526	366,012,502
ការប្រាក់បង្គរត្រូវទូទាត់	<u>894,720</u>	<u>601,244</u>	<u>3,619,143</u>	<u>2,450,069</u>
	<u>113,269,881</u>	<u>90,420,263</u>	<u>458,176,669</u>	<u>368,462,571</u>
ធនាគារ				
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	72,185,420	49,220,859	291,990,024	200,575,000
ការប្រាក់បង្គរត្រូវទូទាត់	<u>703,802</u>	<u>442,902</u>	<u>2,846,879</u>	<u>1,804,826</u>
	<u>72,889,222</u>	<u>49,663,761</u>	<u>294,836,903</u>	<u>202,379,826</u>

ប្រាក់កម្ចីពីសម្ព័ន្ធហិរញ្ញវត្ថុ និងមិនមែនសម្ព័ន្ធហិរញ្ញវត្ថុ មានការប្រាក់តាមអត្រាពី 2.00% ដល់ 7.50% (2019: 3.06% ដល់ 8.00%) ក្នុង 1ឆ្នាំ។

18. បំណុលបន្ទាប់បន្សំ

សម្ព័ន្ធនាគារ/ធនាគារបានចុះកិច្ចព្រមព្រៀងបំណុលបន្ទាប់បន្សំចំនួន 4 ជាមួយកាណាឌីយ៉ាអ៊ិនវេសមេនហ្វូលឌីង (“ស៊ីអាយអេចភី”) Fullerton Financial Capital Ple. Ltd. (“ Fullerton”) ខេមបូឌាប៊ុស្កី (“ ស៊ីភី”) ដែលជាភាគទុនិករបស់ធនាគារ និងសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (“ អូស៊ីអាយស៊ី”) ។ បំណុលនេះត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជាជាដើមទុនថ្នាក់ទី 2។ ចំនួនទឹកប្រាក់ដើមនឹងត្រូវសងជា 5 ដណែកកាលស្មើគ្នាដែលចាប់ផ្តើមពីខួបលើកទី 3 រហូតដល់កាលកំណត់។

19 .បំណុលភតិសន្យា

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់ តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង 1ឆ្នាំ	2,243,889	1,859,901	9,076,531	7,579,094
1ឆ្នាំទៅ 5ឆ្នាំ	5,563,933	4,446,031	22,506,109	18,117,576
លើសពី 5ឆ្នាំ	<u>1,132,477</u>	<u>855,645</u>	<u>4,580,869</u>	<u>3,486,753</u>
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	<u>8,940,299</u>	<u>7,161,577</u>	<u>36,163,509</u>	<u>29,183,426</u>
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,808,855	1,510,706	7,316,818	6,156,127
រយៈពេលវែង	<u>5,588,719</u>	<u>4,421,242</u>	<u>22,606,369</u>	<u>18,016,561</u>
	<u>7,397,574</u>	<u>5,931,948</u>	<u>29,923,187</u>	<u>24,172,688</u>

19. បំណុលភតិសន្យា (ត)

ធនាគារ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង 1ឆ្នាំ	1,689,884	1,245,616	6,835,581	5,075,885
1ឆ្នាំទៅ 5ឆ្នាំ	4,873,508	3,523,466	19,713,340	14,358,124
លើសពី 5ឆ្នាំ	1,127,144	855,645	4,559,297	3,486,753
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	7,690,536	5,624,727	31,108,218	22,920,762
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,318,030	974,185	5,331,431	3,969,804
រយៈពេលវែង	5,034,032	3,658,985	20,362,660	14,910,364
	6,352,062	4,633,170	25,694,091	18,880,168

(ក) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ការប្រាក់លើបំណុលភតិសន្យា	515,336	401,441	2,101,025	1,626,639
ចំណាយទាក់ទងនឹងការជួលទ្រព្យសកម្មរយៈពេលខ្លី	476,418	481,112	1,942,356	1,949,466
	991,754	882,553	4,043,381	3,576,105
ធនាគារ				
ការប្រាក់លើបំណុលភតិសន្យា	418,529	326,556	1,706,343	1,323,205
ចំណាយទាក់ទងនឹងការជួលទ្រព្យសកម្មរយៈពេលខ្លី	391,568	394,240	1,596,423	1,597,460
	810,097	720,796	3,302,766	2,920,665

(ខ) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍នៃលំហូរទឹកប្រាក់

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
លំហូរទឹកប្រាក់សរុបសម្រាប់ភតិសន្យា	(2,419,786)	(2,602,584)	(9,865,468)	(10,545,670)
ធនាគារ				
លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន				
លំហូរទឹកប្រាក់សរុបសម្រាប់ភតិសន្យា	(1,747,694)	(1,377,971)	(7,125,349)	(5,583,538)

20.បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
គណនីទូទាត់	228,692	1,070,223	925,059	4,361,159
បង្គរចំណាយសម្រាប់អត្ថប្រយោជន៍និយោជិត និងថ្លៃឈប់សម្រាកមិនបានប្រើប្រាស់	1,410,454	1,755,347	5,705,286	7,153,039
ចំណាយបង្គរ	384,625	433,264	1,555,808	1,765,551
ពន្ធដែលត្រូវបង់ផ្សេងៗ	291,974	223,442	1,181,035	910,526
ផ្សេងៗ	465,426	232,979	1,882,648	949,389
	<u>2,781,171</u>	<u>3,715,255</u>	<u>11,249,836</u>	<u>15,139,664</u>
ធនាគារ				
គណនីទូទាត់	217,879	1,030,047	881,321	4,197,442
បង្គរចំណាយសម្រាប់អត្ថប្រយោជន៍និយោជិត និងថ្លៃឈប់សម្រាកមិនបានប្រើប្រាស់	1,167,251	1,462,168	4,721,530	5,958,335
ចំណាយបង្គរ	264,365	280,652	1,069,356	1,143,657
ពន្ធដែលត្រូវបង់ផ្សេងៗ	276,801	205,117	1,119,660	835,852
ផ្សេងៗ	42,612	45,057	172,366	183,606
	<u>1,968,908</u>	<u>3,023,041</u>	<u>7,964,233</u>	<u>12,318,892</u>

21 .សវិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
សវិធានធនសម្រាប់សំណងអតីតភាពការងារ	397,653	410,049	1,608,506	1,670,950
ធនាគារ				
សវិធានធនសម្រាប់សំណងអតីតភាពការងារ	354,483	356,525	1,433,884	1,452,839

សវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែមីនា ឆ្នាំ2019 ។ ប្រកាសនេះ តម្រូវឲ្យនិយោជកទាំងអស់ត្រូវទូទាត់សំណងអតីតភាពការងារដល់និយោជិតរបស់ខ្លួន ដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15 ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ2019 តទៅ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 6 ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុង មួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ 2021 តទៅ។ សវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួនអតិបរមាស្មើនឹង 6 ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិតដែលមានអតីតភាពការងារមុនឆ្នាំ 2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំគឺនៅក្នុងខែមិថុនា និងខែធ្នូជារៀងរាល់ឆ្នាំ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេប្រសិនបើ គាត់លាលែង ការងារពីសម្ព័ន្ធនាគារ និងធនាគារ ។

នាថ្ងៃទី2 ខែមិថុនា ឆ្នាំ2020 ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសលេខ 018/20 លើការពន្យារពេលបើកប្រាក់រំលឹក អតីតភាពការងារសម្រាប់រយៈពេលមុនឆ្នាំ 2019 និងការពន្យារពេលបើកប្រាក់អតីតភាពការងារថ្មីនៅឆ្នាំ 2020 ។ ក្រោមប្រកាសថ្មីនេះ ការបើកប្រាក់រំលឹកអតីតភាពការងារសម្រាប់រយៈពេលមុនឆ្នាំ 2019 នឹងប្រាក់រំលឹកអតីតភាពការងារថ្មីនៅឆ្នាំ 2020 ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ 2021 ។

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020	ឆ្នាំ2019	ឆ្នាំ2020	ឆ្នាំ2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធពន្យារ				
ពន្ធពន្យារជាទ្រព្យសកម្ម	3,534,843	3,171,254	14,298,440	12,922,860
ពន្ធពន្យារជាបំណុល	<u>(1,550,954)</u>	<u>(1,244,293)</u>	<u>(6,273,609)</u>	<u>(5,070,494)</u>
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	<u>1,983,889</u>	<u>1,926,961</u>	<u>8,024,831</u>	<u>7,852,366</u>
ធនាគារ				
ពន្ធពន្យារជាទ្រព្យសកម្ម	3,040,265	2,726,147	12,297,872	11,109,049
ពន្ធពន្យារជាបំណុល	<u>(1,292,951)</u>	<u>(922,838)</u>	<u>(5,229,987)</u>	<u>(3,760,565)</u>
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	<u>1,747,314</u>	<u>1,803,309</u>	<u>7,067,885</u>	<u>7,348,484</u>
ពន្ធពន្យារជាទ្រព្យសកម្មសន្មតដូចខាងក្រោម៖				
សម្ព័ន្ធពន្យារ				
សំវិធានធនសម្រាប់ការបាត់បង់ឥណទាន	418,420	242,972	1,692,509	990,111
សំវិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត	49,531	351,070	200,353	1,430,610
រំលស់	248,857	133,524	1,006,627	544,110
កម្រៃកិច្ចសន្យាឥណទានដែលមិនទាន់រកបាន	1,304,014	1,172,393	5,274,737	4,777,501
បំណុលភតិសន្យា	1,479,515	1,186,389	5,984,638	4,834,535
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>(1,503,784)</u>	<u>(1,201,514)</u>	<u>(6,082,806)</u>	<u>(4,896,170)</u>
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់កើនឡើង - សុទ្ធ	<u>(12,664)</u>	<u>42,127</u>	<u>(51,227)</u>	<u>171,669</u>
	<u>1,983,889</u>	<u>1,926,961</u>	<u>8,024,831</u>	<u>7,852,366</u>
ពន្ធពន្យារជាទ្រព្យសកម្មសន្មតដូចខាងក្រោម៖				
ធនាគារ				
សំវិធានធនសម្រាប់ការបាត់បង់	330,385	139,800	1,336,407	569,685
សំវិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត	-	292,434	-	1,191,669
រំលស់	282,050	176,303	1,140,892	718,435
កម្រៃកិច្ចសន្យាឥណទានដែលមិនទាន់រកបាន	1,157,418	1,157,898	4,681,756	4,718,434
បំណុលភតិសន្យា	1,270,413	926,633	5,138,821	3,776,029
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>(1,278,974)</u>	<u>(922,838)</u>	<u>(5,173,450)</u>	<u>(3,760,565)</u>
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់កើនឡើង - សុទ្ធ	<u>(13,978)</u>	<u>33,079</u>	<u>(56,541)</u>	<u>134,797</u>
	<u>1,747,314</u>	<u>1,803,309</u>	<u>7,067,885</u>	<u>7,348,484</u>
បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម មានដូចខាងក្រោម៖				
សម្ព័ន្ធពន្យារ				
នាថ្ងៃទី 1 ខែមករា	1,926,961	1,731,187	7,852,366	6,955,909
ការទទួលស្គាល់នៅក្នុង ចំណេញ ឬ ខាត	56,928	195,774	232,096	793,277
លម្អៀងពីការប្តូររូបិយប័ណ្ណ	<u>-</u>	<u>-</u>	<u>(59,631)</u>	<u>103,180</u>
នាថ្ងៃទី 31 ខែធ្នូ	<u>1,983,889</u>	<u>1,926,961</u>	<u>8,024,831</u>	<u>7,852,366</u>

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

ធនាគារ

នាថ្ងៃទី 1 ខែមករា	1,803,309	1,466,811	7,348,484	5,893,647
(បង្វិល)/ការទទួលស្គាល់នៅក្នុងចំណេញ ឬខាត	(55,995)	336,498	(228,292)	1,363,489
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(52,307)	91,348
នាថ្ងៃទី 31 ខែធ្នូ	1,747,314	1,803,309	7,067,885	7,348,484

22. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
នាថ្ងៃទី 1 ខែមករា	4,784,108	3,703,931	19,495,240	14,882,395
ចំណាយពន្ធលើប្រាក់ចំណេញ	3,154,970	5,723,973	12,862,813	23,193,539
ពន្ធលើប្រាក់ចំណេញបានបង់	(5,684,504)	(4,643,796)	(23,175,723)	(18,816,661)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(62,578)	235,967
នាថ្ងៃទី 31 ខែធ្នូ	2,254,574	4,784,108	9,119,752	19,495,240
ធនាគារ				
នាថ្ងៃទី 1 ខែមករា	4,067,233	3,144,583	16,573,974	12,634,934
ចំណាយពន្ធលើប្រាក់ចំណេញ	2,524,908	4,888,336	10,294,050	19,807,537
ពន្ធលើប្រាក់ចំណេញបានបង់	(4,843,902)	(3,965,686)	(19,748,588)	(16,068,960)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(47,809)	200,463
នាថ្ងៃទី 31 ខែធ្នូ	1,748,239	4,067,233	7,071,627	16,573,974

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលសាជីវកម្មទាំងពន្ធលើប្រាក់ចំណេញក្នុងអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលដែលខ្ពស់ជាង។

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	3,154,970	5,723,973	12,862,813	23,193,539
ពន្ធពន្យារ	(56,928)	(195,774)	(232,096)	(793,277)
	3,098,042	5,528,199	12,630,717	22,400,262
ធនាគារ				
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	2,524,908	4,888,336	10,294,050	19,807,537
ពន្ធពន្យារ	55,995	(336,498)	228,292	(1,363,489)
	2,580,903	4,551,838	10,522,342	18,444,048

គ.ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រា 20% ដែលតម្រូវតាមច្បាប់ទៅលើការចំណាយពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	2020			2019		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%
សម្ព័ន្ធនាគារ						
ចំណេញមុនបង់ពន្ធ	14,236,162	58,040,832		25,888,517	104,900,271	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	2,847,323	11,608,165	20%	4,434,873	20,980,054	20%
ចំណាយមិនអាចកាត់កងបាន	250,810	1,022,552	1%	350,496	1,420,208	1%
ចំណាយពន្ធលើប្រាក់ចំណេញ	3,098,042	12,630,717	21%	5,528,199	22,400,262	21%
ធនាគារ						
ចំណេញមុនបង់ពន្ធ	11,087,123	45,202,200		22,174,365	89,850,528	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	2,217,425	9,040,442	20%	4,434,873	17,970,105	20%
ចំណាយមិនអាចកាត់កងបាន	363,478	1,481,900	1%	116,965	473,943	1%
ចំណាយពន្ធលើប្រាក់ចំណេញ	2,580,903	10,522,342	21%	4,551,838	18,444,048	21%

ការគណនាពន្ធលើប្រាក់ចំណូលត្រូវបានត្រួតពិនិត្យនិងអនុម័តដោយអាជ្ញាធរពន្ធដារ ។

23. ដើមទុន

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ2020 ដុល្លារអាមេរិក	ឆ្នាំ2019 ដុល្លារអាមេរិក	ឆ្នាំ2020 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ2019 ពាន់រៀល (កំណត់សម្គាល់ 5)

ដើមទុនដែលបានចុះបញ្ជី និងបានបង់

76,000,000 ភាគហ៊ុន មានតម្លៃថាវិក

1 ដុល្លារអាមេរិក ក្នុង 1 ភាគហ៊ុន

76,000,000	76,000,000	304,093,780	304,093,780
------------	------------	-------------	-------------

ព័ត៌មានលម្អិតរបស់ភាគទុនិក និងភាគហ៊ុន កាន់កាប់ មានដូចខាងក្រោម៖

Canadia Investment Holding Plc. ("CIHP")	50%	38,000,000	50%	38,000,000
Fullerton Financial Capital Pte. Ltd. ("Fullerton")	45%	34,200,000	45%	34,200,000
Cambodia Post ("CP")	5%	3,800,000	5%	3,800,000
	100%	76,000,000	100%	76,000,000

មិនមានការផ្លាស់ប្តូរនៅក្នុងការកាន់កាប់ភាគហ៊ុនរបស់ធនាគារក្នុងការិយបរិច្ឆេទនេះទេ ។

24. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិតំណាងឱ្យភាពខុសគ្នានៃសំវិធានធនរវាង ឱនភាពនៃតម្លៃលើឥណទានស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃកម្ពុជា ។

25. ចំណូលពីការប្រាក់

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
ឥណទាន និងបុរេប្រទាន	91,923,316	84,015,783	374,771,359	340,431,953
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	143,284	261,585	584,169	1,059,942
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	<u>683,617</u>	<u>140,100</u>	<u>2,787,107</u>	<u>567,685</u>
	<u>92,750,217</u>	<u>84,417,468</u>	<u>378,142,635</u>	<u>342,059,580</u>
ធនាគារ				
ឥណទាន និងបុរេប្រទាន	79,214,317	71,916,004	322,956,770	291,403,648
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	143,284	261,585	584,169	1,059,942
ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា	<u>634,362</u>	<u>127,281</u>	<u>2,586,294</u>	<u>515,743</u>
	<u>79,991,963</u>	<u>72,304,870</u>	<u>326,127,233</u>	<u>292,979,333</u>

26. ចំណាយលើការប្រាក់

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	38,361,893	29,675,859	156,401,438	120,246,581
ប្រាក់កម្ចី	10,199,822	7,034,232	41,584,674	28,502,708
ការប្រាក់បំណុលភតិសន្យា	<u>515,336</u>	<u>401,441</u>	<u>2,101,025</u>	<u>1,626,639</u>
	<u>49,077,051</u>	<u>37,111,532</u>	<u>200,087,137</u>	<u>150,375,928</u>
ធនាគារ				
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	38,456,596	29,770,073	156,787,541	120,628,336
ប្រាក់កម្ចី	6,464,800	3,906,482	26,356,990	15,829,065
ការប្រាក់បំណុលភតិសន្យា	<u>418,529</u>	<u>326,556</u>	<u>1,706,343</u>	<u>1,323,205</u>
	<u>45,339,925</u>	<u>34,003,111</u>	<u>184,850,874</u>	<u>137,780,606</u>

27. ចំណូលកម្រៃ និងជើងសារ - សុទ្ធ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
កម្រៃតំណាងការគណនា	750	5,100	3,058	20,665
ថ្លៃឈ្នួល និងកម្រៃជើងសារផ្សេងៗ	413,057	423,460	1,684,033	1,715,860
ចំណាយកម្រៃជើងសារ	(180,257)	(19,160)	(734,908)	(77,636)
	<u>233,550</u>	<u>409,400</u>	<u>952,183</u>	<u>1,658,889</u>
ធនាគារ				
កម្រៃតំណាងការគណនា	750	5,100	3,058	20,665
ថ្លៃឈ្នួល និងកម្រៃជើងសារផ្សេងៗ	413,057	423,460	1,684,033	1,715,860
ចំណាយកម្រៃជើងសារ	(180,257)	(19,160)	(734,908)	(77,636)
	<u>233,550</u>	<u>409,400</u>	<u>952,183</u>	<u>1,658,889</u>

28. ចំណូលផ្សេងៗ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
ការប្តូររូបិយប័ណ្ណបរទេស - ចំណេញ ឬ(ខាត)	7,030	(48,816)	28,661	(197,802)
ចំណូលផ្សេងៗ	<u>2,938,774</u>	<u>3,325,579</u>	<u>11,981,382</u>	<u>13,475,246</u>
	<u>2,945,804</u>	<u>3,276,763</u>	<u>12,010,043</u>	<u>13,277,444</u>
ធនាគារ				
ការប្តូររូបិយប័ណ្ណបរទេស - ចំណេញ ឬ(ខាត)	6,983	(49,152)	28,470	(199,164)
ចំណូលផ្សេងៗ	<u>2,494,415</u>	<u>2,950,590</u>	<u>10,169,730</u>	<u>11,955,791</u>
	<u>2,501,398</u>	<u>2,901,438</u>	<u>10,198,200</u>	<u>11,756,627</u>

29. ចំណាយលើបុគ្គលិក

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
ប្រាក់បៀវត្សរ៍និងប្រាក់ឈ្នួល	12,848,872	12,496,233	52,384,851	50,634,736
ចំណាយផ្សេងៗ	<u>707,257</u>	<u>649,605</u>	<u>2,883,487</u>	<u>2,632,200</u>
	<u>13,556,129</u>	<u>13,145,838</u>	<u>55,268,338</u>	<u>53,266,936</u>
ធនាគារ				
ប្រាក់បៀវត្សរ៍និងប្រាក់ឈ្នួល	9,895,329	9,556,422	40,343,256	38,722,622
ចំណាយផ្សេងៗ	<u>405,896</u>	<u>458,219</u>	<u>1,654,838</u>	<u>1,856,703</u>
	<u>10,301,225</u>	<u>10,014,641</u>	<u>41,998,094</u>	<u>40,579,325</u>

30. ចំណាយពីប្រតិបត្តិការផ្សេងៗ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សម្ព័ន្ធនាគារ				
រំលស់	4,120,603	3,641,925	16,799,698	14,757,080
ចំណាយលើការជួល	476,418	481,112	1,942,356	1,949,466
យានយន្ត	621,031	696,326	2,531,943	2,821,513
ចំណាយលើអាជ្ញាប័ណ្ណ	525,343	499,348	2,141,823	2,023,358
ចំណាយទំនាក់ទំនង	520,169	465,014	2,120,729	1,884,237
ចំណាយទឹក ភ្លើង	458,843	415,345	1,870,703	1,682,978
សម្ភារៈការិយាល័យ	343,440	306,182	1,400,205	1,240,649
ចំណាយលើការថែទាំ និងជួសជុល	551,219	453,885	2,247,320	1,839,142
កម្រៃវិជ្ជាជីវៈ និងចំណាយផ្លូវច្បាប់ផ្សេងៗ	218,899	253,986	892,451	1,029,151
សោហ៊ុយធ្វើដំណើរ អាហារ និង ការស្នាក់នៅ	155,118	196,211	632,416	795,047
ផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ	92,852	216,249	378,558	876,241
ឧបករណ៍ និងសម្ភារៈដែលមិនមែនជាទ្រព្យសកម្ម	75,309	81,340	307,035	329,590
ចំណាយសារពើពន្ធ	114,190	153,968	465,553	623,878
ការបោះពុម្ព និងទម្រង់	38,008	54,045	154,959	218,990
ផ្សេងៗ	1,260,152	1,090,281	5,137,640	4,417,819
	9,571,594	9,005,217	39,023,389	36,489,139
ធនាគារ				
រំលស់	3,247,169	2,928,182	13,238,708	11,864,993
ចំណាយលើការជួល	391,568	394,240	1,596,423	1,597,460
យានយន្ត	465,765	513,881	1,898,924	2,082,246
ចំណាយលើអាជ្ញាប័ណ្ណ	525,343	499,348	2,141,823	2,023,358
ចំណាយទំនាក់ទំនង	415,127	373,223	1,692,473	1,512,300
ចំណាយទឹក ភ្លើង	368,346	331,528	1,501,747	1,343,351
សម្ភារៈការិយាល័យ	256,631	209,945	1,046,285	850,697
ចំណាយលើការថែទាំ និងជួសជុល	365,554	292,156	1,490,364	1,183,816
កម្រៃវិជ្ជាជីវៈ និងចំណាយផ្លូវច្បាប់ផ្សេងៗ	145,857	136,412	594,659	552,741
សោហ៊ុយធ្វើដំណើរ អាហារ និងស្នាក់នៅ	67,029	110,905	273,277	449,387
ផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង សាធារណៈ	85,476	208,033	348,486	842,950
ឧបករណ៍ និងសម្ភារៈដែលមិនមែនជាទ្រព្យសកម្ម	75,309	81,340	307,035	329,590
ចំណាយសារពើពន្ធ	81,255	81,439	331,277	329,991
ការបោះពុម្ព និងទម្រង់	33,680	42,230	137,313	171,116
ផ្សេងៗ	697,536	613,863	2,843,853	2,487,373
	7,221,645	6,816,725	29,442,647	27,621,369

បើកគណនី ស្មោះស្មើខ្ញុំ



#265-269 វិថីព្រះអង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា